



**សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ  
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច**

**របាយការណ៍កម្មសិក្សាបញ្ចប់ការសិក្សា**

**ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ**

កម្មសិក្សាពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨

ឈ្មោះស្ថាប័ន៖ **គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ សាខាផ្សារដើមដូន**

តាក់តែងឡើងដោយ

សាស្ត្រាចារ្យណែនាំ

និស្សិតឈ្មោះ **រៀង ឆារី**

លោក **លាង ហ៊ុយ**

**យឹម សៀកល័ង**

ថ្នាក់បរិញ្ញាបត្រ គណនេយ្យ

ឆ្នាំចូលសិក្សា

២០១៤

ជំនាន់ទី ១៣

ឆ្នាំសរសេររបាយការណ៍ ២០១៨

**សេចក្តីថ្លែងអំណរគុណ**

យើងខ្ញុំឈ្មោះ **អៀម នារី** និង **យឹម សៀមលី** ជានិស្សិតឆ្នាំទី៤ ថ្នាក់បរិញ្ញាបត្រ គណនេយ្យជំនាន់ទី១៣ ក្រុមA៤C<sub>m</sub> ឆ្នាំសិក្សា២០១៧-២០១៨ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

សូមសម្តែងនូវការដឹងគុណ និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ៖

- ❖ លោកឪពុក អ្នកម្តាយជាអ្នកមានគុណទាំងពីរជាទីស្រឡាញ់ ដែលបានផ្តល់កំណើត ចិញ្ចឹម បីបាច់ ថែរក្សា ផ្គត់ផ្គង់ ការអប់រំទូន្មាន ប្រៀនប្រដៅដោយយកចិត្តទុកដាក់ និងប្រកបដោយ ភាពកក់ក្តៅ សេចក្តីស្រឡាញ់ មេត្តា ករុណាយ៉ាងខ្លាំង។
- ❖ ឯកឧត្តមសកលវិទ្យាធិការ លោកសាកលវិទ្យាធិការរង និងលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ទាំងអស់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានផ្តល់ ជំនួយនានា និងបានបង្ហាត់បង្រៀនយើងខ្ញុំដោយខិតខំអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។
- ❖ លោកសាស្ត្រាចារ្យ ឈាង ហ៊ុយ ដែលបានដឹងនាំក្រុមយើងខ្ញុំ ដោយផ្តល់ជាមតិយោបល់ និងផ្តល់នូវគំនិតស្ថាបនាគ្រប់បែបយ៉ាង ហើយជួយកែលម្អ និងសម្រួលរាល់កំហុសឆ្គង ដើម្បីធ្វើអោយរបាយការណ៍នេះកាន់តែមានភាពល្អប្រសើរឡើង។
- ❖ លោកនាយកសាខាផ្សារដើមថ្កូវនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានអនុញ្ញាតឱ្យយើងខ្ញុំ ចុះកម្មសិក្សា និងបានផ្តល់នូវឯកសារផ្សេងៗដើម្បីទទួលបានជោគជ័យក្នុងការសិក្សា។

ជាទីបញ្ចប់យើងខ្ញុំសូមប្រសិទ្ធពរជ័យ លោកអ្នកមានគុណទាំងពីរ ឯកឧត្តមសកល វិទ្យាធិការ លោកសាកលវិទ្យាធិការរង ព្រឹទ្ធបុរស លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យ លោកនាយក ហ្វឹកហ្វឺន លោកនាយកសាខា និងបុគ្គលិកគ្រប់ផ្នែកទាំងអស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ទទួលបានជោគជ័យលើគ្រប់ភារកិច្ចទាំងអស់។

### **អារម្ភកថា**

ឆ្លងកាត់តាមរយៈពេលសិក្សាអស់ ៤ឆ្នាំនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កន្លងមកយើងខ្ញុំបានទទួលបាននូវចំណេះដឹង ការបណ្តុះបណ្តាល និងការបង្ហាត់បង្រៀនពន្យល់ណែនាំដ៏ល្អៗ ជាច្រើនពីសំណាក់លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូតាមមុខវិជ្ជា ដែលរួមមានទាំងទ្រឹស្តីមេរៀន ក៏ជាបានទទួលការចែករំលែកនូវបទពិសោធន៍ផ្សេងៗដែលពួកគាត់ធ្លាប់បានឆ្លងកាត់នៅក្នុងវិស័យការងារ។ យ៉ាងណាមិញ ដើម្បីបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ សាកលវិទ្យាល័យបានឲ្យនិស្សិតធ្វើការសិក្សាស្រាវជ្រាវដើម្បី សរសេររបាយការណ៍ ឬចុះធ្វើកម្មសិក្សានៅស្ថាប័នផ្សេងៗ។ ម៉្យាងវិញទៀតរបាយការណ៍ហិរញ្ញវត្ថុ ពិតជាមាន សារៈសំខាន់ណាស់ចំពោះស្ថាប័នព្រោះថា រាល់ស្ថាប័នទាំងអស់ត្រូវការនូវរបាយការណ៍នេះមកពិចារណា ហើយមួយវិញទៀតប្រសិនបើស្ថាប័ន ឬក្រុមហ៊ុនផ្សេងៗ បានរៀបចំនូវប្រព័ន្ធហិរញ្ញវត្ថុបានត្រឹមត្រូវសម្រាប់ប្រើប្រាស់ក្នុងការងាររបស់ខ្លួននោះវាអាចជួយឲ្យ ស្ថាប័ន ឬក្រុមហ៊ុនទទួលបាននូវភាពជោគជ័យ និងអាចឲ្យស្ថាប័ន ឬក្រុមហ៊ុនវិភាគពីដំណើរការអាជីវកម្មរបស់ខ្លួនមានប្រសិទ្ធភាពខ្ពស់។

ហេតុនេះហើយ ទើបយើងខ្ញុំមានចំណាប់អារម្មណ៍ចំពោះប្រធានបទដែលស្តីអំពីការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវ ក្នុងគោលបំណងដើម្បីស្វែងយល់ពីវិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន និងភាពជោគជ័យរបស់គ្រឹះស្ថានលើការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ នៅក្នុងរយៈពេលកន្លងមករបស់ស្ថាប័ន។

ជាចុងក្រោយ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថារបាយការណ៍បញ្ចប់ការសិក្សានេះពិតជាអាចចាត់ទុកជាចំណងដៃសម្រាប់ការបញ្ចប់ថ្នាក់បរិញ្ញាបត្រក្នុងរយៈពេលបួនឆ្នាំកន្លងមក ហើយក៏ជាសមិទ្ធផលដែលយើងខ្ញុំបានសិក្សានៅក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចកន្លងមកផងដែរ។ ជាពិសេសយើងជឿជាក់ថារបាយការណ៍បញ្ចប់ការសិក្សានេះពិតជាមានចំណុចខ្លះខាតជាក់ជាមិនខាន។ ប៉ុន្តែយើងខ្ញុំគិតថាវានឹងអាចផ្តល់នូវចំណេះដឹងខ្លះៗដល់អ្នកសិក្សាស្រាវជ្រាវ សិស្ស និស្សិត និងមិត្តអ្នកអានព្រមទាំងអាចជួយសម្រួលដល់ការគ្រិះរិះពិចារណាក៏ដូចជាការអនុវត្តជាក់ស្តែងក្នុងការងារនាពេលបច្ចុប្បន្នដែរ។

ការសិក្សានេះ ធ្វើឡើងដើម្បីស្វែងយល់អោយកាន់តែច្បាស់ឡើង និងប្រាកដពីការវិភាគលើរបាយការណ៍ហិរញ្ញវត្ថុ។ ហើយលទ្ធផលដែលបានមកពីការសិក្សាស្រាវជ្រាវនេះ នឹងយកមកប្រៀបធៀបជាមួយទ្រឹស្តី ដើម្បីអោយឃើញនូវចំណុចខ្លះខាត និងឧបសគ្គនានាដែលស្ថាប័នមីក្រូ

ហិរញ្ញវត្ថុបានជួបនៅពេលប្រតិបត្តិការ ហើយម្យ៉ាងវិញទៀតរាល់របាយការណ៍នេះអាចចាត់  
ទុកជាឯកសារសំរាប់អ្នកត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ត និងអាចជាឯកសារជាមូលដ្ឋានមួយសំរាប់  
យកទៅពិចារណាលើការគ្រប់គ្រងនិង កាត់បន្ថយហានិភ័យរបស់ស្ថាប័នក្នុងពេលប្រកបអាជីវកម្ម  
របស់ខ្លួនផងដែរ។

**មាតិកា**

ទំព័រ

បញ្ជីអក្សរកាត់..... v  
 បញ្ជីតារាង ..... vii  
 បញ្ជីរូបភាព..... viii  
 បញ្ជីឧបសម្ព័ន្ធ..... viiii

**សេចក្តីផ្តើម**

១. លំនាំបញ្ហានៃការស្រាវជ្រាវ..... ១  
 ២. ចំណោទបញ្ហានៃការស្រាវជ្រាវ..... ១  
 ៣. គោលបំណងនៃការស្រាវជ្រាវ..... ២  
 ៤. ទំហំ និងដែនកំណត់នៃការស្រាវជ្រាវ ..... ២  
 ៥. វិធីសាស្ត្រនៃការស្រាវជ្រាវ..... ២  
     ក. ប្រភពទិន្នន័យ..... ២  
     ខ. ការវិភាគទិន្នន័យ..... ៣  
 ៦. សារៈសំខាន់នៃការស្រាវជ្រាវ..... ៣  
 ៧. រចនាសម្ព័ន្ធនៃការស្រាវជ្រាវ..... ៤

**ជំពូកទី ១**

**រចនាសម្ព័ន្ធ**

១.១. ទិដ្ឋភាពទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ..... ៥  
     ១.១.១. កម្មវត្ថុនៃរបាយការណ៍ហិរញ្ញវត្ថុ ..... ៥  
     ១.១.២. គោលបំណងនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ..... ៦  
     ១.១.៣. សមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុ ..... ៦  
 ១.២. របាយការណ៍ហិរញ្ញវត្ថុ ..... ៦  
     ១.២.១. របាយការណ៍លទ្ធផល ..... ៦  
     ១.២.២. របាយការណ៍ចំណេញរក្សាទុក ..... ៨  
     ១.២.៣. តារាងតុល្យការ ..... ៩

១.២.៤. របាយការណ៍លំហូរសាច់ប្រាក់ .....	១១
១.៤. ឧបករណ៍ក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ .....	១៣
១.៤.១. ការវិភាគតាមខ្សែដេក .....	១៣
១.៤.២. ការវិភាគតាមខ្សែឈរ .....	១៥
១.៤.៣. ការវិភាគតាមនិន្នាការ .....	១៨
១.៤.៤. ការវិភាគតាមអនុបាត .....	១៨
១.៤.៤.១. លទ្ធភាពជំរះបញ្ជីរយៈពេលខ្លី .....	១៩
១.៤.៤.២. លទ្ធភាពនៃការប្រើប្រាស់បំណុល .....	១៩
១.៤.៤.៣. លទ្ធភាពចំណេញភាព .....	២០
១.៤.៤.៤ អនុបាតលើការប្រើប្រាស់ទ្រព្យសម្បត្តិ .....	២១

**ជំពូកទី ២**

**ស្ថានភាពទូទៅរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់**

២.១ ប្រវត្តិ .....	២២
២.២ ទស្សនៈវិស័យ និងបេសកកម្ម .....	២៣
២.២.១ ទស្សនៈវិស័យ .....	២៣
២.២.២ បេសកកម្ម .....	២៣
២.៣ ភាគទុនិក .....	២៣
២.៤ អត្តសញ្ញាណ .....	២៤
២.៤.១ ផ្អាកសញ្ញា .....	២៤
២.៤.២ អត្តន័យពណ៌នៃផ្អាកសញ្ញា .....	២៤
២.៥ ទីតាំងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ .....	២៥
២.៥.១ ទីតាំងការិយាល័យកណ្តាល .....	២៥
២.៥.២ ទីតាំងការិយាល័យសាខា .....	២៥
២.៦ រចនាសម្ព័ន្ធថាត់តាំងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវ .....	២៦
២.៧. ផលិតផល និងសេវាកម្ម .....	២៦
២.៧.១ សេវាឥណទាន .....	២៦

២.៧.២ សេវាធនាគារ.....	២៨
-----------------------	----

**ជំពូកទី ៣**

**ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ**

៣.១ របាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់សាខាផ្សារដើមថ្កូវ.....	៣៤
៣.១.១ របាយការណ៍លទ្ធផល.....	៣៤
៣.២.២ តារាងតុល្យការ.....	៣៦
៣.២ ការវិភាគតាមខ្សែដេក.....	៣៨
៣.២.១ ការវិភាគរបាយការណ៍លទ្ធផលតាមខ្សែដេក.....	៣៨
៣.២.២ ការវិភាគតារាងតុល្យការតាមខ្សែដេក.....	៤១
៣.២.៣ សេចក្តីសន្និដ្ឋានលើការវិភាគតាមខ្សែដេក.....	៤៦
៣.៣ ការវិភាគតាមខ្សែឈរ.....	៤៦
៣.៣.១ ការវិភាគរបាយការណ៍លទ្ធផលតាមខ្សែឈរ.....	៤៦
៣.៣.២ ការវិភាគតារាងតុល្យការតាមខ្សែឈរ.....	៥០
៣.៣.៣ សេចក្តីសន្និដ្ឋានលើការវិភាគតាមខ្សែឈរ.....	៥៣
៣.៤ ការវិភាគតាមអនុបាត.....	៥៤
៣.៤.១ លទ្ធភាពជំរះបញ្ជីរយៈពេលខ្លី.....	៥៤
៣.៤.១.១ អនុបាតនៃសាច់ប្រាក់.....	៥៤
៣.៤.១.២ អនុបាតចរន្ត.....	៥៥
៣.៤.១.៣ អនុបាតសាច់ប្រាក់ធៀបនឹងប្រាក់បញ្ញើ.....	៥៦
៣.៤.២ លទ្ធភាពនៃការប្រើប្រាស់បំណុល.....	៥៦
៣.៤.២.១ អនុបាតបំណុលធៀបនឹងទ្រព្យសកម្ម.....	៥៦
គណនាតាមរូបមន្ត.....	៥៦
៣.៤.២.២ អនុបាតលទ្ធភាពសងការប្រាក់.....	៥៧
៣.៤.៣ លទ្ធភាពចំណេញភាព.....	៥៧
៣.៤.៣.១ លទ្ធផលទទួលបានធៀបនឹងទ្រព្យសកម្ម.....	៥៨
៣.៤.៣.២ អនុបាតប្រាក់ចំណេញ.....	៥៨
៣.៤.៣.៣ អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់.....	៥៩

៣.៤.៤ អនុបាតលើការប្រើប្រាស់ទ្រព្យសម្បត្តិ .....	៥៩
៣.៤.៤.១ អនុបាតនៃការបង្វិលត្រឡប់នៃសាច់ប្រាក់ .....	៦០
៣.៤.៤.២ អនុបាតនៃការបង្វិលទ្រព្យសកម្មសរុប .....	៦០
៣.៤.៤.៣ ការបង្វិលមកវិញនៃទ្រព្យសកម្មអចល័ត .....	៦១
៣.៥ ភាពខ្លាំង និងភាពខ្សោយ .....	៦១
ក. ភាពខ្លាំង .....	៦១
ខ. ភាពខ្សោយ .....	៦២

**សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍**

១.សេចក្តីសន្និដ្ឋាន .....	៦៣
២. ការផ្តល់អនុសាសន៍ .....	៦៤

**ឯកសារយោង**

**ឧបសម្ព័ន្ធ**



## **បញ្ជីអក្សរកាត់**

- MDI = Microfinance Deposit taking Institution
- CRDF = Cambodia Rural Development Foundation
- BIO = Belgian Investment Company for Developing Countries
- DGC = Dragon Capital Group
- FMO = Netherlands Development Finance Company
- LOLC = Lanka ORIX Leasing Company Ltd
- IDC = International Data Group
- BEA = Bank of East Asia
- PSCo = Prasac Staff Company

## បញ្ជីតារាង

តារាងទី ១៖ គំរូនៃរបាយការណ៍លទ្ធផល .....	៧
តារាងទី ២៖ គំរូនៃរបាយការណ៍ប្រាក់ចំណេញរក្សាទុក៖ .....	៨
តារាងទី ៣៖ គំរូនៃតារាងតុល្យការ៖ .....	៩
តារាងទី ៤៖ គំរូនៃរបាយការណ៍លំហូរសាច់ប្រាក់ .....	១១
តារាងទី ៥៖ គំរូតារាងវិភាគរបាយការណ៍លទ្ធផលតាមខ្សែដេក .....	១៤
តារាងទី ៦៖ តារាងគំរូវិភាគតារាងតុល្យការតាមខ្សែដេក .....	១៤
តារាងទី ៧៖ តារាងគំរូវិភាគរបាយការណ៍លទ្ធផលរួមតាមខ្សែឈរ.....	១៦
តារាងទី ៨៖ តារាងគំរូវិភាគតារាងតុល្យការតាមខ្សែឈរ .....	១៧
តារាងទី ៩៖ តារាងរបាយការណ៍លទ្ធផលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវ.....	៣៤
តារាងទី ១០៖ តារាងតុល្យការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់សាខាផ្សារដើមថ្កូវ ...	៣៦
តារាងទី ១១៖ ការវិភាគរបាយការណ៍លទ្ធផលតាមខ្សែដេករបស់គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុប្រាសាក់សាខាផ្សារដើមថ្កូវ .....	៣៨
តារាងទី ១២៖ ការវិភាគតារាងតុល្យការតាមខ្សែដេករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់សាខាផ្សារដើមថ្កូវ .....	៤២
តារាងទី ១៣៖ ការវិភាគរបាយការណ៍លទ្ធផលតាមខ្សែឈររបស់គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវ .....	៤៦
តារាងទី ១៤៖ ការវិភាគតារាងតុល្យការតាមខ្សែឈររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់សាខាផ្សារដើមថ្កូវ .....	៥០

**បញ្ជីរូបភាព**

រូបភាពទី ១៖ រូបសញ្ញាណរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ .....២៤  
រូបភាពទី ២៖ ទីតាំងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវ.....២៥

## **បញ្ជីឧបសម្ព័ន្ធ**

ឧបសម្ព័ន្ធទី ១៖ របាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវ

ឧបសម្ព័ន្ធទី ២៖ កម្រងសំនួរសម្រាប់ការសិក្សាស្រាវជ្រាវ

**ಸಂಪನ್ಮೂಲ**

### សេចក្តីផ្តើម

#### ១. លំនាំបញ្ជាក់នៃការស្រាវជ្រាវ

បច្ចុប្បន្នប្រទេសកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ហើយរំពឹងទុកយ៉ាងមុតមាំថានឹងឈានជាប្រទេសអភិវឌ្ឍន៍ដូចប្រទេសនានានៅលើពិភពលោកនាពេលអនាគត។ ទន្ទឹមនឹងនេះដែរ ដោយសារប្រទេសនេះប្រកាន់យកនូវសេដ្ឋកិច្ចទីផ្សារសេរី បានធ្វើអោយសេដ្ឋកិច្ចប្រទេសនេះមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ។ ការរីកចម្រើននេះបានធ្វើអោយអ្នកវិនិយោគទុនបរទេសជាច្រើនបានមកដាក់ទុនលើគ្រប់វិស័យនានាដែលមាននៅក្នុងប្រទេសកម្ពុជា។ ដោយឡែកយើងសង្កេតឃើញថា វិស័យហិរញ្ញវត្ថុជាវិស័យមួយ ដែលមានការរីកចម្រើនខ្លាំងគួរអោយកត់សម្គាល់។ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនបានរីកដុះដាលពេញផ្ទៃប្រទេស និងពង្រីកសេវាហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍អោយមានភាពប្រសើរឡើង។ ជាងនេះទៅទៀតដើម្បីគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយភាពជោគជ័យ និងមានភាពរលូនជាលំដាប់ គ្រប់អាជីវកម្ម តូចក្តី ធំក្តី ត្រូវពឹងផ្អែកលើប្រព័ន្ធគណនេយ្យហិរញ្ញវត្ថុ ព្រោះថាប្រព័ន្ធគណនេយ្យហិរញ្ញវត្ថុ ជាឧបករណ៍មួយសម្រាប់អ្នកគ្រប់គ្រងធ្វើការតាមដានទៅលើរបាយការណ៍ និងពិនិត្យរាល់ប្រតិបត្តិការអាជីវកម្ម ដែលបានកើតឡើងជារៀងរាល់ថ្ងៃ ហើយធ្វើការវាយតម្លៃលើស្ថានភាពជាក់ស្តែងរបស់អង្គការអាជីវកម្មមានចំណុចខ្លាំង និងចំណុចខ្សោយផងដែរ។

ក្នុងនោះដែរ យើងសង្កេតឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ជាគ្រឹះស្ថានមួយដែលមានការវិវត្តខ្លួនយ៉ាងឆាប់រហ័ស និងទទួលបាននូវចំណាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជនគ្រប់ស្រទាប់វណ្ណៈក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុ ហើយមានការប្រកួតប្រជែងជាមួយធនាគារ ក៏ដូចជាមីក្រូហិរញ្ញវត្ថុដទៃទៀត។ គ្រឹះស្ថានបានខិតខំប្រឹងប្រែងបង្កើតនូវយុទ្ធសាស្ត្រផ្សេងៗជាពិសេសត្រួតពិនិត្យលើស្ថានភាពនិងការគ្រប់គ្រងសេដ្ឋកិច្ចរបស់ខ្លួនជាប្រចាំ ដើម្បីស្វែងរកចំណុចខ្វះខាតមួយចំនួន ហើយរកវិធីសាស្ត្រទប់ស្កាត់ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។

#### ២. ចំណោទបញ្ជាក់នៃការស្រាវជ្រាវ

នៅក្នុងវិស័យធនាគារ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ គឺជាផ្នែកមួយដ៏មានសារៈសំខាន់ខ្លាំងណាស់ ហើយវាអាចផ្តល់នូវព័ត៌មានទាំងឡាយដែលមានប្រយោជន៍ដល់អ្នកវិនិយោគ ម្ចាស់មូលធន និងអ្នកគ្រប់គ្រងអាជីវកម្ម នាពេលបច្ចុប្បន្ន និងពេលអនាគត។ ដូច្នេះយើងចង់ដឹងថា៖

- តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានអនុវត្តនូវវិធីសាស្ត្រអ្វីខ្លះក្នុងការវិភាគ និងវាយតម្លៃរបាយការណ៍ហិរញ្ញវត្ថុ?
- តើលទ្ធផលនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានបានផ្តល់ព័ត៌មានអ្វីខ្លះចំពោះអ្នកប្រើប្រាស់ព័ត៌មានខាងក្នុង និងព័ត៌មានខាងក្រៅ?

**៣. គោលបំណងនៃការស្រាវជ្រាវ**

គោលបំណងជារួមនៃការស្រាវជ្រាវនេះ គឺដើម្បីស្វែងយល់ពីវិធីសាស្ត្រ និងការវាយតម្លៃលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ក្នុងនោះមានគោលបំណងជាក់លាក់មួយចំនួនដូចខាងក្រោម៖

- សិក្សាពីស្ថានភាពទូទៅរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់
- វិធីសាស្ត្រវិភាគរបាយការណ៍ហិរញ្ញវត្ថុ
- វាយតម្លៃលើលទ្ធផលនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ
- រកចំណុចខ្វះខាតដែលបានមកពីការវិភាគ
- ធ្វើសេចក្តីសន្និដ្ឋាន និងផ្តល់អនុសាសន៍

**៤. ទំហំ និងដែនកំណត់នៃការស្រាវជ្រាវ**

ការសិក្សាស្រាវជ្រាវនេះផ្តោតតែទៅលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់សាខាផ្សារដើមថ្កូវ ជាមួយនឹងទិន្នន័យពីឆ្នាំ២០១៥ និង២០១៦នៃរបាយការណ៍តារាងតុល្យការ និងរបាយការណ៍លទ្ធផលតែប៉ុណ្ណោះ។

**៥. វិធីសាស្ត្រនៃការស្រាវជ្រាវ**

វិធីសាស្ត្រនៃការស្រាវជ្រាវគឺពឹងផ្អែកលើប្រភពទិន្នន័យដែលប្រមូលបាន និងវិភាគដូចខាងក្រោម៖

**ក. ប្រភពទិន្នន័យ**

- ទិន្នន័យចម្បង
  - បានពីការសម្ភាសន៍ដោយផ្ទាល់ជាមួយបុគ្គលិកជំនាញ
  - ឯកសារមួយចំនួនបានមកពីការផ្តល់ជូនពីមន្ត្រីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់
- ទិន្នន័យបន្ទាប់បន្សំ
  - ការទទួលការណែនាំពីសាស្ត្រាចារ្យ ដែលជាអ្នកធ្វើការណែនាំការស្រាវជ្រាវនេះ
  - សៀវភៅមេរៀន

- ឯកសារស្រាវជ្រាវក្នុងបណ្ណាល័យ
- ឯកសារពាក់ព័ន្ធ និងបទបញ្ញត្តិផ្សេងៗដែលទទួលបានពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវ
- ការប្រមូលឯកសារតាមប្រព័ន្ធអ៊ីនធឺណេត ជាដើម។

**ខ. ការវិភាគទិន្នន័យ**

របាយការណ៍ស្រាវជ្រាវនេះត្រូវបានធ្វើការវិភាគទិន្នន័យតាមបែបពិពណ៌នា។

**៦. សារៈសំខាន់នៃការស្រាវជ្រាវ**


ការសិក្សាស្រាវជ្រាវអំពីការវិភាគរបាយការណ៍ហិរញ្ញវត្ថុនេះ មានសារៈសំខាន់ទៅលើ បុគ្គលជាច្រើនដូចជា៖

- ប្រយោជន៍ផ្ទាល់ខ្លួន
  - ធ្វើឲ្យយើងខ្ញុំមានការយល់ដឹងកាន់តែទូលំទូលាយអំពីបញ្ហា និងស្ថានភាពប្រតិបត្តិការ ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន
  - ទទួលបានឱកាសការងារ
  - ដកស្រង់បទពិសោធន៍ការងារ និងទទួលបានទិន្នន័យជាក់ស្តែង
  - មានទំនួលខុសត្រូវខ្ពស់ក្នុងការងារ
- ចំពោះគ្រឹះស្ថាន
  - គ្រឹះស្ថានទទួលបាននូវព័ត៌មានអំពីចំណុចខ្វះខាតរបស់ខ្លួន
  - គ្រឹះស្ថានអាចតាមដាននូវព័ត៌មានអំពីការបកស្រាយពីចលនា និងការប្រែប្រួលរបស់ គណនី ឬលទ្ធផលដែលបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- អ្នកស្រាវជ្រាវជំនាន់ក្រោយ
  - និស្សិតជំនាន់ក្រោយយកចំណុចល្អៗដើម្បីបំពេញចំណេះដឹង និងយកទៅប្រើប្រាស់ តាមសេចក្តីត្រូវការ
  - អាចស្វែងយល់ពីការវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងអត្ថប្រយោជន៍នៃការវិភាគនេះ



**៧. របបសម្ព័ន្ធនៃការស្រាវជ្រាវ**

យោងទៅលើការសិក្សាស្រាវជ្រាវរបស់យើងត្រូវបានចែកជា ៣ជំពូក ដូចបានរៀបរាប់ខាងក្រោម



**ជំពូកទី ១**

**រំលឹកគ្រឹះស្នូល**

## ជំពូកទី១

### រំលឹកទ្រឹស្តី

#### ១.១. ទិដ្ឋភាពទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍ដែលផ្តល់ព័ត៌មានអំពីចំណូល (Revenues) ចំណាយ (Expenses) ការទទួលប្រាក់ (Receipts) ការបង់ប្រាក់ (Payment) ទ្រព្យ (Asset) បំណុល (Liabilities) មូលធនរបស់ម្ចាស់ (Owner's Equity) របស់សហគ្រាស។<sup>1</sup>

របាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍ដែលសំខាន់ និងជាដំណើរការគណនេយ្យហើយជាងនេះទៅទៀតរបាយការណ៍ នេះជាសមាសភាពរួមរបស់របាយការណ៍ហិរញ្ញវត្ថុដើម្បីដើរតួជាចំណែកក្នុងការទំនាក់ទំនងប្រតិបត្តិការជាមួយក្រុមហ៊ុន។

#### ១.១.១. កម្មវត្ថុនៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុគឺ ជាឯកសារមានសារៈសំខាន់មួយព្រោះរបាយការណ៍នេះបង្ហាញពីអ្វីដែលបានកើតឡើងក្នុងគ្រាកំណត់ជាក់លាក់ណាមួយ។ ហើយទោះបីយ៉ាងណាក៏ដោយ រាល់អ្នកប្រើប្រាស់នៅរបាយការណ៍ហិរញ្ញវត្ថុគឺ តែងតែមាននូវការខ្វល់ខ្វាយជាមួយនឹងលទ្ធផលនៃការ ទូទាត់សងបំណុលនាពេលអនាគតរបស់ក្រុមហ៊ុនផងដែរ។ ដូចនេះរបាយការណ៍ហិរញ្ញវត្ថុ មានមុខងារមួយចំនួនដូចខាងក្រោម៖

- ផ្តល់ព័ត៌មានដ៏មានតម្លៃ សម្រាប់ដោះស្រាយរាល់កង្វះខាតទាំងអស់របស់អ្នកវិនិយោគ រឺ បណ្តាអ្នកគ្រប់គ្រងហិរញ្ញវត្ថុ។
- វាអាចផ្តល់របាយការណ៍ ដែលបានជូនទៅដល់ម្ចាស់កម្មសិទ្ធិ (Owner) អ្នកវិនិយោគទុន (Investor) ម្ចាស់ឥណទាន (Creditor) និងអ្នកដទៃទៀតដើម្បីអោយពួកគេធ្វើការសម្រេចលើក្រុមហ៊ុនមួយ ព្រមទាំងដើម្បីអោយមានទំនុកចិត្តនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នា។
- សម្រាប់បង្ហាញប្រាប់អំពីព័ត៌មានហិរញ្ញវត្ថុរបស់អង្គការដែលមានដូចជា របាយការណ៍ប្រាក់ចំណេញ តារាងតុល្យការ របាយការណ៍លំហូរសាច់ប្រាក់ និងរបាយការណ៍ចំណេញរក្សាទុក មានមុខងារសម្រាប់បង្ហាញអោយដឹងពី ស្ថានភាពហិរញ្ញវត្ថុជាពិសេសប្រតិបត្តិការលទ្ធផល

<sup>1</sup> R. Narayanswamy, Financial Accounting, 2003, P23

និងចលនាសាច់ប្រាក់របស់អង្គការដែលព័ត៌មានទាំងនោះមានសារៈប្រយោជន៍ណាស់ចំពោះអ្នកប្រើប្រាស់ទូទៅ ក្នុងការសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុនៃការវិនិយោគរបស់ពួកគេ។

**១.១.២. គោលបំណងនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ**

គោលបំណងនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុគឺ ដើម្បីសិក្សាស្វែងយល់យ៉ាងច្បាស់ពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីធ្វើការវាយតម្លៃវាស់វែងពីលទ្ធផលនាពេលបច្ចុប្បន្នធៀបទៅនឹងលទ្ធផលហិរញ្ញវត្ថុនាពេលកន្លងមក។

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ គឺផ្ដោតសំខាន់ទៅលើការគ្រប់គ្រងហិរញ្ញវត្ថុប្រើប្រាស់ធនធាន ការទទួលបានប្រាក់ចំណេញ និងភាគលាភដែលទទួលបានជាដើម។ ឬជាងនេះទៅទៀតការវិភាគរបាយការណ៍ហិរញ្ញវត្ថុគឺដើម្បីបង្ហាញពីព័ត៌មានផ្សេងៗ ដែលទាក់ទងទៅនឹង ហិរញ្ញវត្ថុទៅអោយអតិថិជន ឲ្យពួកគេបានដឹង អ្នកមកវិនិយោគ និងម្ចាស់បំណុលជាដើម ដើម្បីទទួលបានការចាប់អារម្មណ៍នៃការងារ និងលទ្ធផលនៃការទទួលបានប្រាក់ចំណេញរបស់ក្រុមហ៊ុន។

**១.១.៣. សមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុ**

សមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុមាន៤ គឺ៖

- របាយការណ៍លទ្ធផល
- របាយការណ៍ចំណេញរក្សាទុក
- តារាងតុល្យការ
- របាយការណ៍លំហូរសាច់ប្រាក់

**១.២. របាយការណ៍ហិរញ្ញវត្ថុ**

របាយការណ៍ហិរញ្ញវត្ថុ ដែលបានគេប្រើប្រាស់យ៉ាងទូលំទូលាយមានបួនសំខាន់គឺ របាយការណ៍លទ្ធផល (Income statement), របាយការណ៍ចំណេញរក្សាទុក (Statement of Retained Earnings), តារាងតុល្យកាល (Statement of Financial Position or Balance Sheet), និងរបាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flow)។

**១.២.១. របាយការណ៍លទ្ធផល<sup>២</sup>**

របាយការណ៍លទ្ធផល គឺជាមធ្យោបាយចម្បង សំរាប់វាស់វែង ប្រាក់ចំណេញរបស់ក្រុមហ៊ុនក្នុងកំឡុងពេលណាមួយ។ អង្គការពាណិជ្ជកម្ម និងសហគមន៍វិនិយោគប្រើប្រាស់របាយការណ៍លទ្ធផល

<sup>2</sup> សាស្ត្រាចារ្យ ប៊ុន សុន្ទរោ និង ប៊ុន សុន្ទរង្គ, គណនេយ្យកម្រិតមធ្យម ភាគ១, ឆ្នាំ ២០១៥, ទំព័រ ១៤០, ១៤៣, ១៤៤

ដើម្បីកំណត់លទ្ធភាពបង្កើតប្រាក់ចំណេញ តម្លៃនៃការវិនិយោគ និងភាពគួរអោយទុកចិត្តបាន។ វាបានផ្តល់អោយអ្នកវិនិយោគ និងម្ចាស់បំណុលនូវព័ត៌មានដែលអាចជួយដល់ពួកគេ ក្នុងការព្យាករណ៍ទឹកប្រាក់ ពេលវេលា និងភាពមិនប្រាកដនៃលំហូរសាច់ប្រាក់ពេលអនាគត។

សមាសធាតុសំខាន់ៗនៃរបាយការណ៍លទ្ធផលរួមមាន៖

- ចំណូល (Revenue): គឺជាលំហូរចូលឬធាតុដទៃទៀតដែលធ្វើឲ្យទ្រព្យរបស់អង្គការកើនឡើង ឬការសងបំណុលនៅក្នុងមួយកំឡុងពេលចេញពីការផ្តល់សេវា ឬការលក់ទំនិញ ឬសកម្មភាពដទៃទៀត ដែលបង្កើតឲ្យមាននិរន្តរភាពសំខាន់របស់អង្គការអាជីវកម្ម។
- ចំណាយ (Expenses): គឺជាលំហូរចេញ ឬការប្រើប្រាស់ទ្រព្យផ្សេងៗទៀត ឬការកើតចេញឡើងនូវបំណុលចេញពីការផ្តល់ ឬការផលិតទំនិញ ឬការផ្តល់សេវាកម្មផ្សេងៗទៀតដែលបង្កើតឲ្យមាននិរន្តរភាពសំខាន់របស់អង្គការអាជីវកម្ម។
- ចំណេញពិត (Gains) គឺធ្វើឲ្យមូលធន (ទ្រព្យសុទ្ធ) កើតឡើងចេញពីប្រតិបត្តិការទាំងឡាយរបស់អង្គការលើកលែងតែលទ្ធផលទាំងអស់នោះចេញពីប្រភពចំណូល ឬការវិនិយោគរបស់អង្គការអាជីវកម្ម។
- ការខាតបង់ (Losses): គឺធ្វើឲ្យមូលធន (ទ្រព្យសុទ្ធ) ថយចុះចេញពីប្រតិបត្តិការទាំងឡាយរបស់អង្គការ លើកលែងតែលទ្ធផលទាំងអស់នោះចេញពីប្រភពចំណាយ ឬការបែងចែកប្រាក់ចំណេញរបស់អង្គការអាជីវកម្ម។

តារាងទី ១៖ គំរូនៃរបាយការណ៍លទ្ធផល<sup>3</sup>

[ Your business name appears here]		
Income Statement		
For the year ended 31 <sup>st</sup> December 20XX-1 -20XX		
	20XX-1	20XX
	USD	USD
Interest income	XXX	XXX
Interest expense	(XXX)	(XXX)
Net interest income	XXX	XXX
Fee and commission expenses	(XXX)	(XXX)

<sup>3</sup> [https://www.prasac.com.kh/wp-content/uploads/2016/12/prasac\\_annual\\_report\\_2014\\_en.pdf](https://www.prasac.com.kh/wp-content/uploads/2016/12/prasac_annual_report_2014_en.pdf) (ចូលទស្សនាថ្ងៃទី ១៧ មិថុនា ២០១៨)

Other operation income	XXX	XXX
Personnel expenses	(XXX)	(XXX)
Depreciation and amortization charges	(XXX)	(XXX)
General and administrative expenses	(XXX)	(XXX)
Operating profit	XXX	XXX
Provision for bad and doubtful loans	(XXX)	(XXX)
Profit before income tax	XXX	XXX
Grant income	XXX	XXX
tax expense	(XXX)	(XXX)
Profit for the year	XXX	XXX
Attributable to equity holders of the Company	XXX	XXX

**១.២.២. របាយការណ៍ចំណេញរក្សាទុក**

របាយការណ៍ប្រាក់ចំណេញរក្សាទុក គឺជារបាយការណ៍បង្ហាញពី ទ្រព្យម្ចាស់ដែលបានមកពីប្រាក់ចំណេញនៃប្រតិបត្តិការក្រុមហ៊ុនក្នុងពេលជាក់លាក់មួយ។ របាយការណ៍នេះត្រូវបានគណនាដោយយករបាយការណ៍ប្រាក់ចំណេញរក្សាទុកដើមគ្រា បូកបន្ថែមជាមួយនឹងប្រាក់ចំណេញសុទ្ធហើយដកនឹងភាគលាភដែលក្រុមហ៊ុនធ្វើការបែងចែកទៅឲ្យម្ចាស់ហ៊ុន។ ជាធម្មតាប្រាក់ចំណេញសុទ្ធ (Net Income) កើនឡើងគឺធ្វើឲ្យប្រាក់ចំណេញរក្សាទុកមានការកើនឡើងដែរ។

តារាងទី ២៖ គំរូនៃរបាយការណ៍ប្រាក់ចំណេញរក្សាទុក៖<sup>4</sup>

[ Your business name appears here]		
<b>Retained Earnings Statement</b>		
<b>For the year ended 31<sup>st</sup> December 20XX</b>		
Retained earnings October 1		XXX
Add: Net Income		XXX
Less: Dividends:		
Cash Dividends on Preferred Stock	XXX	
Cash Dividends on common Stock	XXX	
Stock Dividends	XXX	XXX
Retained earnings October 31, 2005		<u>XXX</u>

<sup>4</sup> Donald E. Kieso, Jerry J, Paul D. Kimmel & Wey gandt " Principle of Accounting" ,2005, Wiley International Edition, P12

**១.២.៣ តារាងតុល្យការ**

តារាងតុល្យការ គឺជារបាយការណ៍ដែលរាយការណ៍ពីទ្រព្យសកម្ម ទ្រព្យអកម្ម និងមូលនិធិម្ចាស់ទ្រព្យរបស់អង្គការពាណិជ្ជកម្មនៅថ្ងៃពិសេសណាមួយ។ របាយការណ៍ហិរញ្ញវត្ថុនេះបានផ្តល់ព័ត៌មានអំពីលក្ខណៈ និងចំនួននៃការវិនិយោគនៅក្នុងប្រភពធនធានរបស់សហគ្រាស បំណុលដែលត្រូវសងទៅម្ចាស់បំណុល និងមូលនិធិម្ចាស់ទ្រព្យនៅក្នុងមូលធន។ ដូច្នេះវាជួយដល់ការព្យាករណ៍ចំនួន ពេលវេលា និងលំហូរសាច់ប្រាក់មិនពិតប្រាកដនៅពេលអនាគត។ ដើម្បីផ្តល់ព័ត៌មានទៅលើទ្រព្យសកម្ម ទ្រព្យអកម្ម និងមូលនិធិម្ចាស់ទ្រព្យ តារាងតុល្យការបានផ្តល់ជាមូលដ្ឋានសម្រាប់ការគណនាអត្រានៃធនលាភ និងការវាយតម្លៃរចនាសម្ព័ន្ធនៃមូលធនរបស់សហគ្រាស។ អ្នកវិភាគក៏បានប្រើប្រាស់ព័ត៌មាននៅក្នុងតារាងតុល្យការផងដែរដើម្បីធ្វើការប៉ាន់ប្រមាណអំពីហានិភ័យរបស់ក្រុមហ៊ុន និងលំហូរសាច់ប្រាក់នៅពេលអនាគត។

សមាសធាតុរបស់តារាងតុល្យការរួមមាន៖<sup>5</sup>

- ទ្រព្យសកម្ម (Assets) ទ្រព្យសកម្មវាធ្វើឲ្យគេទទួលបានផលប្រយោជន៍សេដ្ឋកិច្ចពេលអនាគត ឬត្រូវបានត្រួតពិនិត្យដោយអង្គការ វាជាលទ្ធផលនៃប្រតិបត្តិការ ឬព្រឹត្តិការណ៍អតីត។
- ទ្រព្យអកម្ម (Labillities) វានិងបន្ថយផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដែលកើតចេញពីកាតព្វកិច្ចត្រូវសងរបស់អង្គការដើម្បីផ្ទេរទ្រព្យ ឬការផ្តល់សេវាកម្មទៅអង្គការដទៃនៅក្នុងពេលអនាគតដែលជាលទ្ធផលចេញពីប្រតិបត្តិការ ឬព្រឹត្តិការណ៍អតីត។
- មូលធន (Equity) គឺជាចំនួនដែលមាននៅក្នុងទ្រព្យរបស់អង្គការពាណិជ្ជកម្មដែលនៅសល់បន្ទាប់ពីការកាត់បន្ថយបំណុល។ នៅក្នុងសហគ្រាសពាណិជ្ជកម្មមូលធនគឺជាទ្រព្យរបស់ម្ចាស់ហ៊ុន។

តារាងទី ៣៖ គំរូនៃតារាងតុល្យការ៖<sup>6</sup>

<sup>5</sup>ប៊ុន សុន្ទរោ និង ប៊ុន សុន្ទរង្គ, សៀវភៅគណនេយ្យកម្រិតមធ្យម ភាគ១ , IFA , ២០១៥ ទំព័រ ១៨២-១៨៣-១៨៥

<sup>6</sup> [https://www.prasac.com.kh/wp-content/uploads/2016/12/prasac\\_annual\\_report\\_2014\\_en.pdf](https://www.prasac.com.kh/wp-content/uploads/2016/12/prasac_annual_report_2014_en.pdf) (ចូលទស្សនា ថ្ងៃទី១៧ មិថុនា ២០១៨)

[ Your business name appears here ]		
Balance Sheet		
for the year ended 31st December 20XX-1 -20XX		
	20XX-1	20XX
	USD	USD
<b>ASSETS</b>		
Cash on hand	XXX	XXX
Balances with the Central Bank	XXX	XXX
Balances with banks and other financial institutions	XXX	XXX
Loans and advances to customers	XXX	XXX
Other assets	XXX	XXX
Intangible assets	XXX	XXX
Property and equipment	XXX	XXX
Deferred tax assets	XXX	XXX
<b>Total Assets</b>	<b>XXX</b>	<b>XXX</b>
<b>LIABILITIES AND SHAREHOLDERS' EQUITY</b>		
Deposits from customers	XXX	XXX
Deposits from banks and microfinance institutions	XXX	XXX
Borrowings	XXX	XXX
Other liabilities	XXX	XXX
Current income tax liabilities	XXX	XXX
Severance pay obligation	XXX	XXX
<b>Total liabilities</b>	<b>XXX</b>	<b>XXX</b>
<b>SHAREHOLDERS' EQUITY</b>		
Share capital	XXX	XXX
Reserves	XXX	XXX
Subordinated debts	XXX	XXX
Retained earnings	XXX	XXX
<b>Total shareholders' equity</b>	<b>XXX</b>	<b>XXX</b>
<b>Total liabilities and shareholders' equity</b>	<b>XXX</b>	<b>XXX</b>



**១.២.៤. របាយការណ៍លំហូរសាច់ប្រាក់**

របាយការណ៍ហិរញ្ញវត្ថុទាំងបីដែលយើងបានឃើញរួចមកហើយគឺ របាយការណ៍លទ្ធផល របាយការណ៍ចំណេញរក្សាទុក និងតារាងតុល្យការ បានបង្ហាញព័ត៌មានមួយចំនួនទាក់ទងទៅនឹងលំហូរសាច់ប្រាក់របស់សហគ្រាសក្នុងមួយកំឡុងពេល ក៏ប៉ុន្តែវាមានដែនកំណត់។ ភាពសំខាន់ដែល របាយការណ៍ទាំងនេះមិនបានបង្ហាញអោយបានលំអិតគឺ លំហូរសាច់ប្រាក់ចូល និងលំហូរសាច់ប្រាក់ ចេញ ឬប្រភព និងការប្រើប្រាស់សាច់ប្រាក់ក្នុងមួយកំឡុងពេល។ ដើម្បីបំពេញនូវតម្រូវការនេះ យើង មានរបាយការណ៍មួយទៀត គឺរបាយការណ៍លំហូរសាច់ប្រាក់។

របាយការណ៍លំហូរសាច់ប្រាក់ ផ្តល់ព័ត៌មានដែលពាក់ព័ន្ធអំពីសាច់ប្រាក់ដែលបានទទួល និងសាច់ប្រាក់ដែលបានចំណាយរបស់សហគ្រាសក្នុងមួយកំឡុងពេល។ ដើម្បីទទួលបាននូវ គោលបំណងនេះ របាយការណ៍លំហូរសាច់ប្រាក់បានរាយការណ៍នូវព័ត៌មានដូចជា ប្រសិទ្ធភាព សាច់ប្រាក់របស់ប្រតិបត្តិការក្នុងមួយកំឡុងពេល ប្រតិបត្តិការវិនិយោគ ប្រតិបត្តិការហិរញ្ញប្បទាន និងការកើនឡើង ឬយថ្លៃនៃសាច់ប្រាក់ក្នុងមួយកំឡុងពេល។ ការរាយការណ៍ប្រភពធនធាន ការ ប្រើប្រាស់ និងការកើនឡើង រឺថយចុះនៃសាច់ប្រាក់វាជួយដល់អ្នកវិនិយោគ ម្ចាស់បំណុល និងអ្នក ដទៃទៀតដឹងថាអ្វីដែលបានកើតឡើងទៅដល់ប្រភពនៃលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន។

ក្រុមហ៊ុនបានចាត់ថ្នាក់សាច់ប្រាក់ដែលទទួលបាន និងសាច់ប្រាក់ដែលចំណាយក្នុងមួយកំ ឡុងពេលទៅក្នុងសកម្មភាពបីផ្សេងគ្នានៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់គឺ សកម្មភាពប្រតិបត្តិ ការ សកម្មភាពវិនិយោគ និងសកម្មភាពហិរញ្ញប្បទានដែលត្រូវបានកំណត់ដូចខាងក្រោម៖<sup>7</sup>

- សកម្មភាពប្រតិបត្តិការ (Operating Activities) វាទាក់ទងទៅនឹងឥទ្ធិពលសាច់ប្រាក់ ប្រតិបត្តិការ ដែលបានកត់ចូលទៅក្នុងប្រតិបត្តិការដើម្បីកំណត់ប្រាក់ចំណេញសុទ្ធ។
- សកម្មភាពវិនិយោគ (Investing Activities) វាបានរួមបញ្ចូលការឲ្យគេខ្ចីប្រាក់ និងការប្រមូល ប្រាក់មកវិញ ហើយនិងការទិញនិងលក់វិនិយោគ (ទាំងបំណុលនិងមូលធន) ហើយនិងការ ទិញនិងលក់អចលនទ្រព្យ។
- សកម្មភាពហិរញ្ញប្បទាន (Financing Activities) វាទាក់ទងទៅនឹងធាតុនៃបំណុល និង មូលនិធិម្ចាស់ទ្រព្យ។

<sup>7</sup> ប៊ុន សុន្ទរោ និង ប៊ុន សុន្ទរង្គ, សៀវភៅគណនេយ្យកម្រិតមធ្យម ភាគ១ , IFA , ២០១៥ ទំព័រ ១៩៩-២០០

---

តារាងទី ៥៖ គំរូនៃរបាយការណ៍លំហូរសាច់ប្រាក់<sup>៨</sup>

---

<sup>៨</sup>[https://www.prasac.com.kh/wp-content/uploads/2016/12/prasac\\_annual\\_report\\_2014\\_en.pdf](https://www.prasac.com.kh/wp-content/uploads/2016/12/prasac_annual_report_2014_en.pdf) (ចូលទស្សនា ថ្ងៃទី ១៧ មិថុនា ២០១៨)

[ Your business name appears here ]		
Statement of cash flows		
for the year ended 31st December 20XX-1 – 20XX		
	20XX-1	20XX
	USD	USD
<b>Cash flows from operating activities</b>		
Profit before taxation	XXX	XXX
Adjustments for:		
Depreciation	XXX	XXX
Amortization	XXX	XXX
Provision for bad and doubtful loans	XXX	XXX
Net interest income	(XXX)	(XXX)
Gain on disposal of property & equipment	(XXX)	(XXX)
Unrealised exchange gain on subordinated debts		(XXX)
	(XXX)	(XXX)
Changes in:		
Loans and advances to Severance pay obligation	(XXX)	(XXX)
Reserve requirement	(XXX)	(XXX)
Other assets	(XXX)	(XXX)
Deposits from banks and financial institutions	XXX	XXX
Deposits from customers	XXX	XXX
Severance pay obligation	XXX	XXX
Other liabilities	XXX	XXX
Cash used in operations	(XXX)	(XXX)
Interest income received	XXX	XXX
Interest expense paid	(XXX)	(XXX)
Income tax paid	(XXX)	(XXX)
<b>Cash used in operating activities</b>	<b>(XXX)</b>	<b>(XXX)</b>
<b>Cash flows from investing activities</b>		
Statutory capital deposit		(XXX)
Purchase of property, plant and equipment	(XXX)	(XXX)
Purchase of intangible assets	(XXX)	(XXX)

Proceeds from sale of equipment	(XXX)	(XXX)
Proceeds from sale of intangible assets	XXX	XXX
Cash used in investing activities	(XXX)	(XXX)
<b>Cash flows from financing activities</b>		
Proceeds from long term borrowings	XXX	XXX
Repayment of Borrowing	(XXX)	(XXX)
Cash generated from financing activities	XXX	XXX
<b>Net increase in cash and cash equivalents</b>	<b>XXX</b>	<b>XXX</b>
Cash and cash equivalents at the beginning of the year	XXX	XXX
Currency translation differences		
<b>Cash and cash equivalents at the end of the year</b>	<b>XXX</b>	<b>XXX</b>

**១.៤. ឧបករណ៍ក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ**

**១.៤.១. ការវិភាគតាមខ្សែដេក**

ការវិភាគតាមខ្សែដេកគឺ ជាការប្រៀបធៀបនៃភាពប្រែប្រួលទិន្នន័យហិរញ្ញវត្ថុនៅក្នុងរបាយការណ៍រវាងឆ្នាំចាស់ និងឆ្នាំថ្មី ឬពីមួយឆ្នាំទៅមួយឆ្នាំ។ ការវិភាគតាមខ្សែដេកនេះគឺគេយកឆ្នាំមួយជាឆ្នាំគោលដើម្បីធ្វើការវិភាគតាមរយៈ ការគណនានូវចំនួន និងភាគរយនៃការប្រែប្រួលរវាងឆ្នាំមុន និងឆ្នាំបច្ចុប្បន្ន។ វិធីសាស្ត្រនេះមានសារៈសំខាន់ណាស់ក្នុងការវាយតម្លៃពីបម្រែបម្រួលរបស់អង្គភាពអាជីវកម្មពីឆ្នាំមួយទៅមួយឆ្នាំ។ ខាងក្រោមនេះជារូបមន្តគណនាភាគរយនៃភាគដែលប្រែប្រួល

- ចែកបរិមាណបម្រែបម្រួលជាប្រាក់ដុល្លារពីឆ្នាំគោលជាមួយនិងឆ្នាំបន្ទាប់។

$$\text{Percentage Change(\%)} = \frac{\text{Dollar Amount Change}}{\text{Amount in Base Period}}$$

- គណនារកបរិមាណបម្រែបម្រួលជាប្រាក់ដុល្លារពីឆ្នាំគោលជាមួយនិងឆ្នាំបន្ទាប់។

$$\text{Dollar Amount Change} = \text{Amount in Later Period} - \text{Amount in Base Period}$$

តារាងទី ៥៖ គំរូតារាងវិភាគរបាយការណ៍លទ្ធផលតាមខ្សែដេក

Bank Name			
Income Statement			
December 31, 20XX, 20XX-1			
			Increase(Decrease)

	20XX	20XX-1	Amount	Percentage
	(1)	(2)	(1)-(2)=3	(3)/(2)
Interest Income	XXX	XXX	XXX	XXX
Interest Expense	XXX	XXX	XXX	XXX
Net Interest Income	XXX	XXX	XXX	XXX
Non-Interest Income				
Net Fee and Commission Income	XXX	XXX	XXX	XXX
Other Income	XXX	XXX	XXX	XXX
Non-Interest Expense				
General and Administrative Expense	XXX	XXX	XXX	XXX
Operating Income	XXX	XXX	XXX	XXX
Provision for Bad and Doubtful loan and Advances	XXX	XXX	XXX	XXX
Profit before Income Tax	XXX	XXX	XXX	XXX
Income tax Expense	XXX	XXX	XXX	XXX
Net Profit for the year	XXX	XXX	XXX	XXX

តារាងទី ៦៖ តារាងគំរូវិភាគតារាងតុល្យការតាមខ្សែដេក

[ Your business name appears here]				
Comparative Balance Sheet				
December 31, 20XX, 20XX-1				
			Increase(Decrease)	
	20XX	20XX-1	Amount	Percentage
	(1)	(2)	(1)-(2)=3	(3)/(2)
Assets				
Cash and Bank Balances	XXX	XXX	XXX	XXX
Deposits and Placement with Bank	XXX	XXX	XXX	XXX
Loan and Advances	XXX	XXX	XXX	XXX
Other Assets	XXX	XXX	XXX	XXX
Statutory Deposits	XXX	XXX	XXX	XXX
Investment	XXX	XXX	XXX	XXX
Intangible Asset	XXX	XXX	XXX	XXX

Deferred tax Assets	XXX	XXX	XXX	XXX
Total Assets	<u>XXX</u>	<u>XXX</u>	<u>XXX</u>	<u>XXX</u>
<b>Liabilities and Shareholders' Funds</b>				
Deposits from Customers	XXX	XXX	XXX	XXX
Deposits by Bank	XXX	XXX	XXX	XXX
Borrowings	XXX	XXX	XXX	XXX
Senior Debts	XXX	XXX	XXX	XXX
Subordinated debts	XXX	XXX	XXX	XXX
Other Liabilities	XXX	XXX	XXX	XXX
Provision for income tax	XXX	XXX	XXX	XXX
Total Liabilities	<u>XXX</u>	<u>XXX</u>	<u>XXX</u>	<u>XXX</u>
Shareholder's Funds	XXX	XXX	XXX	XXX
Share Capital	XXX	XXX	XXX	XXX
Inter Branch	XXX	XXX	XXX	XXX
General Reserve	XXX	XXX	XXX	XXX
Currency Translation reserve	XXX	XXX	XXX	XXX
Retain Earnings	XXX	XXX	XXX	XXX
Total Shareholders' fun	<u>XXX</u>	<u>XXX</u>	<u>XXX</u>	<u>XXX</u>
Total Liabilities and Shareholders' funds	<u>XXX</u>	<u>XXX</u>	<u>XXX</u>	<u>XXX</u>

**១.៤.២. ការវិភាគតាមខ្សែឈរ**

ការវិភាគតាមខ្សែឈរ គឺជាការវាយតម្លៃនៅធាតុនីមួយៗរបស់ទិន្នន័យរបាយការណ៍ហិរញ្ញវត្ថុ ជាភាគរយ។

- ការវិភាគរបាយការណ៍លទ្ធផលតាមខ្សែឈរ គឺត្រូវយកធាតុនីមួយៗដែលមាននៅក្នុង របាយការណ៍លទ្ធផល ធៀបទៅនឹងចំណូលការប្រាក់ ហើយចំណូលការប្រាក់ត្រូវស្មើ នឹង ១០០% ជានិច្ចព្រោះវាជាធាតុគោល។
- ការវិភាគតារាងតុល្យការតាមខ្សែឈរគឺ ត្រូវយកធាតុនីមួយៗដែលមាននៅក្នុងតារាង តុល្យការ ធៀបទៅនឹងចំនួនទ្រព្យសកម្មសរុប ហើយទ្រព្យសកម្មត្រូវតែស្មើ១០០% និង ផលបូកនៃបំណុល និងមូលធនក៏ត្រូវស្មើ១០០%ដែរ។

វិធីសាស្ត្រនេះត្រូវបានគណនាដូចខាងក្រោម

- សម្រាប់របាយការណ៍លទ្ធផល

$$\text{Percentage (\%)} = \frac{\text{All Income Statement}}{\text{Net Interest Income}}$$

- សម្រាប់តារាងតុល្យការ

$$\text{Percentage(\%)} = \frac{\text{Balance Sheet Items}}{\text{Total Assets}}$$

តារាងទី ៧៖ តារាងគំរូវិភាគរបាយការណ៍លទ្ធផលរួមតាមខ្សែឈរ

[ Your business name appears here]				
Income Statement				
December 31, 20XX, 20XX-1				
	20XX		20XX-1	
	Amount	Percentage of Total	Amount	Percentage of Total
Interest Income	XXX	១០០%	XXX	១០០%
Interest Expense	XXX	XXX	XXX	XXX
Net Interest Income	XXX	XXX	XXX	XXX
Non-Interest Income	XXX	XXX	XXX	XXX
Net fee and Commission Income	XXX	XXX	XXX	XXX
Other Income	XXX	XXX	XXX	XXX
Non-Interest Expenses	XXX	XXX	XXX	XXX
General and Administrative Expenses	XXX	XXX	XXX	XXX
Operating Income	XXX	XXX	XXX	XXX
Provision for bad and doubtful loan and advance	XXX	XXX	XXX	XXX
Profit before Income tax	XXX	XXX	XXX	XXX
Income tax Expenses	XXX	XXX	XXX	XXX
Net profit for the year	<u>XXX</u>	XXX	<u>XXX</u>	XXX

តារាងទី ៨៖ តារាងគំរូវិភាគតារាងតុល្យការតាមខ្សែឈរ

[ Your business name appears here]
------------------------------------

Comparative Balance Sheet				
December 31, 20XX, 20XX-1				
	20XX	20XX-1	Increase(Decrease)	
			Amount	Percentage
			(1)-(2)=3	(3)/(2)
<b>Assets</b>				
Cash and Bank Balances	XXX	XXX	XXX	XXX
Deposits and Placement with Bank	XXX	XXX	XXX	XXX
Loan and Advances	XXX	XXX	XXX	XXX
Other Assets	XXX	XXX	XXX	XXX
Statutory Deposits	XXX	XXX	XXX	XXX
Investment	XXX	XXX	XXX	XXX
Intangible Asset	XXX	XXX	XXX	XXX
Deferred tax Assets	XXX	XXX	XXX	XXX
<b>Total Asset</b>	<b>XXX</b>	<b>XXX</b>	<b>XXX</b>	<b>XXX</b>
<b>Liabilities and Shareholders' Funds</b>				
Deposits from Customers	XXX	XXX	XXX	XXX
Deposits by Bank	XXX	XXX	XXX	XXX
Borrowings	XXX	XXX	XXX	XXX
Senior Debts	XXX	XXX	XXX	XXX
Subordinated debts	XXX	XXX	XXX	XXX
Other Liabilities	XXX	XXX	XXX	XXX
Provision for income tax	XXX	XXX	XXX	XXX
<b>Total Liabilities</b>	<b>XXX</b>	<b>XXX</b>	<b>XXX</b>	<b>XXX</b>
<b>Shareholder's Funds</b>	<b>XXX</b>	<b>XXX</b>	<b>XXX</b>	<b>XXX</b>
Share Capital	XXX	XXX	XXX	XXX
Inter Branch	XXX	XXX	XXX	XXX
General Reserve	XXX	XXX	XXX	XXX
Currency Translation reserve	XXX	XXX	XXX	XXX
Retain Earnings	XXX	XXX	XXX	XXX
<b>Total Shareholders' fun</b>	<b>XXX</b>	<b>XXX</b>	<b>XXX</b>	<b>XXX</b>



Total Liabilities and Shareholders' funds	XXX	XXX	XXX	XXX
---	-----	-----	-----	-----

**១.៤.៣. ការវិភាគតាមនិទ្ទាការ**

ការវិភាគតាមនិទ្ទាការ (Trend Analysis) ត្រូវបានគណនាដោយវិធីសាស្ត្រពីរបែបមានដូចជា៖<sup>៩</sup>

- ទី១ យើងជ្រើសរើសយករបាយការណ៍ហិរញ្ញវត្ថុនៃឆ្នាំណាមួយជាឆ្នាំគោល ដោយអោយតម្លៃវាស្មើ១០០%។
- ទី២ ដោយបង្ហាញផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ឆ្នាំបន្តបន្ទាប់គិតជាភាគរយធៀបនឹងចំនួននៃឆ្នាំគោល។ ហើយនិទ្ទាការជាភាគរយ គឺជាការជ្រើសរើសយកចំនួនទឹកប្រាក់ក្នុងកំឡុងពេលវិភាគ (Analysis Period Amount) ចែកនឹងចំនួនទឹកប្រាក់នៃឆ្នាំដូចគ្នាក្នុងកំឡុងពេលគោល (Base Period Amount) គុណជាមួយ និងមេគុណ១០០។

$$\text{Trend Percent(\%)} = \frac{\text{Analysis Period Amount}}{\text{Base Period Amount}} \times 100$$

**១.៤.៤. ការវិភាគតាមអនុបាត**

ការវិភាគតាមអនុបាតនេះត្រូវបានគេចាត់ទុកជាការវិភាគមួយដែលមានភាពសុក្រិតជាងវិធីសាស្ត្រផ្សេងៗទៀត។ ទិន្នន័យដែលប្រើជាមូលដ្ឋានក្នុងការវិភាគគឺទទួលបាន ឬទាញយកមកពីរបាយការណ៍លទ្ធផល និងតារាងតុល្យការក្នុងការិយបរិច្ឆេទណាមួយ។ វាមានអនុបាតជាច្រើនសម្រាប់ធ្វើការវិភាគលើរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គការអាជីវកម្មមួយ។ ក្រុមយើងខ្ញុំបានបែងចែកអនុបាតជា៤ ផ្នែកដូចតទៅ៖

**១.៤.៤.១. លទ្ធភាពជំរះបញ្ជីរយៈពេលខ្លី**

គេប្រើអនុបាតនេះ ដើម្បីវិភាគអំពីស្ថានភាពហិរញ្ញវត្ថុ ថាមានលទ្ធភាពក្នុងការទូទាត់សងនូវកាតព្វកិច្ចត្រូវសងបំណុលរយៈពេលខ្លីរបស់ខ្លួនដែរ ឬអត់។ អនុបាតទាំងនេះមាន៖

**អនុបាតនៃសាច់ប្រាក់ (Cash Ratio)**

<sup>៩</sup> Jonh J. Wild, Leopold A, Bernstein, K.R. Subramanyam, 2000. PP 669-670

អនុបាតនៃសាច់ប្រាក់ គឺជាការប្រើប្រាស់នូវសាច់ប្រាក់សុទ្ធរបស់គ្រឹះស្ថាន ដើម្បីវាស់វែងពីលទ្ធភាពសងបំណុលរយៈពេលខ្លី។ រូបមន្តសំរាប់ការគណនាគឺ៖

$$\text{Cash Ratio} = \frac{\text{Cash}}{\text{Current Liabilities}}$$

**អនុបាតចរន្ត (Current Ratio)**

អនុបាតនេះវាស់វែងអំពីលទ្ធភាពរបស់គ្រឹះស្ថានក្នុងការទូទាត់សងបំណុលរយៈពេលខ្លី ដោយផ្ទេរទ្រព្យសកម្មចរន្តទៅជាសាច់ប្រាក់។ រូបមន្តសំរាប់ការគណនាគឺ៖

$$\text{Current Ratio} = \frac{\text{Current Asset}}{\text{Current Liabilities}}$$

**អនុបាតសាច់ប្រាក់ធៀបនឹងប្រាក់បញ្ញើ (Cash and cash Equivalents to Deposit Ratio)**

អនុបាតនេះ ប្រើសម្រាប់វាស់ពីកម្រិតសាច់ប្រាក់របស់គ្រឹះស្ថាន ធៀបទៅនឹងប្រាក់បញ្ញើសរុបគឺដើម្បីដឹងពីលទ្ធភាពសាច់ប្រាក់ក្នុងការអោយអតិថិជនដកសាច់ប្រាក់។ រូបមន្តសម្រាប់គណនាគឺ៖

$$\text{Cash and cash Equivalents to Deposit Ratio} = \frac{\text{Cash on hand}}{\text{Deposits from customer}}$$

**១.៤.៤.២. លទ្ធភាពនៃការប្រើប្រាស់បំណុល**

ស្ថានភាពបំណុលរបស់គ្រឹះស្ថានត្រូវធ្វើការវាយតម្លៃ ឬទូទាត់ដោយទ្រព្យសកម្មជាមូលដ្ឋាន។ អនុបាតនេះ ត្រូវបានបង្ហាញពីសមត្ថភាពរបស់គ្រឹះស្ថាន ក្នុងកាតព្វកិច្ចសងបំណុលរយៈពេលខ្លី និងរយៈពេលវែង។

**អនុបាតបំណុលធៀបនឹងទ្រព្យសកម្ម (Debt to Total Asset)**

អនុបាតបំណុលធៀបនឹងទ្រព្យសកម្ម ត្រូវបានប្រើប្រាស់សំរាប់វាស់វែងពីលទ្ធភាពក្នុងការសងបំណុលរបស់គ្រឹះស្ថាន ហើយព័ត៌មានទាំងនេះបានផ្តល់ទៅដល់ម្ចាស់ភាគហ៊ុនក្នុងការធ្វើសេចក្តីសម្រេចចិត្ត។ អនុបាតត្រូវបានគណនាតាមរូបមន្ត

$$\text{Debt to Total Aseet Ratio} = \frac{\text{Total Liabilities}}{\text{Total Assets}}$$

**អនុបាតលទ្ធភាពសងការប្រាក់ (Times-interest-earned)**

អនុបាតនេះ គឺវាស់វែងពីលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការសងចំណាយការប្រាក់ដោយប្រើប្រាស់ចំណូលរបស់ខ្លួន។

$$\text{Times – interest – earned} = \frac{\text{Profit before income tax}}{\text{Total Interest Expense}}$$

គេប្រើអនុបាតនេះដើម្បីវាស់វែងប្រាក់ចំណេញ និងបង្ហាញពីលទ្ធភាពស្វែងរកប្រាក់ចំណេញរបស់គ្រឹះស្ថាន។ អនុបាតទាំងនេះត្រូវបានបង្ហាញដូចខាងក្រោម៖

**លទ្ធផលទទួលបានធៀបនឹងទ្រព្យសកម្ម (Return on Asset)**

ជាអនុបាតដែលបានបង្ហាញពីលទ្ធភាពរបស់ខ្លួន ក្នុងការប្រើប្រាស់នូវទ្រព្យសកម្មដែលមានដើម្បីបង្កើនប្រាក់ចំណេញ។ អនុបាតនេះត្រូវបានគណនាតាមរូបមន្តដូចខាងក្រោម៖

$$\text{Return on Asset} = \frac{\text{Net Profit for the year}}{\text{Total Assets}}$$

**អនុបាតប្រាក់ចំណេញ (Profit Margin)**

អនុបាតប្រាក់ចំណេញវាស់វែងពីកម្រិតប្រាក់ចំណេញសុទ្ធរបស់គ្រឹះស្ថានបន្ទាប់ពីបានដកចំណាយប្រតិបត្តិការ និងពន្ធរួច។ រូបមន្តសំរាប់គណនាអនុបាតនេះគឺ៖

$$\text{Profit Margin} = \frac{\text{Net Profit for the year}}{\text{Total Operating income}}$$

**អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់ (Interest Income to Interest Expense Ratio)**

អនុបាតនេះ ធ្វើការវាស់វែងពីលទ្ធភាពទទួលបានចំណូលការប្រាក់របស់ស្ថាប័នដែលបានផ្តល់កម្ចីអោយអតិថិជន ធៀបទៅនឹងចំណាយការប្រាក់ទៅលើការដាក់ប្រាក់បញ្ញើរបស់អតិថិជនមកលើគ្រឹះស្ថានរបស់ខ្លួន។

អនុបាតនេះមានរូបមន្ត៖

$$\text{IIER} = \frac{\text{Interest Income}}{\text{Interest Expense}}$$

**១.៤.៤.៤ អនុបាតលទ្ធភាពប្រើប្រាស់ទ្រព្យសកម្ម**

អនុបាតនេះ បង្ហាញអំពីប្រសិទ្ធភាពរបស់គ្រឹះស្ថាន ក្នុងការគ្រប់គ្រងទ្រព្យសកម្មរបស់ខ្លួនដើម្បីស្វែងរកចំណូល។ វាក៏បង្ហាញអំពីប្រសិទ្ធភាពនៃការវិនិយោគរបស់គ្រឹះស្ថានក្នុងការគ្រប់គ្រង

ទ្រព្យសកម្មរបស់ខ្លួន ដើម្បីស្វែងរកចំណូល។ វាបង្ហាញអំពីប្រសិទ្ធភាពនៃការវិនិយោគរបស់ក្រុមហ៊ុនធៀបនឹងទ្រព្យសកម្មចរន្ត និងទ្រព្យសកម្មរយៈពេលវែងដែរ។

**អនុបាតនៃការបង្វិលត្រឡប់នៃសាច់ប្រាក់ (Cash Turnover)**

អនុបាតនេះ បង្ហាញអំពីប្រសិទ្ធភាពរបស់គ្រឹះស្ថានក្នុងការប្រើប្រាស់ទ្រព្យសកម្មចរន្តជាប្រភេទសាច់ប្រាក់ដើម្បីបង្កើនចំណូលពីប្រតិបត្តិការ។ រូបមន្តសម្រាប់គណនាអនុបាតនេះគឺ៖

$$\text{Cash Turnover} = \frac{\text{Total Operating Income}}{\text{Cash on hand}}$$

**អនុបាតនៃការបង្វិលទ្រព្យសកម្មសរុប (Total Assets Turnover ratio)**

អនុបាតនេះ ប្រើសម្រាប់វាស់វែងអំពីប្រសិទ្ធភាពនៅក្នុងការប្រើប្រាស់ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានដើម្បីបង្កើនប្រាក់ចំណូល។ អនុបាតនេះមានរូបមន្ត៖

$$\text{Total Assets Turnover ratio} = \frac{\text{Total Operating Income}}{\text{Total Assets}}$$

**ការបង្វិលមកវិញនៃទ្រព្យសកម្មអចល័ត (Fixed Assets Turnover)**

អនុបាតនេះ ប្រើសម្រាប់វាស់វែងអំពីប្រសិទ្ធភាពនៅក្នុងការប្រើប្រាស់ទ្រព្យអសកម្មសរុបរបស់គ្រឹះស្ថានដើម្បីបង្កើនប្រាក់ចំណូល។ អនុបាតនេះមានរូបមន្ត៖

$$\text{Fixed Assets Turnover} = \frac{\text{Total Operating Income}}{\text{Net Fixes Assets}}$$

# ជំពូកទី ២

ស្ថានភាពទូទៅរបស់  
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  
ប្រាសាទ

## ជំពូកទី២

### ស្ថានភាពទូទៅរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់

#### ២.១ ប្រវត្តិ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែល ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៥ ដែលមានឈ្មោះថា ប្រាសាក់១ ក្នុងរូបភាពជាគម្រោងអភិវឌ្ឍន៍ជនបទចំនួនបី នៅក្នុងខេត្តចំនួន៦ ដែលទទួលបាននិយមន័យពីសហភាពអឺរ៉ុប ដោយមានផ្នែកឥណទានចំនួន៣។ នៅឆ្នាំ ១៩៩៨ គម្រោងប្រាសាក់២ ត្រូវបានបង្កើតឡើងដោយច្របាច់បញ្ចូលគ្នាជាគម្រោងតែមួយផ្នែកឥណទានតែមួយ។ នៅឆ្នាំ២០០០ ប្រាសាក់បានធ្វើសេចក្តីសម្រេចជាយុទ្ធសាស្ត្រដំបូងក្នុងការបង្កើតគ្រឹះស្ថានដែលប្រកបដោយនិរន្តរភាពមួយមុនបញ្ចប់គម្រោងប្រាសាក់២ ដោយមានទីស្នាក់ការកណ្តាល និងការិយាល័យសាខាបានផ្តាច់ចេញពីប្រាសាក់២ ដែលមានការគ្រប់គ្រងដាច់ចេញពីគ្នាប៉ុន្តែនៅតែជាផ្នែកមួយនៃគម្រោងដដែល។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ត្រូវបានចុះឈ្មោះជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ នៅក្រសួងពាណិជ្ជកម្មជាក្រុមហ៊ុនឯកជន ទទួលខុសត្រូវមានកម្រិត និងទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ២០០៤ ដែលមានម្ចាស់ភាគហ៊ុនដំបូងចំនួនពីរគឺមូលនិធិអភិវឌ្ឍន៍ជនបទកម្ពុជា (CRDF) ដែលត្រូវបានបង្កើតឡើងដោយប្រាសាក់២ និងក្រុមហ៊ុនបុគ្គលិកប្រាសាក់(PCA) ដែលបានចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជានៅខែមីនាឆ្នាំ២០០២។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានបញ្ចប់ការប្រែក្លាយខ្លួនដោយជំនួសមូលនិធិអភិវឌ្ឍន៍ជនបទកម្ពុជា (CRDF) ដោយម្ចាស់ភាគហ៊ុនថ្មីៗចំនួន៥ គឺ- BIO, DGC, FMO, LOLC និង Oikocredit និងទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មមីក្រូហិរញ្ញវត្ថុមិនមានកំណត់សុពលភាពពីធនាគារជាតិនៃកម្ពុជាក្នុងខែធ្នូ ឆ្នាំ២០០៧។ នៅឆ្នាំ២០០៨ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានបង្កើតដើមទុនរបស់ខ្លួនទៅដល់ ១៥ពាន់លានរៀលពីសំណាក់ម្ចាស់ភាគហ៊ុនចំនួន៦។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានទទួលរង្វាន់ចំពោះការពង្រីកសេវាហិរញ្ញវត្ថុរបស់ខ្លួននៅទូទាំងប្រទេស។

នៅឆ្នាំ២០០៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានជ្រើសរើស Oracle Flexcube ដើម្បីធ្វើទំនើបកម្មប្រព័ន្ធស្នូលរបស់ខ្លួន ក្នុងគោលបំណងកសាងគុណសម្បត្តិក្នុងការប្រកួតប្រជែងផ្តល់ផលិតផលឱ្យបានកាន់តែច្រើនប្រភេទ និងត្រៀមខ្លួនសម្រាប់ដំណាក់កាលបន្ទាប់ទៀត។ នៅឆ្នាំ ២០១០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានទទួលអាជ្ញាប័ណ្ណជាគ្រឹះស្ថានទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុ "MDI" ក្នុងការធ្វើអាជីវកម្មទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានទទួលចំណាត់ថ្នាក់ "A" និង "A" នៅក្នុងឆ្នាំ២០១១ និងឆ្នាំ ១០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលមាន "ស្ថេរភាព" ពីផ្លាណេតរេតធីង "Planet Rating" ដែលមានឯកទេសក្នុងការវាយតម្លៃអាជីវកម្មមីក្រូហិរញ្ញវត្ថុ និងទទួលបានពានរង្វាន់ ៣ ពី IDG លើការផ្ដើមផ្នែកសុវត្ថិភាពលទ្ធផលហិរញ្ញវត្ថុ និងការផ្តល់សេវាធនាគារ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ទទួលបានវិញ្ញាបនបត្រក្នុងការការពារអតិថិជនពី Smart Campaign ដោយសារតែខ្លួនបានបំពេញគ្រប់បទដ្ឋាននៃការយកចិត្តទុកដាក់ក្នុងការការពារអតិថិជន។ វិញ្ញាបនបត្រនេះបង្ហាញថា ប្រាសាក់បានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃការការពារអតិថិជនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។

នៅខែកក្កដា ឆ្នាំ២០១៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បង្កើនដើមទុនចុះបញ្ជីរហូតដល់ ៤៤០ ពាន់លានរៀល ឬសមមូលនឹង ១១០លានដុល្លារអាមេរិក ដោយមានភាគទុនិកចំនួន ៥ គឺ BIO, DGC, FMO, LOLC និង PSCo។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ សម្រេចបានសមិទ្ធផលសំខាន់ៗមួយនៅក្នុងប្រតិបត្តិការរយៈពេល ២០ឆ្នាំរបស់ខ្លួនដោយទទួលបានសម្លៀកឥណទាន ១ ពាន់លានដុល្លារអាមេរិក។

នៅខែមីនា ឆ្នាំ២០១៧ ដើមទុនចុះបញ្ជីចំនួន ៤៤០ ប៊ីលានរៀលសមមូលនឹង ១១០ លានដុល្លារអាមេរិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ត្រូវបានចូលរួមវិនិយោគពីភាគទុនិកចំនួន ៣ រួមមាន ធនាគារ BEA , ក្រុមហ៊ុន LOLC Group និងក្រុមហ៊ុនបុគ្គលិកប្រាសាក់ (PSCo)។

**២.២ ទស្សនៈវិស័យ និងបេសកកម្ម**

**២.២.១ ទស្សនៈវិស័យ**

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែលធ្វើឲ្យជីវភាពប្រជាជននៅជនបទប្រសើរឡើងដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាពតាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមាននិរន្តរភាពហិរញ្ញវត្ថុ។

**២.២.២ បេសកកម្ម**

បេសកកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ គឺផ្តល់សេវាកម្មហិរញ្ញវត្ថុដល់សហគមន៍ និងសហគ្រាសខ្នាតតូចនៅជនបទប្រកបដោយនិរន្តរភាព។

**២.៣ ភាគទុនិក**

បច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់មានដើមទុនចុះបញ្ជីចំនួន ៤៤០ ប៊ីលានរៀល សមមូលនឹង ១១០លានដុល្លារអាមេរិក ដែលបានមកពីការចូលរួមមូលនិធិវិនិយោគរបស់

ភាគទុនិកចំនួន ៣ រួមមាន ធនាគារ Bank of East Asia (BEA) ក្រុមហ៊ុន Lanka ORIX Leasing (LOLC) និងក្រុមហ៊ុនបុគ្គលិកប្រាសាក់ (PSCo) ។

**២.៤ អត្តសញ្ញាណ**

**២.៤.១ ផ្លាកសញ្ញា**



រូបភាពទី ១៖ រូបសញ្ញាណរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់

អត្ថន័យនិមិត្តសញ្ញា LOGO

- ❖ និមិត្តសញ្ញារបស់ប្រាសាក់ មានរាងមូល ដែលតំណាងឲ្យសាមគ្គីភាពជាផ្លូវ និងភាពពេញលេញ ដែលមានឈ្មោះស្លាកយីហោ ជាភាសាខ្មែរ និងអង់គ្លេស
- ❖ និមិត្តសញ្ញា “ប្រាសាក់” ស្ថិតនៅផ្នែកខាងក្នុង តំណាងឲ្យការប្តេជ្ញាចិត្តចំពោះកេរ្តិ៍មរតកនៃប្រទេសកម្ពុជាយើង ព្រមទាំងបង្ហាញពីការកសាងទំនាក់ទំនងអន្តរជាតិ។
- ❖ ពាក្យស្លោក “រីកចម្រើនជាមួយគ្នា” មានន័យថា អ្នកក៏រីកចម្រើន យើងក៏រីកចម្រើន គឺយើងរីកចម្រើនជាមួយគ្នា។ យើងនឹងនៅតែបន្តក្លាយជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុល្អជាងគេបំផុត និងឈានមុខគេ សម្រាប់តម្រូវការរបស់អ្នក។

**២.៤.២ អត្ថន័យពណ៌នៃផ្លាកសញ្ញា**

- ❖ ពណ៌បៃតង៖ ធម្មជាតិ។ យើងរស់នៅប្រកបដោយសុខុមរមនាជាមួយនឹងធម្មជាតិ។ ការរីកចម្រើនរបស់យើងគឺមិនប៉ះពាល់ជាមួយបរិស្ថាន និងភពផែនដីនោះទេ។
- ❖ ពណ៌មាស៖ ជាសញ្ញានៃវិបុលភាព និងភាពសម្បូរហូរហៀរនៃទ្រព្យសម្បត្តិ។
- ❖ ពណ៌ស៖ យើងប្រកបអាជីវកម្មផ្អែកលើសុចរិតភាព។



## ២.៥ ទីតាំងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់

### ២.៥.១ ទីតាំងការិយាល័យកណ្តាល

អាសយដ្ឋាន: អគារលេខ២១២ ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ កម្ពុជា  
លេខទូរស័ព្ទ: +៨៥៥ ២៣ ៩៩៩ ៩១១ / +៨៥៥ ៨៦ ៩៩៩ ៩១១

អ៊ីមែល: [info@prasac.com.kh](mailto:info@prasac.com.kh)

### ២.៥.២ ទីតាំងការិយាល័យសាខា


#### ប្រាសាក់ សាខាផ្សារដើមថ្កូវ

- ផ្លូវ ២៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ
- +៨៥៥ ២៣ ៦៩០៥ ៨៧១ / +៨៥៥ ១៥ ៦៩៧ ៥២៩
- [bm122@prasac.com.kh](mailto:bm122@prasac.com.kh)



រូបភាពទី ២៖ ទីតាំងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវ

**២.៦ រចនាសម្ព័ន្ធនាគ័តាំងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមដូច**



**២.៧. ផលិតផល និងសេវាកម្ម**

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានផ្តល់នូវផលិតផល និងសេវាកម្មជាច្រើនដូចជា៖

**២.៧.១ សេវាឥណទាន**

- **ឥណទានខ្នាតតូចបំផុត** ត្រូវបានផ្តល់ជូនដល់សហគ្រាសខ្នាតតូចបំផុត ដែលមានទម្រង់អាជីវកម្មលក្ខណៈគ្រួសារ និងប្រតិបត្តិដោយសមាជិកគ្រួសារ ដែលមានសមាជិកនិយោជិតតិចជាង ១០នាក់។ សកម្មភាពអាជីវកម្មរបស់សហគ្រាសទាំងនោះរួមមាន ការជួញដូរ កសិកម្ម ផលិតកម្ម និងសកម្មភាពរកចំណូលស្របច្បាប់ផ្សេងៗទៀត។ ទំហំឥណទានមានចំនួនរហូតដល់ ១,៥០០ដុល្លារអាមេរិកអត្រាការប្រាក់ប្រចាំឆ្នាំចាប់ពី២៦.៤% ទៅ ២៨.៨%និងមានរយៈពេលខ្លីរហូតដល់ ២៤ខែ។
- **ឥណទានខ្នាតតូចនិងមធ្យម** ជាឥណទានដែលត្រូវបានផ្តល់ជូនសម្រាប់សហគ្រាសខ្នាតតូច និងខ្នាតមធ្យមដែលមានសកម្មភាពអាជីវកម្មក្នុងវិស័យកសិពាណិជ្ជកម្ម ជំនួញជួញដូរផលិតកម្ម និងសេវាកម្ម ហើយដែលមានបុគ្គលិកចន្លោះពី ១០នាក់ ទៅ ១០០នាក់ និងមានទ្រព្យសកម្មពី ៥០,០០០ដុល្លារអាមេរិកដល់ ៥០០,០០០ដុល្លារអាមេរិក។ ទំហំឥណទានមានរហូតដល់ ១០០.០០០ដុល្លារអាមេរិក អត្រាការប្រាក់ប្រចាំឆ្នាំចាប់ពី១៣.២% ទៅ

២៧.៦% ជាមួយរយៈពេលខ្លីរហូតដល់ ៧២ខែ។

- **ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន** ប្រាសាក់ផ្តល់ជូនសេវាឥណទានប្រើប្រាស់ផ្ទាល់ខ្លួនជូនអតិថិជនសម្រាប់ជារសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ឬសម្រាប់ចំណាយផ្ទាល់ខ្លួនរួមមានគ្រឿងសង្ហារឹម សម្ភារៈបរិក្ខារ ការរៀបចំពិធីអាពាហ៍ពិពាហ៍ ឬទិញសម្ភារៈផ្សេងៗ។ ទំហំឥណទានមានចំនួនរហូតដល់ ៥០,០០០ដុល្លារអាមេរិក ឬសមមូលប្រាក់រៀល ដោយមានរយៈពេលខ្លីរហូតដល់ ៧២ខែ អត្រាការប្រាក់ប្រចាំឆ្នាំចាប់ពី១៥.៦% ទៅ៣០%។
- **ឥណទានសិក្សាអប់រំ** ប្រាសាក់ផ្តល់ឥណទានដល់សិស្សានុសិស្សដែលត្រូវការប្រាក់សម្រាប់បង់ថ្លៃសិក្សា។ ឥណទាននេះត្រូវបានរៀបចំឡើងសម្រាប់ចូលរួមចំណែកអភិវឌ្ឍសង្គមដោយផ្តល់អត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ១៤% ប៉ុណ្ណោះ។ ទំហំឥណទានមានចំនួន ៥០០ដុល្លារអាមេរិកសម្រាប់រយៈពេល ១២ខែ និងមិនតម្រូវឲ្យមានទ្រព្យធានាទេ។
- **ឥណទានបន្ទាន់** ប្រាសាក់ផ្តល់ឥណទានជូនដល់អតិថិជនទាំងឡាយណាដែលទទួលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងអគ្គិភ័យដើម្បីស្តារអាជីវកម្ម និងធ្វើការសាងសង់លំនៅឋានរបស់ពួកគាត់ឡើងវិញបានភ្លាមៗ។ អត្រាការប្រាក់ប្រចាំឆ្នាំគឺ២៤% ជាមួយនឹងទំហំឥណទានរហូតដល់ ៥០០ដុល្លារអាមេរិក ឬសមមូលប្រាក់រៀលហើយមានរយៈពេលខ្លីរហូតដល់១២ ខែ។
- **ឥណទានកែលម្អគេហដ្ឋាន** ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់អតិថិជនប្រសើរឡើងប្រាសាក់បានដាក់ឲ្យដំណើរការឥណទានមួយប្រភេទទៀតសម្រាប់កែលម្អ និងតុបតែងគេហដ្ឋាន។ អតិថិជនម្នាក់អាចខ្ចីប្រាក់បានរហូតដល់ចំនួន ៥០,០០០ដុល្លារអាមេរិក ឬសមមូលប្រាក់រៀលដែលមានរយៈពេលខ្លីរហូតដល់ ៧២ខែ និងមានអត្រាការប្រាក់ប្រចាំឆ្នាំចាប់ពី ១៣.២% ឡើងទៅ។
- **ឥណទានម៉ូតូ** ប្រាសាក់ផ្តល់ឥណទានដល់អតិថិជនសម្រាប់យកទៅទិញម៉ូតូ។ អតិថិជនអាចទទួលបានឥណទានរហូតដល់ ២,៥០០ដុល្លារអាមេរិកដោយមានរយៈពេលខ្លីរហូតដល់៣៦ ខែហើយអត្រាការប្រាក់ប្រចាំឆ្នាំចាប់ពី១៩.៨% ទៅ២៧.៦% ។
- **ឥណទានសាងសង់បង្គន់** ដើម្បីចូលរួមចំណែកក្នុងការការពារបរិស្ថាន និងសង្គមប្រាសាក់បានផ្តល់ឥណទានសម្រាប់សាងសង់បង្គន់អនាម័យ ដល់ប្រជាជនរស់នៅតំបន់ជនបទដែលមានបំណងចង់សាងសង់បង្គន់អនាម័យសម្រាប់ប្រើប្រាស់។ ទំហំឥណទានមានរហូតដល់ ៧៥០ ដុល្លារអាមេរិកដែលមានរយៈពេលខ្លីរហូតដល់ ៣៦ខែ ជាមួយអត្រាការប្រាក់ប្រចាំឆ្នាំ

២៨.៨%។

- **ឥណទានជីវឧស្ស័ន** ដោយសហការជាមួយកម្មវិធីឡឌីជីថលថ្នាក់ជាតិ ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងការពារបរិស្ថាន ប្រាសាក់បានផ្តល់ឥណទានសម្រាប់សាងសង់ឡឌីជីថលឧស្ស័នជូនដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ជនបទ ដែលអាចប្រមូលកាកសំណល់លាមកសត្វសម្រាប់ប្រើប្រាស់ផលិតជីវឧស្ស័ន។ ទំហំឥណទានមានរហូតដល់ ១,០០០ ដុល្លារអាមេរិក ដែលមានរយៈពេលខ្លីរហូតដល់ ២៤ ខែជាមួយអត្រាការប្រាក់ប្រចាំឆ្នាំ ១៤.៤% ។
- **ឥណទានបុគ្គលិក** ប្រាសាក់ផ្តល់ឥណទានដល់បុគ្គលិកដើម្បីជួយសម្រួលបុគ្គលិកក្នុងការបំពេញកង្វះខាតក្នុងការទិញអ្វីដែលចាំបាច់ និងផ្គត់ផ្គង់ការខ្វះខាតផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ ដែរ។ ទំហំឥណទានមានរហូតដល់ ៤០%នៃប្រាក់បៀវត្សដុលដែលមានរយៈពេលខ្លីរហូតដល់ ៧២ ខែជាមួយអត្រាការប្រាក់ប្រចាំឆ្នាំ ១០%។
- **ឥណទានម៉ូតូបុគ្គលិក** ប្រាសាក់ផ្តល់ឥណទានម៉ូតូដល់បុគ្គលិកដើម្បីឲ្យបុគ្គលិកខ្ចីប្រាក់យកទៅទិញម៉ូតូថ្មីសម្រាប់ជិះបម្រើការងារជូនស្ថាប័ន។ ទំហំឥណទានមានរហូតដល់ ១,៥០០ ដុល្លារអាមេរិក ដែលមានរយៈពេលខ្លីរហូតដល់ ៤៨ខែជាមួយអត្រាការប្រាក់ប្រចាំឆ្នាំ១០% និងមានរបៀបសងរំលស់ថេរ។
- **អប្បហារវិក្កយបត្រ** សម្រាប់ឥណទានរយៈពេលខ្លី។ ឥណទាននេះត្រូវបានប្រើប្រាស់សម្រាប់បង្កើនដើមទុន និងលំហូរទឹកប្រាក់របស់អតិថិជន។ ឥណទាននេះអនុញ្ញាតឲ្យអតិថិជនធ្វើការដកប្រាក់តាមចំនួននៅក្នុងវិក្កយបត្រមុនពេលអតិថិជនទូទាត់សងប្រាក់។ សមតុល្យអតិបរមាមានចំនួនរហូតដល់ ៧០%នៃចំនួនប្រាក់ក្នុងវិក្កយបត្រ ឬយ៉ាងច្រើនបំផុត ៥០,០០០ដុល្លារអាមេរិក។ រយៈពេលខ្លីមានរហូតដល់ ៩០ថ្ងៃ និងអត្រាការប្រាក់ប្រចាំឆ្នាំចាប់ពី ២៤% ទៅ៣០%។

**២.៧.២ សេវាធនាគារ**

- **គណនីសន្សំ** ប្រាសាក់ខិតខំប្រឹងប្រែងក្នុងការកេណ្ឌប្រមូលប្រាក់បញ្ញើសន្សំដើម្បីពង្រីកតំបន់ប្រតិបត្តិការ និងធ្វើពិពិធកម្មផលិតផលធនាគាររបស់ខ្លួន។ ប្រាសាក់ទទួលបានប្រាក់បញ្ញើពីប្រពលរដ្ឋគ្រប់ប្រភេទជាពិសេសប្រជាជនក្រីក្រ។ សមតុល្យអប្បបរមាក្នុងការបើកគណនី និងទឹកប្រាក់អប្បបរមាដែលត្រូវរក្សាទុកក្នុងគណនីគឺត្រឹមតែដុល្លារអាមេរិកប៉ុណ្ណោះ អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ គណនីសន្សំគឺ ២.៥% ជាប្រាក់រៀល និង ២%ជាប្រាក់ដុល្លារអាមេរិក។ ការដក ការផ្ទេរ និងការទូទាត់សាច់ប្រាក់មានភាពងាយស្រួល និង

មានទំនុកចិត្តខ្ពស់ដោយម្ចាស់គណនីអាចធ្វើប្រតិបត្តិការសាច់ប្រាក់បាននៅគ្រប់ ការិយាល័យ ប្រាសាក់នៅរៀងរាល់ម៉ោងធ្វើការ ឬតាមរយៈម៉ាស៊ីន ATM ប្រាសាក់ទាំង ៧ ថ្ងៃក្នុងមួយសប្តាហ៍ និង ២៤ ម៉ោងក្នុងមួយថ្ងៃ។

- **គណនីសន្សំចម្រើនគ្មានកាលកំណត់** ត្រូវបានផ្តល់ជូនដើម្បីឆ្លើយតបតាមតម្រូវការរបស់ អតិថិជនដែលវិនិយោគ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់សម្រាប់សមតុល្យប្រាក់សន្សំ របស់ខ្លួន។ សមតុល្យអប្បបរមាក្នុងការបើកគណនី និងទឹកប្រាក់អប្បបរមាដែលត្រូវរក្សា ទុកក្នុងគណនីគឺត្រឹមតែ ១០០ដុល្លារអាមេរិកប៉ុណ្ណោះ។ អត្រាការប្រាក់ប្រចាំឆ្នាំគឺ៤% សម្រាប់ប្រាក់រៀលហើយ ៣%សម្រាប់ប្រាក់ដុល្លារអាមេរិក។ ការដក ការផ្ទេរនិងការទូទាត់ សាច់ប្រាក់មានភាពងាយស្រួល និងមានទំនុកចិត្តខ្ពស់ដោយម្ចាស់គណនីអាចធ្វើប្រតិបត្តិ ការបាននៅគ្រប់ការិយាល័យប្រាសាក់នៅរៀងរាល់ម៉ោងធ្វើការ ឬតាមរយៈម៉ាស៊ីន ATM ប្រាសាក់ទាំង ៧ថ្ងៃក្នុងមួយសប្តាហ៍ និង ២៤ម៉ោងក្នុងមួយថ្ងៃ។
- **គណនីចម្រើនតាមលំដាប់** គឺជាប្រភេទគណនីសន្សំដែលបង្កើតឡើងសម្រាប់អតិថិជន ទូទៅដែលមានបំណងដាក់ប្រាក់សន្សំជាមួយនឹងការធ្វើប្រតិបត្តិការដាក់ ដក ឬផ្ទេរ ប្រាក់ចេញចូលជាប្រចាំថ្ងៃទៅតាមតម្រូវការដាក់ស្តែង។ ជាមួយនឹងគណនីចម្រើនតាម លំដាប់ អតិថិជននឹងទទួលបាននូវ អត្រាការប្រាក់ប្រែប្រួលខ្ពស់ទៅតាមទំហំទឹកប្រាក់ដាក់ ស្តែងដែលបានដាក់សន្សំនៅក្នុងគណនី។ សមតុល្យអប្បបរមាក្នុងការបើកគណនី និងទឹក ប្រាក់អប្បបរមាដែលត្រូវរក្សាទុកក្នុងគណនី គឺត្រឹមតែ ៥០០ដុល្លារអាមេរិកតែប៉ុណ្ណោះ ។ អតិថិជននឹងទទួល បានអត្រាការប្រាក់ខ្ពស់ប្រចាំឆ្នាំពី ៤.៥%ទៅដល់ ៤.៧៥% សម្រាប់ ប្រាក់រៀល ឬ ៣.៥% ទៅដល់ ៤.២៥%សម្រាប់ប្រាក់ដុល្លារអាមេរិក។ បន្ថែមពីនេះទៅ ទៀតអតិថិជនអាចស្នើសុំប្រើប្រាស់សេវា ATM ឬសេវាធនាគារចល័ត ដែលផ្តល់ភាពងាយ ស្រួលដល់អតិថិជនក្នុងការ ធ្វើប្រតិបត្តិការធនាគារបានគ្រប់ពេលវេលានៅក្នុង ៧ ថ្ងៃក្នុងមួយ សប្តាហ៍ និង ២៤ ម៉ោងក្នុងមួយថ្ងៃ។
- **គណនីមូលនិធិសោធននិវត្តន៍** ត្រូវបានផ្តល់ជូនអតិថិជនជាប្រភេទក្រុមហ៊ុនស្របច្បាប់(នីតិ បុគ្គល) សម្រាប់មូលនិធិសោធននិវត្តន៍ ឬការចូលនិវត្តន៍របស់និយោជិត។ គណនីនេះអាច បើកបានជាប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក ជាមួយអត្រាការប្រាក់ប្រចាំឆ្នាំ៧% សម្រាប់ ប្រាក់ដុល្លារអាមេរិក និង៨.៥%សម្រាប់ប្រាក់រៀល។ រាល់មូលនិធិសោធននិវត្តន៍ នឹងត្រូវ ផ្ទេរចេញពីគណនីសន្សំរបស់និយោជកទៅគណនីសន្សំរបស់និយោជិតដោយផ្អែក

តាមលក្ខខណ្ឌព្រមព្រៀងរវាងនិយោជក និងនិយោជិត។

- **គណនីបញ្ជីមានកាលកំណត់** ប្រាសាក់ផ្តល់នូវអត្រាការប្រាក់ទាក់ទាញសម្រាប់គណនីបញ្ជីមានកាលកំណត់។ ជម្រើសនៃការដាក់ប្រាក់បញ្ជីនេះ គឺជាការវិនិយោគដ៏ល្អប្រសើរបំផុតសម្រាប់អតិថិជនដោយទទួលបាននូវចំណូល និងសុវត្ថិភាពខ្ពស់។ អត្រាការប្រាក់ថេរសម្រាប់អំឡុងពេលនៃការដាក់ប្រាក់បញ្ជី។ អត្រាការប្រាក់ត្រូវបានបង្កើតជាប្រចាំថ្ងៃ និងទូទាត់ផ្តល់ជូនជាប្រចាំខែ ឬនៅកាលវេលា។ សមតុល្យអប្បបរមាប្រាក់បញ្ជីសម្រាប់បើក គណនីបញ្ជីមានកាលកំណត់គឺ ៥០ដុល្លារអាមេរិក។ ការបន្តគណនីបញ្ជីមានកាលកំណត់អាចធ្វើឡើងបានដោយស្វ័យប្រវត្តិ ឬដោយមានការជូនដំណឹងជាមុន។ អតិថិជនអាចទទួលបានអត្រាការប្រាក់ខ្ពស់ប្រចាំឆ្នាំរហូតដល់១០.៣% សម្រាប់ប្រាក់រៀល ឬ៨.៥% សម្រាប់ប្រាក់ដុល្លារអាមេរិក ឬ៩%សម្រាប់ប្រាក់បាត។ សម្រាប់រយៈពេលនៃការដាក់ប្រាក់បញ្ជីមានកាលកំណត់អតិថិជនអាចជ្រើសរើសរយៈពេលចាប់ពី ១ខែរហូតដល់ ៣៦ខែ។
- **គណនីសន្សំតាមផែនការ** គឺជាប្រភេទគណនីសន្សំដែលបង្កើត ឡើងសម្រាប់អតិថិជនជាប្រភេទឯកត្តជនទាំងឡាយណាដែលមានចំណូលទៀងទាត់ និងមានផែនការច្បាស់លាស់ក្នុងការសន្សំប្រាក់ជាទៀងទាត់ប្រចាំខែនូវចំនួនទឹកប្រាក់ជាក់លាក់នៅក្នុងរយៈពេលកំណត់ណាមួយទៅតាមតម្រូវការជាក់ស្តែង។ អតិថិជនមិនត្រឹមតែទទួលបាននូវការប្រាក់គោលប្រចាំឆ្នាំនោះទេថែមទាំងទទួលបាននូវ ការប្រាក់បន្ថែមប្រចាំឆ្នាំខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំករណីអតិថិជនបានគោរពតាមលក្ខខណ្ឌកំណត់នៃគណនីសន្សំតាមផែនការ។ អត្រាការប្រាក់គោលប្រចាំឆ្នាំគឺ២.៥% សម្រាប់ប្រាក់រៀល និង២% សម្រាប់ប្រាក់ដុល្លារអាមេរិកហើយការប្រាក់បន្ថែមប្រចាំឆ្នាំគឺ៤.៥% សម្រាប់ឆ្នាំទី១ និង៥.៥% សម្រាប់ឆ្នាំទី២ ដោយផ្តល់ជូនគ្រប់ប្រភេទរូបិយប័ណ្ណ។ សមតុល្យអប្បបរមាសម្រាប់ដាក់ប្រាក់សន្សំប្រចាំខែគឺចាប់ពី ៤០,០០០រៀល ឬ ១០ដុល្លារអាមេរិកឡើងទៅតែប៉ុណ្ណោះ។
- **សេវាផ្ទេរប្រាក់ក្នុងស្រុក** អតិថិជនដែលមាន ឬពុំមានគណនីសន្សំជាមួយប្រាសាក់អាចផ្ទេរប្រាក់ទៅអ្នកទទួលដែលមាន ឬពុំមានគណនីសន្សំជាមួយប្រាសាក់។ ការផ្ទេរប្រាក់អន្តរធនាគារក៏អាចប្រព្រឹត្តទៅបានផងដែរជាមួយធនាគារទំនាក់ទំនងនៅកម្ពុជា។ អតិថិជនអាចធ្វើការផ្ទេរប្រាក់នៅគ្រប់ការិយាល័យប្រាសាក់ ឬតាមរយៈម៉ាស៊ីន ATM របស់ប្រាសាក់នៅទូទាំងប្រទេស និងអាចធ្វើតាមរយៈប្រព័ន្ធធនាគារចល័តប្រាសាក់គ្រប់ពេលវេលានិងគ្រប់ទីកន្លែង។ ជាមួយនឹងការកើនឡើងនៃចំនួនបណ្តាញការិយាល័យទូទាំងប្រទេស

កម្ពុជាការផ្ទេរប្រាក់ក្នុងស្រុកបានផ្តល់ជូនអតិថិជននូវផលប្រយោជន៍ដែលមានលក្ខណៈប្រកួតប្រជែងងាយស្រួល សុវត្ថិភាពខ្ពស់ និងកម្រៃសេវាសមរម្យ។

- **សេវាប្តូរប្រាក់** សេវាប្តូរប្រាក់របស់ប្រាសាក់ បានបង្កើតឡើងដើម្បីជួយសម្រួលដល់អតិថិជនក្នុងការប្តូររូបិយប័ណ្ណរបស់ខ្លួនជាមួយអត្រាប្តូរប្រាក់ដែលមានលក្ខណៈប្រកួតប្រជែងនៅលើទីផ្សារ។ សេវាប្តូរប្រាក់ត្រូវបានផ្តល់ជូនដល់សាធារណជនទូទៅចាប់តាំងពីប្រាសាក់ទទួលបានអាជ្ញាប័ណ្ណប្តូរប្រាក់នេះពីធនាគារជាតិនៃ កម្ពុជានៅឆ្នាំ ២០១២ មកម៉្លោះ។ សេវាប្តូរប្រាក់ធ្វើឡើងជាមួយនឹងរូបិយប័ណ្ណ ៣ ប្រភេទគឺ ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក និងប្រាក់បាត។
- **សេវាអេធីអឹម** ប្រាសាក់បានដាក់ឱ្យប្រើប្រាស់សេវាអេធីអឹម (ATM) នៅក្នុងឆ្នាំ ២០១២។ សេវាកម្មនេះបានផ្តល់ភាពងាយស្រួលដល់អតិថិជនយ៉ាងច្រើនដោយអតិថិជនអាចធ្វើប្រតិបត្តិការបានដោយខ្លួនឯងផ្ទាល់។ ម៉ាស៊ីនអេធីអឹម (ATM) របស់ប្រាសាក់បម្រើសេវាកម្ម ២៤ ម៉ោង រយៈពេល ៧ថ្ងៃ និងគ្រប់ ២៥ ខេត្ត/ក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា។ ត្រឹមដំណាច់ឆ្នាំ ២០១៦ ប្រាសាក់មានម៉ាស៊ីន ATM ចំនួន ១១៥ គ្រឿងនៅទូទាំងប្រទេស។ អតិថិជនអាចដកប្រាក់ពិនិត្យសមតុល្យសាច់ប្រាក់ ផ្លាស់ប្តូរលេខសម្ងាត់ ទូទាត់វិក្កយបត្រទិញកាតទូរស័ព្ទ និងផ្ទេរប្រាក់ទៅអ្នកមាន ឬគ្មានគណនី។ ជាមួយសេវា ATM អតិថិជននឹងទទួលបានប័ណ្ណ ATM ដោយមិនគិតកម្រៃ និងគ្មានកម្រៃថែរក្សាប្រចាំខែឬប្រចាំឆ្នាំឡើយ។ ការដកសាច់ប្រាក់ និងការផ្ទេរអាចធ្វើបានរហូតដល់ទឹកប្រាក់ចំនួន ១,០០០ដុល្លារអាមេរិកសម្រាប់ប័ណ្ណ វីអាយភី(VIP Card) ឬ ២,០០០ ដុល្លារអាមេរិកសម្រាប់ប័ណ្ណ វីអាយភីភ្លឺស (VIP Plus Card) និង ២,៥០០ ដុល្លារអាមេរិកសម្រាប់ប័ណ្ណ វីអាយភីភ្លឺសឈឺប(VIP Plus Chip Card)។
- **សេវាបើកប្រាក់បៀវត្ស** សេវាបើកប្រាក់បៀវត្សត្រូវបានផ្តល់ជូនសម្រាប់ជួយដល់អតិថិជនដែលជាក្រុមហ៊ុនស្របច្បាប់ក្នុងការរៀបចំប្រាក់បៀវត្សទូទៅនិយោជិតរបស់ខ្លួន។ និយោជិតអាចធ្វើការទូទាត់ ឬបើកប្រាក់បៀវត្សនិយោជិតម្នាក់ៗដោយផ្ទាល់ទៅកាន់គណនីរបស់និយោជិតពួកគេប្រកបដោយសុវត្ថិភាពខ្ពស់រក្សាការសម្ងាត់ ប្រសិទ្ធភាព និងភាពងាយស្រួល ទាំងភាគីនិយោជក និងទាំងភាគីនិយោជិត។
- **សេវាបញ្ជាក់សមតុល្យគណនី (BANK CONFIRMATION)** ប្រាសាក់ផ្តល់ជូនសេវាកម្មបញ្ជាក់សមតុល្យ និងប្រតិបត្តិការគណនីដល់អតិថិជនរបស់ខ្លួនដែលមានគណនីជាមួយ

ប្រាសាក់។ អតិថិជនអាចស្នើសុំ ឬប្រើប្រាស់សេវាកម្មនេះបាននៅគ្រប់ការិយាល័យសាខា អនឡាញទាំងអស់របស់ប្រាសាក់ដើម្បីបញ្ជាក់សមតុល្យគណនីប្រតិបត្តិការ និងសាវតារ គណនីរបស់ខ្លួន។ ការចេញលិខិតបញ្ជាក់សមតុល្យគណនីនេះអតិថិជននឹងទទួលបាននូវ ជំនឿចិត្តបន្ថែមទៀតពីដៃគូអាជីវកម្ម ឬភាគីពាក់ព័ន្ធ។

- **សេវាធនាគារចល័ត** ជាមួយសេវាធនាគារចល័តតាមរយៈទូរស័ព្ទដៃ និងកុំព្យូទ័រ អតិថិជន អាចធ្វើប្រតិបត្តិការសេវាធនាគារដូចជា៖ ពិនិត្យសមតុល្យគណនី ពិនិត្យរបាយការណ៍ គណនី ទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ ផ្ទេរប្រាក់ពីគណនីទៅគណនី (Cash-by-Code) ផ្ទេរប្រាក់ពីគណនីទៅគណនីនៅក្នុងប្រាសាក់ និងមុខងារជាច្រើនទៀត។ អតិថិជនអាចរីករាយជាមួយសេវាធនាគារចល័តប្រាសាក់តាមរយៈទូរស័ព្ទដៃបានគ្រប់ ពេលវេលាគ្រប់ទីកន្លែង និងមានសុវត្ថិភាពខ្ពស់បំផុត។
- **សេវាធនាគារចល័តតាមរយៈអ៊ីនធឺណែត** ប្រាសាក់ផ្តល់ជូននូវសេវាធនាគារចល័តតាម រយៈអ៊ីនធឺណែត ជូនអតិថិជនដើម្បីបង្កភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពខ្ពស់។ អតិថិជនអាចធ្វើប្រតិបត្តិការសេវាធនាគារដូចជា៖ ពិនិត្យសមតុល្យគណនី ពិនិត្យរបាយ ការណ៍គណនី ទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ ផ្ទេរប្រាក់ពីគណនីទៅគណនី គណនី (Cash-by-Code) ផ្ទេរប្រាក់ពីគណនីទៅគណនីនៅក្នុងប្រាសាក់ និងមុខងារជា ច្រើនទៀត តាមរយៈកុំព្យូទ័រ (កុំព្យូទ័រលើតុកុំព្យូទ័រយួរដៃ។ ល។) បានគ្រប់ពេលវេលា និង គ្រប់ទីកន្លែង។
- **សេវាមូលប្បទានប័ត្រធនាគារ** មូលប្បទានប័ត្រធនាគារជាប្រភេទនៃឧបករណ៍ទូទាត់ ដែល បានបង្កើតឡើងសម្រាប់ធ្វើការទូទាត់សាច់ប្រាក់ដោយមិនចាំបាច់កាន់សាច់ប្រាក់សុទ្ធ ចំនួនច្រើននៅក្នុងដៃ។ អតិថិជនដែលមានគណនីជាមួយប្រាសាក់អាចធ្វើការស្នើសុំទិញ មូលប្បទានប័ត្រធនាគារបាននៅគ្រប់សាខា ប្រាសាក់ ដោយចំណាយត្រឹមតែ ១០ដុល្លារអា មេរិកសម្រាប់មូលប្បទានប័ត្រមួយសន្លឹក។
- **សេវាផ្ញើប្រាក់តាមរយៈ Cash-by-Code** ប្រាសាក់បានផ្តល់ជូននូវសេវា Cash-by-Code ដល់ អតិថិជនដែលត្រូវការផ្ញើប្រាក់ទៅដៃគូរបស់ពួកគេ ឬសាច់ញាតិដែលមិនមានគណនី ជាមួយប្រាសាក់។ សេវា Cash-by-Code អាចប្រតិបត្តិតាមរយៈម៉ាស៊ីន ATMសេវា ធនាគារចល័ត ឬសេវាម៉ាស៊ីនធូតកាតបានគ្រប់ពេលវេលា និងទីកន្លែង។ អ្នកទទួលផល អាចធ្វើការដកប្រាក់ដែលបានផ្ញើមកបានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ដោយ



មិនគិតថ្លៃ។

- **សេវាម៉ាស៊ីនឆ្លុះកាត (POS)** ប្រាសាក់បានដាក់ឱ្យដំណើរការសេវាម៉ាស៊ីនឆ្លុះកាត (POS) នៅពាក់កណ្តាលឆ្នាំ ២០១៦ ដើម្បីសម្រួលដល់ការធ្វើប្រតិបត្តិការគណនីរបស់អតិថិជនឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពខ្ពស់។ ជាមួយសេវាម៉ាស៊ីនឆ្លុះកាត (POS) អតិថិជនអាចធ្វើប្រតិបត្តិការជាច្រើនរួមមាន៖ដាក់ប្រាក់ ដកប្រាក់ ផ្ទេរប្រាក់ពីគណនីទៅគណនីនៅក្នុងប្រាសាក់ ផ្ទេរប្រាក់ពីគណនីទៅគ្មានគណនី(Cash-by-Code) ដកប្រាក់តាមរយៈលេខកូដសម្ងាត់ ការទូទាត់ថ្លៃទំនិញ ការពិនិត្យសមតុល្យគណនីទូទាត់វិក្កយបត្របញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ និងប្តូរលេខកូដសម្ងាត់ប័ណ្ណអេឌីអឹមជាដើម។
- **សេវាទូទាត់រហ័ស (Fast Payment)** គឺជាសេវាផ្ទេរប្រាក់ពីគណនីទៅគណនីរវាងគ្រឹះស្ថានធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលចូលជាសមាជិកនៃប្រព័ន្ធទូទាត់រហ័ស ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា(NBC)។ ប្រតិបត្តិការនៃសេវាទូទាត់រហ័សនេះ គឺធ្វើឡើងជារូបិយប័ណ្ណប្រាក់រៀល (KHR) និងអាចធ្វើប្រតិបត្តិការបានរហូតដល់ទំហំទឹកប្រាក់ចំនួន ៤០,០០០,០០០រៀល ក្នុងមួយប្រតិបត្តិការជាមួយនឹងកម្រៃសេវាសមរម្យ។ តាមរយៈសេវាទូទាត់រហ័ស អតិថិជនដែលជាអ្នកទទួលបានផលអាចទទួលបាននិធិផ្ទេរភ្លាមៗដោយមិនចាំបាច់រង់ចាំយូរឡើយ។
- **សេវាផ្ទេរប្រាក់អន្តរជាតិ** គឺជាសេវាកម្មផ្ទេរប្រាក់តាមរយៈប្រព័ន្ធ SWIFT ដ៏មានប្រសិទ្ធភាព និងសុវត្ថិភាពបំផុតជាមួយប្រទេសនានា ជុំវិញពិភពលោកតាមរយៈធនាគារដៃគូក្នុងស្រុករបស់ប្រាសាក់។ តាមរយៈសេវាកម្មនេះ អតិថិជននឹងទទួលបាននូវសេវាផ្ទេរប្រាក់ចេញចូលក្រៅប្រទេសលឿនរហ័សទាន់ចិត្ត ចំណេញពេលវេលាសោហ៊ុយប្រតិបត្តិការទាបសុវត្ថិភាពខ្ពស់និងកាត់បន្ថយហានិភ័យក្នុងការដឹកជញ្ជូនសាច់ប្រាក់។

**ជំពូកទី ៣**

**ការវិនិយោគរបស់**

**ហិរញ្ញវត្ថុ**

**ជំពូកទី៣**

**ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ**

ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ យើងខ្ញុំនឹងធ្វើការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវ ដោយធ្វើការវិភាគតែលើរបាយការណ៍លទ្ធផល និងតារាងតុល្យការនៅឆ្នាំ២០១៥ និងឆ្នាំ២០១៦។ ជាបឋមមុននឹងឈានទៅដល់ការវិភាគ យើងខ្ញុំ នឹងបង្ហាញនូវទំរង់របាយការណ៍លទ្ធផល និងតារាងតុល្យការពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ មកបង្ហាញ។

**៣.១ របាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់សាខាផ្សារដើមថ្កូវ**

**៣.១.១ របាយការណ៍លទ្ធផល**

របាយការណ៍លទ្ធផល ជារបាយការណ៍មួយដែលផ្តល់ព័ត៌មានទាំងឡាយដែលទាក់ទង នឹងរាល់ប្រតិបត្តិការចំណូល និងចំណាយ ដែលកើតមាននៅក្នុងកំឡុងការិយបរិច្ឆេទមួយជាក់ លាក់ ព្រមទាំងឲ្យដឹងពីភាពប្រែប្រួលនៃចំណូល និងចំណាយសរុបដែលបណ្តាលឲ្យខាត ឬចំណេញ នៅក្នុងកំឡុងពេលនោះ។ នៅក្នុងរបាយការណ៍លទ្ធផលត្រូវបានលើកយកមកបង្ហាញ ដូចខាងក្រោម:

តារាងទី ៩៖ តារាងរបាយការណ៍លទ្ធផលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវ

PRASAC MFI Ltd.		
Phsar Deum Thkov Branch		
Income Statement		
For the year ended December 2015 & 2016		
Account title	2016	2015
	USD	USD
<b>INCOME</b>		
<b>Interest &amp; Fee Income From Loan</b>	<b>564,797</b>	<b>638,331</b>
Interest income	537,974	604,067
Penalty income	6,028	19,374
Fees income	20,795	14,890
<b>Interest &amp; Fee Expenses</b>	<b>(315,299)</b>	<b>(216,292)</b>
Interest expenses on deposits	(315,299)	(216,292)

Interest expenses on borrowings	-	-
Fee expenses on borrowings	-	-
<b>Net Interest Margin</b>	<b>249,498</b>	<b>422,039</b>
<b>Other Income</b>	<b>14,780</b>	<b>884</b>
Interest earned	300	195
Other fee income	10,313	8,687
Written-off loan collection	5,445	2,930
Foreign exchange gain/loss – net	(1,467)	(11,369)
Fixed asset movement – net	13	-
Other incomes	176	442
<b>Total Operating Income</b>	<b>264,278</b>	<b>422,923</b>
Loan Loss Provision	(17,708)	(403)
<b>OPERATING EXPENSES</b>		
<b>Personnel Expenses</b>	<b>113,417</b>	<b>124,001</b>
Salaries & benefits	109,435	117,329
Retirement & severance pay	3,906	6,277
Training	76	395
<b>Administrative Expenses</b>	<b>76,457</b>	<b>88,699</b>
Occupancy	38,386	38,215
Office supplies	1,759	7,753
Printing & stationary	1,580	1,726
Depreciation	14,436	14,830
Maintenance	420	734
Professional fees	-	-
Marketing & promotion	2,131	4,383
Communication	2,769	3,275
Transportation	1,883	2,110
Fuel for vehicle	6,102	6,956
Per diem and incident travel	546	1,034
Rebate	-	-
Other tax expenses	5,972	6,339
Other operating expense	474	1,345

<b>Total Operating Expenses</b>	<b>189,873</b>	<b>212,700</b>
<b>Net Operating Income</b>	<b>56,697</b>	<b>209,819</b>
Net Non-Operating Income	-	-
Non-operating income	-	-
Non-operating expenses	-	-
<b>Net Profit (Loss) Before Tax</b>	<b>56,697</b>	<b>209,819</b>
Tax on Profit	(11,342)	(42,110)
<b>Net Profit (Loss) After Tax</b>	<b>45,355</b>	<b>167,710</b>

**៣.២.២ តារាងតុល្យការ**

តារាងតុល្យការ គឺជាទំរង់របាយការណ៍ហិរញ្ញវត្ថុមួយដែលអនុញ្ញាត និងផ្តល់ឱ្យដឹងពីព័ត៌មាន ស្ថានភាព សុខភាពហិរញ្ញវត្ថុរបស់ធនាគារដើម្បីធ្វើការសម្រេចចិត្ត។ ព័ត៌មានទាំងនេះផ្តល់នូវអត្ថប្រយោជន៍សម្រាប់ប្រើក្នុងការធ្វើការព្យាករណ៍ ពីចលនាសាច់ប្រាក់នៅពេលអនាគត និងព័ត៌មានផ្សេងៗទៀត។ នៅក្នុងព័ត៌មាននីមួយៗត្រូវមានដាក់បង្ហាញក្នុងតារាងតុល្យការរបស់ធនាគារដូចខាងក្រោម:

តារាងទី ១០៖ តារាងតុល្យការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់សាខាផ្សារដើមថ្កូវ

PRASAC MFI Ltd.		
Phsar Deum Thkov Branch		
Balance Sheet		
For the year ended December 2015 & 2106		
Account title	2016	2015
	USD	USD
<b>ASSETS</b>		
<b>Current Assets</b>	<b>3,961,342</b>	<b>4,095,593</b>
<b>Cash and banks</b>	<b>658,904</b>	<b>1,070,910</b>
Cash on hand	406,321	630,171
Cash at other banks	252,582	440,739
Cash at NBC	-	-
<b>Statutory deposit with NBC</b>	<b>-</b>	<b>-</b>

Reserve requirement	-	-
Capital guarantee	-	-
<b>Net loan portfolio</b>	<b>3,274,665</b>	<b>2,996,101</b>
Gross loan portfolio	3,342,101	3,045,829
Loan loss reserves	(67,436)	(49,728)
<b>Other current assets</b>	<b>27,773</b>	<b>28,582</b>
Net interest receivable	29,816	29,030
Deferred tax asset	(5,671)	(3,695)
Other assets	3,628	3,247
<b>Net Fixed Assets</b>	<b>19,093</b>	<b>30,380</b>
<b>Total fixed assets</b>	<b>75,532</b>	<b>75,525</b>
Intangible assets	-	-
Acc. amor-intangible assets	-	-
Tangible assets	75,532	75,525
Acc. depre-tangible assets	(56,439)	(45,146)
<b>Total Assets</b>	<b>3,980,435</b>	<b>4,125,973</b>
<b>LIABILITIES</b>		
<b>Current Liabilities</b>	<b>3,925,118</b>	<b>3,917,868</b>
Demand deposits	761,907	612,126
Term deposits	4,970,636	3,516,391
Interest payable	138,798	94,201
Withholding tax payable	1,941	2,143
Short-term borrowings	-	-
Other current liabilities	2,283	2,178
Exchange position A/C	(1,950,447)	(309,172)
<b>Long Term Liabilities</b>	<b>9,962</b>	<b>40,395</b>
Current income tax liabilities	5,447	35,448
Accrual for severance pay	-	-
Long-term borrowings	-	-
Subordinated debt	-	-
Other long-term liabilities	4,515	4,947
<b>Total Liabilities</b>	<b>3,935,080</b>	<b>3,958,263</b>

<b>EQUITY</b>		
Paid in capital	-	-
Reserves	-	-
Retained earning prior years	-	-
Profit / (loss) current year	45,355	167,710
<b>Total Equity</b>	<b>45,355</b>	<b>167,710</b>
<b>Total Liabilities and Equity</b>	<b>3,980,435</b>	<b>4,125,973</b>

**៣.២ ការវិភាគតាមខ្សែដេក**

ការវិភាគតាមខ្សែដេក គឺមានគោលដៅសិក្សាពីបម្រែបម្រួលនៃរបាយការណ៍ហិរញ្ញវត្ថុពីមួយឆ្នាំទៅមួយឆ្នាំ ហើយការវិភាគនេះគេធ្វើទាំងលើទំហំ និងទាំងផលធៀប។

**៣.២.១ ការវិភាគរបាយការណ៍លទ្ធផលតាមខ្សែដេក**

ខាងក្រោមនេះ ជាការវិភាគស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់សាខាជ្យារដើមថ្ងៃតាមខ្សែដេកលើរបាយការណ៍លទ្ធផលនៅក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៦:

តារាងទី ១១៖ ការវិភាគរបាយការណ៍លទ្ធផលតាមខ្សែដេករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់សាខាជ្យារដើមថ្ងៃ

PRASAC MFI Ltd.				
Phsar Deum Thkov Branch				
Income Statement				
For the year ended December 2015 & 2016				
Account title	2016	2015	Increase (decrease)	Percentage
	USD	USD	USD	%
<b>INCOME</b>				
<b>Interest &amp; Fee Income From Loan</b>	<b>564,797</b>	<b>638,331</b>	<b>(73,534)</b>	<b>-11.52%</b>
Interest income	537,974	604,067	(66,093)	-10.94%
Penalty income	6,028	19,374	(13,346)	-68.89%
Fees income	20,795	14,890	5,905	39.66%
<b>Interest &amp; Fee Expenses</b>	<b>(315,299)</b>	<b>(216,292)</b>	<b>(99,007)</b>	<b>45.77%</b>

Interest expenses on deposits	(315,299)	(216,292)	(99,007)	45.77%
Interest expenses on borrowings	-	-	-	-
Fee expenses on borrowings	-	-	-	-
<b>Net Interest Margin</b>	<b>249,498</b>	<b>422,039</b>	<b>(172,541)</b>	<b>-40.88%</b>
<b>Other Income</b>	<b>14,780</b>	<b>884</b>	<b>13,896</b>	<b>1571.95%</b>
Interest earned	300	195	105	53.85%
Other fee income	10,313	8,687	1,626	18.72%
Written-off loan collection	5,445	2,930	2,515	85.84%
Foreign exchange gain/loss – net	(1,467)	(11,369)	9,902	-87.10%
Fixed asset movement – net	13	-	13	100.00%
Other incomes	176	442	(266)	-60.18%
<b>Total Operating Income</b>	<b>264,278</b>	<b>422,923</b>	<b>(158,645)</b>	<b>-37.51%</b>
Loan Loss Provision	(17,708)	(403)	(17,305)	4294.04%
<b>OPERATING EXPENSES</b>				
<b>Personnel Expenses</b>	<b>113,417</b>	<b>124,001</b>	<b>(10,584)</b>	<b>-8.54%</b>
Salaries & benefits	109,435	117,329	(7,894)	-6.73%
Retirement & severance pay	3,906	6,277	(2,371)	-37.77%
Training	76	395	(319)	-80.76%
<b>Administrative Expenses</b>	<b>76,457</b>	<b>88,699</b>	<b>(12,242)</b>	<b>-13.80%</b>
Occupancy	38,386	38,215	171	0.45%
Office supplies	1,759	7,753	(5,994)	-77.31%
Printing & stationary	1,580	1,726	(146)	-8.46%
Depreciation	14,436	14,830	(394)	-2.66%
Maintenance	420	734	(314)	-42.78%
Professional fees	-	-	-	-
Marketing & promotion	2,131	4,383	(2,252)	-51.38%
Communication	2,769	3,275	(506)	-15.45%
Transportation	1,883	2,110	(227)	-10.76%
Fuel for vehicle	6,102	6,956	(854)	-12.28%
Per diem and incident travel	546	1,034	(488)	-47.20%



Rebate	-	-	-	-
Other tax expenses	5,972	6,339	(367)	-5.79%
Other operating expense	474	1,345	(871)	-64.76%
<b>Total Operating Expenses</b>	<b>189,873</b>	<b>212,700</b>	<b>(22,827)</b>	<b>-10.73%</b>
<b>Net Operating Income</b>	<b>56,697</b>	<b>209,819</b>	<b>(153,122)</b>	<b>-72.98%</b>
Net Non-Operating Income	-	-	-	-
Non-operating income	-	-	-	-
Non-operating expenses	-	-	-	-
<b>Net Profit (Loss) Before Tax</b>	<b>56,697</b>	<b>209,819</b>	<b>(153,122)</b>	<b>-72.98%</b>
Tax on Profit	(11,342)	(42,110)	30,768	-73.07%
<b>Net Profit (Loss) After Tax</b>	<b>45,355</b>	<b>167,710</b>	<b>(122,355)</b>	<b>-72.96%</b>

តាមរយៈការប្រៀបធៀបទិន្នន័យនៅក្នុងរបាយការណ៍ឆ្នាំ២០១៥ និងឆ្នាំ២០១៦ ខាងលើបានបង្ហាញថា៖

- **ចំណូលលើការប្រាក់ (Interest Income)**

នៅឆ្នាំ២០១៥ ចំណូលការប្រាក់មានចំនួន ៦០៤,០៦៧ដុល្លារ នឹងនៅឆ្នាំ២០១៦ ចំណូលការប្រាក់មានចំនួន ៥៣៧,៩៧៤ដុល្លារ។ នៅឆ្នាំ២០១៦ ចំណូលការប្រាក់ថយចុះចំនួន ១៦,០៩៣ដុល្លារ ដែលស្មើនឹង១០.៩៤%។ ការថយចុះនេះបណ្តាលមកពី បំណុលបាត់បង់ច្រើននៅឆ្នាំ២០១៦។

- **ចំណាយលើការប្រាក់ (Interest expense)**

នៅឆ្នាំ២០១៥ ចំណាយលើការប្រាក់មានចំនួន ២១៦,២៩២ដុល្លារ នឹងនៅឆ្នាំ២០១៦ ចំណាយការប្រាក់មានចំនួន ៣១៥,២៩៩ដុល្លារ ។ នៅឆ្នាំ២០១៤ ចំណាយការប្រាក់មានការកើនឡើងចំនួន ៩៩,០០៧ដុល្លារ ដែលស្មើនឹង៤៥.៧៧%។ ការកើនឡើងនេះបណ្តាលមកពី អតិថិជនផ្ញើប្រាក់ច្រើននៅឆ្នាំ២០១៦។

- **ចំណូលការប្រាក់សុទ្ធ (Net interest margin)**

នៅឆ្នាំ២០១៥ មានចំនួន ៤២២,០៣៩ដុល្លារ បើធៀបទៅនឹងឆ្នាំ២០១៦ មានត្រឹមតែ ២៤៩,៤៩៨ដុល្លារ ដែលមានការថយចុះចំនួន ១៧២,៥៤១ដុល្លារ ដែលស្មើនឹង៤០.៨៨%។ ការថយចុះនេះបណ្តាលមកពី ការផ្តល់កម្ចីអោយអតិថិជនមានការថយចុះច្រើន ហើយចំណាយលើការប្រាក់មានការកើនឡើងខ្លាំង។

• **ចំណូលពីប្រតិបត្តិការផ្សេងៗ (Other Income)**

នៅឆ្នាំ២០១៥ ចំណូលពីប្រតិបត្តិការផ្សេងៗមានចំនួន ៨៨៤ដុល្លារ និងនៅឆ្នាំ២០១៦ ចំណូល មានចំនួន ១៤,៧៨០ដុល្លារ។ នៅឆ្នាំ២០១៦ ចំណូលពីប្រតិបត្តិការផ្សេងៗ កើនឡើងចំនួន ១៣,៨៩៦ដុល្លារ ដែលស្មើនឹង១៥៧១.៩៥%។ ការកើនឡើងនេះបណ្តាលមកពីប្រាក់ខាតពីការប្តូររូបិយប័ណ្ណមានការថយចុះច្រើន ហើយចំណូលពីកម្រៃមានការកើនឡើង។

• **ចំណាយលើប្រតិបត្តិការ (Operating Expense)**

នៅឆ្នាំ២០១៥ ចំណាយលើប្រតិបត្តិការមានចំនួន ២១២,៧០០ដុល្លារ និងឆ្នាំ២០១៦ មានចំនួន ១៨៩,៨៧៣ដុល្លារ។ យើងឃើញថាចំណាយលើប្រតិបត្តិការមានការថយចុះពីឆ្នាំ២០១៥ មកឆ្នាំ២០១៦ ចំនួន ២២,៨២៧ដុល្លារ ដែលស្មើនឹង១០.៧៣%។ ការថយចុះនេះបណ្តាលមកពី ការថយចុះលើការចំណាយលើបុគ្គលិក ចំណាយទូទៅ និងរដ្ឋបាល។

• **ប្រាក់ចំណេញមុនបង់ពន្ធ (Net profit/loss before tax)**

ប្រាក់ចំណេញមុនបង់ពន្ធនៅឆ្នាំ២០១៥ និងឆ្នាំ២០១៦ មានចំនួនរៀងគ្នា ២០៩,៨១៩ដុល្លារ និង ៥៦,៦៩៧ដុល្លារ។ ពីឆ្នាំ២០១៥ មកឆ្នាំ២០១៦ ប្រាក់ចំណេញមុនបង់ពន្ធមានការថយចុះចំនួន ១៥៣,១២២ដុល្លារ ដែលស្មើនឹង៧២.៩៨%។ ដែលការថយចុះនេះបណ្តាលមកពី ចំណូលលើការប្រាក់មានការថយចុះ និងសំវិធានធនឥណទានបាត់បង់មានការកើនឡើងច្រើននៅឆ្នាំ២០១៦។

• **ចំណាយលើការបង់ពន្ធ ( Tax on profit)**

នៅឆ្នាំ២០១៥ ការចំណាយលើការបង់ពន្ធមានចំនួន ៤២,១១០ដុល្លារ និងឆ្នាំ២០១៦ មានចំនួន ១១,៣៤២ដុល្លារ។ នៅឆ្នាំ២០១៦ ចំណាយលើការបង់ពន្ធនេះមានការថយចុះចំនួន ៣០,៧៦៨ដុល្លារ ដែលស្មើនឹង៧៣.០៧%។ ចំពោះការថយចុះនេះគឺដោយសារតែប្រាក់ចំណេញមុនបង់ពន្ធមានការធ្លាក់ចុះដែរនៅក្នុងឆ្នាំ២០១៦។

• **ប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធរួច ( Net profit/loss after tax)**

នៅឆ្នាំ២០១៥ ប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធរួចមានចំនួន ១៦៧,៧១០ដុល្លារ និងនៅឆ្នាំ២០១៦ មានចំនួន៤៥,៣៥៥ដុល្លារ។ ការថយចុះនេះគឺបណ្តាលមកពីស្ថាប័នមានការចំណាយច្រើនលើការប្រាក់ និងឥណទានដែលបាត់បង់ច្រើនក្នុងឆ្នាំ ២០១៦។

**៣.២.២ ការវិភាគភាពទុក្ខល្បការតាមខ្សែដេក**

ខាងក្រោមនេះ ជាការវិភាគស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់

សាខាផ្សារដើមថ្កូវតាមខ្សែដេកលើតារាងតុល្យការនៅក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៦:

តារាងទី ១២៖ ការវិភាគតារាងតុល្យការតាមខ្សែដេករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

ប្រាសាក់សាខាផ្សារដើមថ្កូវ

PRASAC MFI Ltd.				
Phsar Deum Thkov Branch				
Balance Sheet				
For the year ended December 2015 & 2106				
Account title	2016	2015	Increase (decrease)	Percentage
	USD	USD	USD	%
<b>ASSETS</b>				
<b>Current Assets</b>	<b>3,961,342</b>	<b>4,095,593</b>	<b>(134,251)</b>	<b>-3.28%</b>
<b>Cash and banks</b>	<b>658,904</b>	<b>1,070,910</b>	<b>(412,006)</b>	<b>-38.47%</b>
Cash on hand	406,321	630,171	(223,850)	-35.52%
Cash at other banks	252,582	440,739	(188,157)	-42.69%
Cash at NBC	-	-	-	-
<b>Statutory deposit with NBC</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>
Reserve requirement	-	-	-	-
Capital guarantee	-	-	-	-
<b>Net loan portfolio</b>	<b>3,274,665</b>	<b>2,996,101</b>	<b>278,564</b>	<b>9.30%</b>
Gross loan portfolio	3,342,101	3,045,829	296,272	9.73%
Loan loss reserves	(67,436)	(49,728)	(17,708)	35.61%
<b>Other current assets</b>	<b>27,773</b>	<b>28,582</b>	<b>(809)</b>	<b>-2.83%</b>
Net interest receivable	29,816	29,030	786	2.71%
Deferred tax asset	(5,671)	(3,695)	(1,976)	53.48%
Other assets	3,628	3,247	381	11.73%
<b>Net Fixed Assets</b>	<b>19,093</b>	<b>30,380</b>	<b>(11,287)</b>	<b>-37.15%</b>
<b>Total fixed assets</b>	<b>75,532</b>	<b>75,525</b>	<b>7</b>	<b>0.01%</b>
Intangible assets	-	-	-	-
Acc. amor-intangible assets	-	-	-	-
Tangible assets	75,532	75,525	7	0.01%

Acc. depr-tangible assets	(56,439)	(45,146)	(11,293)	25.01%
<b>Total Assets</b>	<b>3,980,435</b>	<b>4,125,973</b>	<b>(145,538)</b>	<b>-3.53%</b>
<b>LIABILITIES</b>				
<b>Current Liabilities</b>	<b>3,925,118</b>	<b>3,917,868</b>	<b>7,250</b>	<b>0.19%</b>
Demand deposits	761,907	612,126	149,781	24.47%
Term deposits	4,970,636	3,516,391	1,454,245	41.36%
Interest payable	138,798	94,201	44,597	47.34%
Withholding tax payable	1,941	2,143	(202)	-9.43%
Short-term borrowings	-	-	-	-
Other current liabilities	2,283	2,178	105	4.82%
Exchange position A/C	(1,950,447)	(309,172)	(1,641,275)	530.86%
<b>Long Term Liabilities</b>	<b>9,962</b>	<b>40,395</b>	<b>(30,433)</b>	<b>-75.34%</b>
Current income tax liabilities	5,447	35,448	(30,001)	-84.63%
Accrual for severance pay	-	-	-	-
Long-term borrowings	-	-	-	-
Subordinated debt	-	-	-	-
Other long-term liabilities	4,515	4,947	(432)	-8.73%
<b>Total Liabilities</b>	<b>3,935,080</b>	<b>3,958,263</b>	<b>(23,183)</b>	<b>-0.59%</b>
<b>EQUITY</b>				
Paid in capital	-	-	-	-
Reserves	-	-	-	-
Retained earning prior years	-	-	-	-
Profit / (loss) current year	45,355	167,710	(122,355)	-72.96%
<b>Total Equity</b>	<b>45,355</b>	<b>167,710</b>	<b>(122,355)</b>	<b>-72.96%</b>
<b>Total Liabilities and Equity</b>	<b>3,980,435</b>	<b>4,125,973</b>	<b>(145,538)</b>	<b>-3.53%</b>

តាមរយៈការគណនាវិភាគ និងប្រៀបធៀបនៃតារាងតុល្យការតាមខ្សែដេក នៅឆ្នាំ២០១៥ និងឆ្នាំ ២០១៦ បានបង្ហាញថា៖

- សាច់ប្រាក់នៅក្នុងដៃ (Cash on hand)

នៅក្នុងឆ្នាំ២០១៥ សាច់ប្រាក់នៅក្នុងដៃមានចំនួន ៦៣០,១៧១ដុល្លារ ហើយនៅឆ្នាំ

២០១៦ មានចំនួន ៤០៦,៣២១ដុល្លារ។ នៅឆ្នាំ២០១៦ ទឹកប្រាក់ថយចុះចំនួន ២២៣,៨៥០ ដុល្លារ ដែលស្មើនឹង៣៥.៥២%។

• **សាច់ប្រាក់នៅធនាគារដទៃ (Cash at other banks)**

នៅក្នុងឆ្នាំ២០១៥ សាច់ប្រាក់នៅធនាគារដទៃមានចំនួន ៤៤០,៧៣៩ដុល្លារហើយនៅ ឆ្នាំ២០១៦ មានចំនួន ២៥២,៥៨២ដុល្លារ។ នៅឆ្នាំ២០១៦ ទឹកប្រាក់មានការថយចុះចំនួន ១៨៨,១៥៧ដុល្លារ ដែលស្មើនឹង៤២.៥៩% ។

• **ការសងត្រឡប់ពីកម្ចីមូលបត្រសរុប (Net loan portfolio)**

នៅឆ្នាំ២០១៥ មានចំនួន ២,៩៩៦,១០១ដុល្លារ និងនៅឆ្នាំ២០១៦ មានចំនួន ៣,២៧៤,៦៦៥ ដុល្លារ។ យើងឃើញថានៅឆ្នាំ២០១៦ ទឹកប្រាក់មានការកើនឡើងចំនួន ២៧៨,៥៦៤ដុល្លារ ដែលស្មើនឹង៩.៣០%។ ការកើនឡើងនេះបណ្តាលមកពីការកើនឡើងនៃ gross loan portfolio ការរំពឹងទុកនៃការផ្តល់កម្ចីមានការកើនឡើង។

• **ទ្រព្យអកម្មសុទ្ធ (Net fixed asset)**

នៅឆ្នាំ២០១៥ មានចំនួន ៣០,៣៨ដុល្លារ និងនៅឆ្នាំ២០១៦ មានចំនួន ១៩,០៩៣ដុល្លារ។ នៅឆ្នាំ២០១៦ ទឹកប្រាក់មានការថយចុះចំនួន ១១,២៨៧ដុល្លារ ដែលស្មើនឹង៣៧.១៥%។ ការ ថយចុះនេះបណ្តាលមកពី Acc. Amor-intangible asset មានការកើនឡើងនៅឆ្នាំ២០១៦។

• **ទ្រព្យសកម្មសរុប (Total asset)**

នៅឆ្នាំ២០១៥ ទ្រព្យសកម្មសរុបមានចំនួន ៤,១២៥,៩៧៣ដុល្លារ និងនៅឆ្នាំ២០១៦ មាន ចំនួន ៣,៩៨០,៤៣៥ដុល្លារ។ នៅឆ្នាំ២០១៦ ទ្រព្យសកម្មសរុបថយចុះចំនួន ១៤៥,៥៣៨ដុល្លារ ដែលស្មើនឹង៣.៥៣% បើធៀបទៅនឹងឆ្នាំ២០១៥។ ការថយចុះនេះបណ្តាលមកពី សាច់ប្រាក់ នៅក្នុងដៃ និងសាច់ប្រាក់នៅក្នុងធនាគារដទៃមានការថយចុះច្រើននៅឆ្នាំ២០១៦។

• **ប្រាក់បញ្ញើគ្មានកាលកំណត់ (Demand deposit)**

នៅឆ្នាំ២០១៥ មានចំនួន ៦១២,១២៦ដុល្លារ និងនៅឆ្នាំ២០១៦ មានចំនួន ៧៦១,៩០៧ ដុល្លារ។ នៅឆ្នាំ២០១៦ ទឹកប្រាក់មានការកើនឡើងចំនួន ១៤៩,៧៨១ដុល្លារ ដែលត្រូវនឹង ២៤.៤៧%។ ការកើនឡើងនេះបណ្តាលមកពីអតិថិជនយកប្រាក់មកផ្ញើរច្រើននៅឆ្នាំ២០១៦។

• **ប្រាក់បញ្ញើមានកាលកំណត់ (Term deposit)**

នៅឆ្នាំ២០១៥ មានចំនួន ៣,៥១៦,៣៩១ដុល្លារ និងនៅឆ្នាំ២០១៦ មានចំនួន ៤,៩៧០,៦៣៦ ដុល្លារ។ យើងឃើញថានៅឆ្នាំ២០១៦ ទឹកប្រាក់មានការកើនឡើងចំនួន១,៤៥៤,២៤៥ដុល្លារ

ដែលត្រូវនឹង៤១.៣៦%។ ការកើនឡើងនេះបណ្តាលមកពីអតិថិជនយកប្រាក់មកផ្ញើច្រើន នៅឆ្នាំ២០១៦។

• **គណនីអន្តរសាខា (Exchange position A/C)**

នៅឆ្នាំ២០១៥ មានចំនួន ៣០៩,១៧២ដុល្លារ និងនៅឆ្នាំ២០១៦ មានចំនួន ១,៩៥០,៤៤៧ ដុល្លារ។ នៅឆ្នាំ២០១៦ មានការកើនឡើងខ្លាំងរហូតដល់ ១,៦៤១,២៧៥ដុល្លារ ដែលត្រូវនឹង ៥៣០.៨៦%។ ការកើនឡើងយ៉ាងខ្លាំងនេះបណ្តាលមកពីសាខាបានផ្ទេរប្រាក់ទៅសាខា កណ្តាលច្រើន។

• **បំណុលពន្ធលើប្រាក់ចំណេញ (Current income tax liabilities)**

នៅឆ្នាំ២០១៥ មានចំនួន ៣៥,៤៤៨ដុល្លារ និងនៅឆ្នាំ២០១៦ មានចំនួន ៥,៤៤៧ដុល្លារ។ នៅឆ្នាំ២០១៦ ទឹកប្រាក់មានការថយចុះចំនួន ៣០,០០១ដុល្លារ ដែលត្រូវនឹង៨៣.៦៣% ការថយចុះនេះបណ្តាលមកពីប្រាក់ចំណេញថយចុះ។

• **បំណុលសរុប (Total Liabilities)**

នៅឆ្នាំ២០១៥ បំណុលសរុបមានចំនួន ៣,៩៥៨,២៦៣ដុល្លារ និងនៅឆ្នាំ២០១៦ បំណុល សរុបមានចំនួន ៣,៩៣៥,០៨០ដុល្លារ។ យើងឃើញថាពីឆ្នាំ២០១៥ មកឆ្នាំ២០១៦ មានការ ប្រែប្រួលគឺ បំណុលសរុបមានការថយចុះចំនួន ២៣,១៨៣ដុល្លារ ដែលស្មើនឹង០.៥៩%។ ការថយចុះនេះបណ្តាលមកពី ការថយចុះ current income tax liabilities ។

• **ប្រាក់ចំណេញ/ខាតក្នុងឆ្នាំ(Profit/loss current year)**

នៅឆ្នាំ២០១៥ ប្រាក់ចំណេញមានចំនួន ១៦៧,៧១០ដុល្លារ និងនៅឆ្នាំ២០១៦ ប្រាក់ ចំណេញមានចំនួន ៤៥,៣៥៥ដុល្លារ។ ប្រាក់ចំណេញឆ្នាំ២០១៦ មានការថយចុះចំនួន ១២២,៣៥៥ដុល្លារ ដែលត្រូវនឹង៧២.៩៦%។ ការថយចុះនេះបណ្តាលមកពីចំណូលការប្រាក់ មានការថយចុះច្រើននៅឆ្នាំ២០១៦។

• **បំណុលនិងមូលនិធិម្ចាស់ទ្រព្យ (Total liabilities and Equity)**

នៅឆ្នាំ២០១៥ មានចំនួន ៤,១២៥,៩៧៣ដុល្លារ និងនៅឆ្នាំ២០១៦ មានចំនួន ៣,៩៨០,៤៣៥ ដុល្លារ។ នៅក្នុងឆ្នាំ២០១៦ បំណុលនិងមូលនិធិម្ចាស់ទ្រព្យមានការថយចុះចំនួន ១៤៥,៥៣៨ ដុល្លារ ដែលត្រូវនឹង៣.៥៣%។ ការថយចុះនេះបណ្តាលមកពី ប្រាក់ចំណេញក្នុងឆ្នាំ២០១៦ មានការថយចុះ។

**៣.២.៣ សេចក្តីសន្និដ្ឋានលើការវិភាគតាមខ្សែដេក**

តាមរយៈការវិភាគតាមខ្សែដេកលើរបាយការណ៍លទ្ធផល និងតារាងតុល្យការរួចមក យើងអាចសន្និដ្ឋានបានថា ចំណូលការប្រាក់ពីឆ្នាំ២០១៥ មកឆ្នាំ២០១៦ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវ មានការថយចុះ ៦៦,០៩៣ដុល្លារដែលស្មើនឹង ១០.៩៤% ហើយចំណាយលើការប្រាក់មានការកើនឡើងចំនួន ៩៩,០០៧ដុល្លារដែលស្មើនឹង ៤៥.៧៧% ដែលបណ្តាលអោយស្ថាប័នមានការខាតបង់ច្រើននូវប្រាក់ចំណេញក្នុងឆ្នាំ ២០១៦ រហូតដល់ ១២២,៣៥៥ដុល្លារ ដែលស្មើនឹង៧២.៩៦%។ ទោះជាមានការថយចុះនៃប្រាក់ចំណេញក៏ដោយ ប៉ុន្តែគណនីបញ្ជីពីអតិថិជនមានការកើនឡើងដែលអាចបង្ហាញថាអតិថិជនមានជំនឿទុកចិត្តខ្ពស់លើគ្រឹះស្ថាន។ លើសពីនេះក៏មានការប្រែប្រួលលើគណនីមួយចំនួនដូចជាគណនីចំណូលផ្សេងៗមានការកើនឡើង ហើយចំណាយប្រតិបត្តិការមានការថយចុះ។ ចំណែកឯ ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានមានការថយចុះដែរ ដែលបណ្តាលមកពីការថយចុះនូវសាច់ប្រាក់នៅក្នុងដៃ និងសាច់ប្រាក់ក្នុងធនាគារដទៃទៀត។

**៣.៣ ការវិភាគតាមខ្សែឈរ**

ការវិភាគតាមខ្សែឈរ លើតារាងតុល្យការជាផលធៀបរវាង ធាតុនីមួយៗរបស់តារាងតុល្យការធៀបទៅ និងចំនួនសរុបនៃទ្រព្យសកម្ម ឬចំនួនសរុបនៃមូលនិធិម្ចាស់ទ្រព្យ និងទ្រព្យអកម្មរបស់ធនាគារអំឡុងឆ្នាំនីមួយៗ ។

**៣.៣.១ ការវិភាគរបាយការណ៍លទ្ធផលតាមខ្សែឈរ**

ខាងក្រោមនេះជាការវិភាគតាមខ្សែឈរនៃធាតុនីមួយៗនៃរបាយការណ៍លទ្ធផល៖

តារាងទី ១៣៖ ការវិភាគរបាយការណ៍លទ្ធផលតាមខ្សែឈររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវ

PRASAC MFI Ltd.				
Phsar Deum Thkov Branch				
Income Statement				
For the year ended December 2015 & 2016				
Account title	2016	Percentage	2015	Percentage
	USD	%	USD	%
<b>INCOME</b>				

<b>Interest &amp; Fee Income From Loan</b>	<b>564,797</b>	<b>104.99%</b>	<b>638,331</b>	<b>105.67%</b>
Interest income	537,974	100.00%	604,067	100.00%
Penalty income	6,028	1.12%	19,374	3.04%
Fees income	20,795	3.87%	14,890	2.46%
<b>Interest &amp; Fee Expenses</b>	<b>(315,299)</b>	<b>-58.61%</b>	<b>(216,292)</b>	<b>-35.81%</b>
Interest expenses on deposits	(315,299)	-58.61%	(216,292)	-35.81%
Interest expenses on borrowings	-	-	-	-
Fee expenses on borrowings	-	-	-	-
<b>Net Interest Margin</b>	<b>249,498</b>	<b>46.38%</b>	<b>422,039</b>	<b>69.87%</b>
<b>Other Income</b>	<b>14,780</b>	<b>2.75%</b>	<b>884</b>	<b>0.15%</b>
Interest earned	300	0.06%	195	0.03%
Other fee income	10,313	1.92%	8,687	1.44%
Written-off loan collection	5,445	1.01%	2,930	0.49%
Foreign exchange gain/loss – net	(1,467)	-0.27%	(11,369)	-1.88%
Fixed asset movement – net	13	0.00%	-	-
Other incomes	176	0.03%	442	0.07%
<b>Total Operating Income</b>	<b>264,278</b>	<b>49.12%</b>	<b>422,923</b>	<b>70.01%</b>
Loan Loss Provision	(17,708)	-3.29%	(403)	-0.07%
<b>OPERATING EXPENSES</b>				
<b>Personnel Expenses</b>	<b>113,417</b>	<b>21.08%</b>	<b>124,001</b>	<b>20.53%</b>
Salaries & benefits	109,435	20.34%	117,329	19.42%
Retirement & severance pay	3,906	0.73%	6,277	1.04%
Training	76	0.01%	395	0.07%
<b>Administrative Expenses</b>	<b>76,457</b>	<b>14.21%</b>	<b>88,699</b>	<b>14.68%</b>
Occupancy	38,386	7.14%	38,215	6.33%
Office supplies	1,759	0.33%	7,753	1.28%
Printing & stationary	1,580	0.29%	1,726	0.29%
Depreciation	14,436	2.68%	14,830	2.46%
Maintenance	420	0.08%	734	0.12%



Professional fees	-	-	-	-
Marketing & promotion	2,131	0.40%	4,383	0.73%
Communication	2,769	0.51%	3,275	0.54%
Transportation	1,883	0.35%	2,110	0.35%
Fuel for vehicle	6,102	1.13%	6,956	1.15%
Per diem and incident travel	546	0.10%	1,034	0.17%
Rebate	-	-	-	-
Other tax expenses	5,972	1.11%	6,339	1.05%
Other operating expense	474	0.09%	1,345	0.22%
<b>Total Operating Expenses</b>	<b>189,873</b>	<b>35.29%</b>	<b>212,700</b>	<b>35.21%</b>
<b>Net Operating Income</b>	<b>56,697</b>	<b>10.54%</b>	<b>209,819</b>	<b>34.73%</b>
Net Non-Operating Income	-	-	-	-
Non-operating income	-	-	-	-
Non-operating expenses	-	-	-	-
<b>Net Profit (Loss) Before Tax</b>	<b>56,697</b>	<b>10.54%</b>	<b>209,819</b>	<b>34.73%</b>
Tax on Profit	(11,342)	-2.11%	(42,110)	-6.97%
<b>Net Profit (Loss) After Tax</b>	<b>45,355</b>	<b>8.43%</b>	<b>167,710</b>	<b>27.76%</b>

តាមរយៈការគណនាការវិភាគ និងប្រៀបធៀបនៃរបាយការណ៍លទ្ធផលតាមខ្សែឈរនៅឆ្នាំ ២០១៥-២០១៦ បានបង្ហាញថា៖

- **ចំណូលការប្រាក់ និងកំរៃជើងសារ(Interest and fee income from loan)**

នៅក្នុងឆ្នាំ២០១៥ មានចំនួន ៦៣៨,៣៣១ដុល្លារ ស្មើនឹង ១០៥.៦៧% ហើយនៅឆ្នាំ ២០១៦ មានចំនួន ៥៦៤,៧៩៧ដុល្លារ ស្មើនឹង១០៤.៩៩%។ ចំណូលពីការប្រាក់និងកំរៃ ជើងសារមានការថយចុះបើធៀបទៅនឹងចំណូលការប្រាក់។

- **ចំណាយការប្រាក់លើប្រាក់បញ្ញើ(Interest expense on deposit)**

នៅឆ្នាំ២០១៥ ចំណាយការប្រាក់លើប្រាក់បញ្ញើមានចំនួន -២១៦,២៩២ដុល្លារ ដែលស្មើ នឹង-៣៥.៨១% ហើយនៅឆ្នាំ២០១៦ មានចំនួន -៣១៥,២៩៩ដុល្លារ ដែលស្មើនឹង - ៥៨.៦១%។ ចំណាយការប្រាក់លើប្រាក់បញ្ញើមានការកើនឡើង ពីឆ្នាំ២០១៥ មកឆ្នាំ២០១៦ បើធៀបទៅនឹងចំណូលការប្រាក់នៃឆ្នាំនីមួយៗ។ ការកើនឡើងនេះបណ្តាលមកពីអតិថិជន យកប្រាក់មកផ្ញើច្រើននៅឆ្នាំ២០១៦។

- **ចំណូលការប្រាក់សុទ្ធ (Net interest margin)**

នៅក្នុងឆ្នាំ២០១៥ មានចំនួន ៤២២,០៣៩ដុល្លារ ដែលស្មើនឹង៦៩.៨៧% ហើយនៅឆ្នាំ ២០១៦ មានចំនួន ២៤៩,៤៩៨ដុល្លារ ស្មើនឹង៤៦.៣៨% បើធៀបទៅនឹងចំណូលការប្រាក់។ យើងឃើញថា net interest margin មានការថយចុះនៅឆ្នាំ២០១៦ ដោយសារតែចំណូល ការប្រាក់តិចហើយ ចំណាយការប្រាក់មានការកើនឡើងខ្លាំង។

• **ចំណូលពីប្រតិបត្តិការផ្សេងៗ (Other income)**

នៅក្នុងឆ្នាំ២០១៥ ចំណូលពីប្រតិបត្តិការផ្សេងៗមានចំនួន ៨៤៤ដុល្លារ ដែលស្មើនឹង ០.១៥% ហើយនៅឆ្នាំ២០១៦ មានចំនួន ១៤,៧៨០ដុល្លារ ដែលស្មើនឹង ២.៧៥%។ ចំណូល ពីប្រតិបត្តិការផ្សេងៗ មានការកើនឡើងនៅឆ្នាំ២០១៦ ហើយការកើនឡើងបើធៀបទៅនឹង ចំណូលការប្រាក់។ ការកើនឡើងនេះបណ្តាលមកពី ក្រុមហ៊ុនបានបំពេញនូវប្រតិបត្តិ ការបានល្អជូនអតិថិជន។

• **សំវិធានធនឥណទានបាត់បង់ (Loan loss provision)**

នៅក្នុងឆ្នាំ២០១៥ សំវិធានធនឥណទានបាត់បង់មានចំនួន ៤០៣ដុល្លារ ស្មើ នឹង-០.០៧% ហើយនៅឆ្នាំ២០១៦ មានចំនួន ១៧,៧០៨ដុល្លារ ដែលស្មើនឹង-៣.២៩%។ យើងឃើញថាសំវិធានធនឥណទានបាត់បង់មានការកើនឡើងនៅក្នុងឆ្នាំ២០១៦ បើធៀប ទៅនឹងចំណូលការប្រាក់។

• **ចំណាយលើប្រតិបត្តិការសរុប (Total operating expenses)**

នៅក្នុងឆ្នាំ ២០១៥ ចំណាយលើប្រតិបត្តិការសរុបមានចំនួន ២១២,៧០០ដុល្លារ ស្មើនឹង ៣៥,២១% ហើយនៅឆ្នាំ ២០១៦មានចំនួន ១៨៩,៨៧៣ដុល្លារ ស្មើនឹង ៣៥.២៩%។ យើង ឃើញថាចំណាយលើប្រតិបត្តិការសរុបនៅឆ្នាំ២០១៥ និងឆ្នាំ២០១៦ មានការកើនឡើងតែ បន្តិចប៉ុណ្ណោះបើធៀបទៅនឹងចំណូលការប្រាក់នៃឆ្នាំនីមួយៗ។

• **ប្រាក់ចំណេញមុនបង់ពន្ធ (Net profit/loss before tax)**

នៅក្នុងឆ្នាំ២០១៥ ប្រាក់ចំណេញមុនបង់ពន្ធមានចំនួន ២០៩,៨១៩ដុល្លារ ដែលស្មើនឹង ៣៤.៧៣% ហើយនៅឆ្នាំ២០១៦ មានចំនួន៥៦,៦៩៧ដុល្លារ ដែលស្មើនឹង១០.៥៤%។ យើងឃើញថា ប្រាក់ចំណេញមុនបង់ពន្ធនៅឆ្នាំ២០១៦ មានការថយចុះខ្លាំងបើធៀបទៅ នឹងចំណូលការប្រាក់នៅឆ្នាំនោះ។ ដូច្នេះបញ្ជាក់ឲ្យឃើញថា ក្រុមហ៊ុនមិនសូវមានស្ថាន ភាពល្អនោះទេក្នុងការប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។

• **ចំណាយលើការបង់ពន្ធ (Tax on profit)**

នៅក្នុងឆ្នាំ២០១៥ ចំណាយលើការបង់ពន្ធមានចំនួន -៤២,១១០ដុល្លារដែលស្មើនឹង -៦.៩៧%

ហើយនៅឆ្នាំ២០១៦ មានចំនួន -១១,៣៤២ដុល្លារ ដែលស្មើនឹង -២.១១%។ ចំណាយលើការបង់ពន្ធមានការថយចុះនៅឆ្នាំ២០១៦បើធៀបទៅនឹងចំណូលការប្រាក់។

• **ប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធរួច (Net profit/loss after tax)**

នៅក្នុងឆ្នាំ២០១៥ មានចំនួន ១៦៧,៧១០ដុល្លារ ដែលស្មើនឹង ២៧.៧៦% ហើយនៅឆ្នាំ២០១៦ មានចំនួន ៤៥.៣៥៥ដុល្លារ ដែលស្មើនឹង ៨.៤៣%។ នៅឆ្នាំ ២០១៦ ប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធរួចមានការថយចុះបើធៀបទៅនឹងចំណូលការប្រាក់។ ការថយចុះនេះបណ្តាលមកពី សំវិធានធនឥណទានបាត់បង់មានការកើនឡើង ហើយចំណូលការប្រាក់មានការថយចុះ។

**៣.៣.២ ការវិភាគតារាងតុល្យការតាមខ្សែរយៈ**

ខាងក្រោមនេះជាការវិភាគតាមខ្សែរយៈនៃធាតុនីមួយៗនៃតារាងតុល្យការ៖

តារាងទី ១៤៖ ការវិភាគតារាងតុល្យការតាមខ្សែរយៈរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់សាខាផ្សារដើមថ្កូវ

PRASAC MFI Ltd.				
Phsar Deum Thkov Branch				
Balance Sheet				
For the year ended December 2015 & 2106				
Account title	2016	Percentage	2015	Percentage
	USD	%	USD	%
<b>ASSETS</b>				
<b>Current Assets</b>	<b>3,961,342</b>	<b>99.52%</b>	<b>4,095,593</b>	<b>99.26%</b>
<b>Cash and banks</b>	<b>658,904</b>	<b>16.55%</b>	<b>1,070,910</b>	<b>25.96%</b>
Cash on hand	406,321	10.21%	630,171	15.27%
Cash at other banks	252,582	6.35%	440,739	10.68%
Cash at NBC	-	-	-	-
<b>Statutory deposit with NBC</b>	-	-	-	-
Reserve requirement	-	-	-	-
Capital guarantee	-	-	-	-

<b>Net loan portfolio</b>	<b>3,274,665</b>	<b>82.27%</b>	<b>2,996,101</b>	<b>72.62%</b>
Gross loan portfolio	3,342,101	83.96%	3,045,829	73.82%
Loan loss reserves	(67,436)	-1.69%	(49,728)	-1.21%
<b>Other current assets</b>	<b>27,773</b>	<b>0.70%</b>	<b>28,582</b>	<b>0.69%</b>
Net interest receivable	29,816	0.75%	29,030	0.70%
Deferred tax asset	(5,671)	-0.14%	(3,695)	-0.09%
Other assets	3,628	0.09%	3,247	0.08%
<b>Net Fixed Assets</b>	<b>19,093</b>	<b>0.48%</b>	<b>30,380</b>	<b>0.74%</b>
<b>Total fixed assets</b>	<b>75,532</b>	<b>1.90%</b>	<b>75,525</b>	<b>1.83%</b>
Intangible assets	-	-	-	-
Acc. amor-intangible assets	-	-	-	-
Tangible assets	75,532	1.90%	75,525	1.83%
Acc. depr-tangible assets	(56,439)	-1.42%	(45,146)	-1.09%
<b>Total Assets</b>	<b>3,980,435</b>	<b>100.00%</b>	<b>4,125,973</b>	<b>100.00%</b>
<b>LIABILITIES</b>				
<b>Current Liabilities</b>	<b>3,925,118</b>	<b>98.61%</b>	<b>3,917,868</b>	<b>94.96%</b>
Demand deposits	761,907	19.14%	612,126	14.84%
Term deposits	4,970,636	124.88%	3,516,391	85.23%
Interest payable	138,798	3.49%	94,201	2.28%
Withholding tax payable	1,941	0.05%	2,143	0.05%
Short-term borrowings	-	-	-	-
Other current liabilities	2,283	0.06%	2,178	0.05%
Exchange position A/C	(1,950,447)	-49.00%	(309,172)	-7.49%
<b>Long Term Liabilities</b>	<b>9,962</b>	<b>0.25%</b>	<b>40,395</b>	<b>4,125,973</b>
Current income tax liabilities	5,447	0.14%	35,448	0.86%
Accrual for severance pay	-	-	-	-
Long-term borrowings	-	-	-	-
Subordinated debt	-	-	-	-
Other long-term liabilities	4,515	0.11%	4,947	0.12%
<b>Total Liabilities</b>	<b>3,935,080</b>	<b>98.86%</b>	<b>3,958,263</b>	<b>95.94%</b>
<b>EQUITY</b>				
Paid in capital	-	-	-	-

Reserves	-	-	-	-
Retained earning prior years	-	-	-	-
Profit / (loss) current year	45,355	1.14%	167,710	4.06%
<b>Total Equity</b>	<b>45,355</b>	<b>1.14%</b>	<b>167,710</b>	<b>4.06%</b>
<b>Total Liabilities and Equity</b>	<b>3,980,435</b>	<b>100.00%</b>	<b>4,125,973</b>	<b>100.00%</b>

តាមរយៈការគណនាវិភាគ និងប្រៀបធៀបនៃតារាងតុល្យការតាមខ្សែឈរនៅឆ្នាំ ២០១៥-២០១៦ បានបង្ហាញថា៖

- **សាច់ប្រាក់នៅក្នុងដៃ (Cash on hand)**

នៅក្នុងឆ្នាំ២០១៥ សាច់ប្រាក់នៅក្នុងដៃមានចំនួន ៦៣០,១៧១ដុល្លារ ដែលស្មើនឹង ១៥.២៧% ហើយនៅឆ្នាំ២០១៦ សាច់ប្រាក់នៅក្នុងដៃមានចំនួន ៤០៦,៣២១ដុល្លារ ដែលស្មើនឹង១០.២១% ធៀបទៅនឹងទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ផ្សារ ដើមថ្ងៃ។ នៅឆ្នាំ២០១៦ សាច់ប្រាក់នៅក្នុងដៃបានថយចុះពី១៥.២៧% មក១០.២១%។

- **ការសងត្រឡប់ពីកម្ចីមូលបត្រសរុប (Net loan portfolio)**

នៅក្នុងឆ្នាំ២០១៥ កម្ចីមូលបត្រសរុបមានចំនួន ២,៩៩៦,១០១ដុល្លារ ដែលស្មើនឹង ៧២.៦២% ហើយនៅឆ្នាំ២០១៦ មានចំនួន ៣,២៧៤,៦៦៥ដុល្លារ ដែលស្មើនឹង៨២.២៧%។ យើងឃើញថា ការសងត្រឡប់ពីកម្ចីមូលបត្រសរុបមានការកើនឡើងនៅឆ្នាំ២០១៦ បើធៀបនឹងទ្រព្យសកម្មសរុបនៅឆ្នាំនោះ។ ការកើនឡើងនេះបណ្តាលមកពីអតិថិជនសងត្រឡប់ច្រើន។

- **ទ្រព្យសកម្មសរុប (Total Assets)**

នៅក្នុងឆ្នាំ២០១៥ ទ្រព្យសកម្មសរុបមានចំនួន ៤,១២៥,៩៧៣ដុល្លារ និងនៅឆ្នាំ២០១៦ មានចំនួន ៣,៩៨០,៤៣៥ដុល្លារ។ ដោយសារទ្រព្យសកម្មសរុបគឺជា ចំនួនទឹកប្រាក់គោល ឬគណនីគោលដូច្នោះផលធៀបរបស់វាស្មើនឹង ១០០%ជានិច្ច។

- **ប្រាក់បញ្ញើគ្មានកាលកំណត់ (Demand deposit)**

នៅក្នុងឆ្នាំ២០១៥ ប្រាក់បញ្ញើគ្មានកាលកំណត់មានចំនួន ៦១២,១២៦ដុល្លារ ដែលស្មើនឹង១៤.៨៤% ហើយនៅឆ្នាំ២០១៦ មានចំនួន ៧៦១,៩០៧ដុល្លារ ដែលស្មើនឹង១៩.១៤% នៃទ្រព្យសរុបរបស់ក្រុមហ៊ុន។ យើងឃើញថា ប្រាក់បញ្ញើគ្មានកាលកំណត់នៅឆ្នាំ២០១៦ មានការកើនឡើង ដែលជាហេតុបញ្ជាក់អោយឃើញថា ក្រុមហ៊ុនទទួលបានការទុកចិត្តខ្ពស់ពីអតិថិជន។

• **ប្រាក់បញ្ញើមានកាលកំណត់ (Term deposit)**

នៅក្នុងឆ្នាំ២០១៥ ប្រាក់បញ្ញើមានកាលកំណត់មានចំនួន ៣,៥១៦,៣៩១ដុល្លារ ដែលស្មើនឹង ៨៥.២៣% ហើយនៅឆ្នាំ២០១៦ មានចំនួន ៤,៩៧០,៦៣៦ដុល្លារ ដែលស្មើនឹង ១២៤.៨៨% នៃទ្រព្យសរុបរបស់ក្រុមហ៊ុន។ យើងឃើញថា ប្រាក់បញ្ញើមានកាលកំណត់នៅឆ្នាំ២០១៦ មានការកើនឡើងខ្ពស់។ ការកើនឡើងនេះបណ្តាលមកពីអតិថិជនយកប្រាក់មកធ្វើនៅក្រុមហ៊ុនច្រើន។

• **បំណុលការប្រាក់ (Interest payable)**

នៅក្នុងឆ្នាំ២០១៥ បំណុលការប្រាក់មានចំនួន ៩៤,២០១ដុល្លារ ដែលស្មើនឹង២.២៨% ហើយនៅឆ្នាំ២០១៦ មានចំនួន ១៣៨,៧៩៨ដុល្លារ ដែលស្មើនឹង៣.៤៩% បើធៀបនឹងទ្រព្យសកម្មសរុប។ យើងឃើញថា បំណុលការប្រាក់មានការកើនឡើងនៅឆ្នាំ២០១៦។ ការកើនឡើងនេះបណ្តាលមកពីអតិថិជនយកប្រាក់មកធ្វើច្រើននៅឆ្នាំ២០១៦ ដែលធ្វើអោយបំណុលការប្រាក់មានការកើនឡើង។

• **គណនីអន្តរសាខា (Exchange position A/C)**

នៅក្នុងឆ្នាំ២០១៥ គណនីអន្តរសាខាមានចំនួន -៣០៩,១៧២ដុល្លារ ដែលស្មើនឹង-៧.៤៩% នឹងនៅឆ្នាំ២០១៦ មានចំនួន -១,៩៥០,៤៤៧ដុល្លារ ដែលស្មើនឹង-៤៩% បើធៀបទៅនឹងទ្រព្យសកម្មសរុប។ យើងឃើញថាគណនីអន្តរសាខានៅឆ្នាំ២០១៦ មានការកើនឡើងខ្លាំងដែលបណ្តាលមកពីអន្តរសាខាបង្វិលសាច់ប្រាក់ច្រើនទៅធនាគារកណ្តាល។

• **បំណុល និងមូលនិធិម្ចាស់ទ្រព្យ (Total Liabilities and Equity)**

នៅក្នុងឆ្នាំ២០១៥ បំណុល និងមូលនិធិម្ចាស់ទ្រព្យមានចំនួន ៤,១២៥,៩៧៣ដុល្លារ និងនៅឆ្នាំ២០១៦មានចំនួន ៣,៩៨០,៤៣៥ដុល្លារ។ ដោយសារបំណុល និងមូលនិធិម្ចាស់ទ្រព្យគឺជាចំនួនទឹកប្រាក់គោល ឬគណនីគោលដូច្នោះផលធៀបរបស់វាស្មើនឹង១០០% ជានិច្ច។

**៣.៣.៣ សេចក្តីសន្និដ្ឋានលើការវិភាគតាមខ្សែរយៈ**

តាមរយៈការវិភាគតាមខ្សែរយៈលើរបាយការណ៍លទ្ធផល និងតារាងតុល្យការរួចមកយើងអាចសន្និដ្ឋានបានថា ចំណូលការប្រាក់ពីឆ្នាំ២០១៥ មកឆ្នាំ២០១៦ របស់គ្រឹះស្ថានមីក្រូ

ហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវមិនសូវល្អទេ។ នៅឆ្នាំ២០១៦ ចំណូលការប្រាក់ និងកំរៃជើងសារស្មើនឹង១០៤.៩៩% នៃចំណូលការប្រាក់គឺទាបជាងឆ្នាំ២០១៥ ដែលមានចំនួន១០៥.៦៧%។ លើសពីនេះទៅទៀត ចំណាយការប្រាក់លើប្រាក់បញ្ញើនៅឆ្នាំ២០១៦ មានចំនួន-៥៨.៦១% នៃចំណូលការប្រាក់គឺខ្ពស់ជាងឆ្នាំ២០១៥ ដែលមានត្រឹមតែ-៣៥.៨១%។ ចំណែកឯសាច់ប្រាក់នៅក្នុងដៃនៅឆ្នាំ២០១៦ មាន១០.២១% នៃទ្រព្យសកម្មសរុប ដែលទាបជាងឆ្នាំ២០១៥ ដែលមានដល់១៥.២៧%។ រីឯប្រាក់បញ្ញើមានកាលកំណត់នៅឆ្នាំ២០១៦ មានចំនួន១២៤.៨៨% នៃទ្រព្យសរុបរបស់គ្រឹះស្ថានដែលខ្ពស់ជាងឆ្នាំ២០១៥ ដែលមានត្រឹមតែ៨៥.២៣%។

ជារួមមកយើងអាចធ្វើការសន្និដ្ឋានបានថា ប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវនៅឆ្នាំ២០១៦ មិនសូវល្អនោះទេបើធៀបទៅនឹងឆ្នាំ២០១៥ នេះបើយើងមើលទៅលើតួលេខរបស់គណនីប្រាក់ចំណេញសុទ្ធនៅក្នុងការវិភាគតាមខ្សែឈរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការវិភាគតាមខ្សែឈរនេះ ក៏មិនទាន់អាចយកជាផ្លូវការបាន១០០% នោះដែរ ព្រោះការវិភាគនេះគឺ យកគណនីនីមួយៗធៀបទៅនឹងគណនីគោលណាមួយ ដូច្នេះវាតែងមានភាពលំអៀង។ ដូចនេះដើម្បីអោយប្រាកដមែនទែននោះ គឺយើងចាំបាច់ធ្វើការវិភាគតាមអនុបាតបន្តទៀត។

**៣.៤ ការវិភាគតាមអនុបាត**

ការវិភាគតាមអនុបាត នេះត្រូវបានគេចាត់ទុកជាការវិភាគមួយដែលមានភាពសុក្រិតជាងវិធីសាស្ត្រផ្សេងៗទៀត។ ទិន្នន័យដែលប្រើជាមូលដ្ឋានក្នុងការវិភាគគឺទទួលបាន ឬទាញយកមកពីរបាយការណ៍លទ្ធផល និងតារាងតុល្យការក្នុងការិយបរិច្ឆេទណាមួយ។ វាមានអនុបាតជាច្រើនសម្រាប់ការវិភាគលើរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គការអាជីវកម្មមួយ ប៉ុន្តែយើងខ្ញុំបានបែងចែកអនុបាតជា៤ផ្នែកដូចតទៅ៖

**៣.៤.១ លទ្ធភាពជំរះមញ្ជីរយៈពេលខ្លី**

គេប្រើអនុបាតនេះ ដើម្បីវិភាគអំពីស្ថានភាពហិរញ្ញវត្ថុ ថាមានលទ្ធភាពក្នុងការទូទាត់សងបំណុលរយៈពេលខ្លីរបស់ខ្លួនដែរ ឬអត់។ នៅក្នុងអនុបាតនេះ យើងខ្ញុំបានលើកយកអនុបាតមួយចំនួនដែលទាក់ទងនឹងគ្រឹះស្ថានមកវិភាគ។ អនុបាតទាំងនេះមាន៖

**៣.៤.១.១ អនុបាតនៃសាច់ប្រាក់**

ការប្រើប្រាស់នូវសាច់ប្រាក់សុទ្ធរបស់គ្រឹះស្ថានដើម្បីវាស់វែងពីលទ្ធភាពសងបំណុលរយៈពេលខ្លី។ អនុបាតនេះត្រូវបានគេប្រើដើម្បីវាយតម្លៃនូវលទ្ធភាពរបស់សហគ្រាស។ រូបមន្តសំរាប់ការគណនាគឺ៖

$$\text{Cash Ratio} = \frac{\text{Cash}}{\text{Current Liabilities}}$$

Year	2016	2015
Cash	\$ 406,321.00	\$ 630,171.00
Current Liabilities	\$ 3,925,118.00	\$ 3,917,868.00
Cash Ratio (time)	0.104	0.161

តាមលទ្ធផលនេះបង្ហាញអោយយើងឃើញថាទាំងឆ្នាំ២០១៥ និងឆ្នាំ២០១៦ គ្រឹះស្ថានពុំមានសាច់ប្រាក់គ្រប់គ្រាន់សំរាប់ទូទាត់សងបំណុលរយៈពេលខ្លីឡើយ។ ក្នុងនោះនៅឆ្នាំ២០១៥ អនុបាតសាច់ប្រាក់មានចំនួន ០.១៦១ដង មានន័យថា បំណុលរយៈពេលខ្លី ១ដុល្លារ ស្ថាប័នមានសាច់ប្រាក់សម្រាប់ទូទាត់ ០.១៦១ដុល្លារ។

ចំពោះឆ្នាំ២០១៦ អនុបាតសាច់ប្រាក់មានចំនួន ០.១០៤ដង មានន័យថា បំណុលរយៈពេលខ្លី ១ដុល្លារ គ្រឹះស្ថានមានសាច់ប្រាក់សម្រាប់ទូទាត់តែ ០.១០៤ដុល្លារ។ ដូចនេះ យើងអាចនិយាយបានថានៅឆ្នាំ២០១៥ គ្រឹះស្ថានមានការគ្រប់គ្រងសាច់ប្រាក់បានល្អប្រសើរជាងឆ្នាំ២០១៦។

**៣.៤.១.២ អនុបាតចរន្ត**

អនុបាតនេះវាស់វែងអំពី លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការទូទាត់បំណុលរយៈពេលខ្លីដោយផ្ទេរទ្រព្យសកម្មចរន្តទៅជាសាច់ប្រាក់។ រូបមន្តសំរាប់ការគណនាគឺ៖

$$\text{Current Ratio} = \frac{\text{Current Asset}}{\text{Current Liabilities}}$$

Year	2016	2015
Current Asset (A)	\$ 3,961,342.00	\$ 4,095,593.00
Current Liabilities (B)	\$ 3,925,118.00	\$ 3,917,868.00
Current Ratio (Time) (A/B)	1.009	1.045



នៅក្នុងឆ្នាំ២០១៥ អនុបាតចរន្តមានចំនួន ១.០៤៥ដង មានន័យថាក្នុងឆ្នាំ២០១៥ សម្រាប់ បំណុលរយៈពេលខ្លី ១ដុល្លារ ស្ថាប័នមានទ្រព្យសកម្មចរន្តរហូតដល់ ១.០៤៥ដុល្លារ សម្រាប់សង បំណុល។

នៅក្នុងឆ្នាំ២០១៦ អនុបាតចរន្តមានចំនួន ១.០០៩ដង មានន័យថាក្នុងឆ្នាំ២០១៦ សម្រាប់ បំណុលរយៈពេលខ្លី ១ដុល្លារ គ្រឹះស្ថានមានទ្រព្យសកម្មចរន្ត ១.០០៩ដុល្លារ សម្រាប់សងបំណុល។ ដូចនេះយើងឃើញថា នៅក្នុងឆ្នាំ២០១៥ និង២០១៦ គ្រឹះស្ថានមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ បម្រុងពីទ្រព្យសកម្មចរន្តមកសងបំណុលរយៈពេលខ្លី។

**៣.៤.១.៣ អនុបាតសាច់ប្រាក់ធៀបនឹងប្រាក់បញ្ញើ**

អនុបាតនេះប្រើសម្រាប់វាស់ពីកម្រិតសាច់ប្រាក់របស់គ្រឹះស្ថាន ធៀបទៅនឹងប្រាក់បញ្ញើ សរុបគឺដើម្បីដឹងពីលទ្ធភាពសាច់ប្រាក់ក្នុងការអោយអតិថិជនដកសាច់ប្រាក់។ រូបមន្តសម្រាប់ គណនាគឺ៖

$$\text{Cash and cash Equivalents to Deposit Ratio} = \frac{\text{Cash on hand}}{\text{Deposits from customer}}$$

Year	2016	2015
Cash on hand (A)	\$ 406,321.00	\$ 630,171.00
Deposits from customer (B)	\$ 5,732,543.00	\$ 4,128,517.00
Cash and cash Equivalents to Deposit Ratio (A/B)	7%	15%

នៅក្នុងឆ្នាំ២០១៥ អនុបាតសាច់ប្រាក់ធៀបនឹងប្រាក់បញ្ញើស្មើនឹង១៥% ខ្ពស់ជាងឆ្នាំ២០១៦ ដែលមានត្រឹមតែ៧%។ ទោះបីជាយ៉ាងណាក៏ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានបែងចែកជាពីរ គឺ ប្រាក់បញ្ញើស្នូល និងប្រាក់បញ្ញើមិនមែនស្នូល។ ប្រាក់បញ្ញើស្នូលមិនត្រូវបានដកញឹកញាប់ដូចប្រាក់ បញ្ញើមិនមែនស្នូលទេ។ ហេតុដូចនេះហើយទើបគ្រប់ស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង អស់មិនរក្សាសាច់ប្រាក់ឱ្យស្មើនឹងប្រាក់បញ្ញើសរុបឡើយ គឺទាមទារឱ្យមានការសិក្សាស្វែងរកប្រាក់ បញ្ញើមិនមែនស្នូលដែលអាចមានការប្រែប្រួល។

**៣.៤.២ លទ្ធភាពនៃការប្រើប្រាស់បំណុល**

ស្ថានភាពបំណុលរបស់គ្រឹះស្ថានត្រូវធ្វើការវាយតម្លៃ ឬទូទាត់ដោយទ្រព្យសកម្មជាមូលដ្ឋាន។

អនុបាតនេះ ត្រូវបានបង្ហាញពីសមត្ថភាពរបស់ធនាគារ ក្នុងកាតព្វកិច្ចសងបំណុលរយៈពេលខ្លី និងរយៈពេលវែង។

**៣.៤.២.១ អនុបាតបំណុលធៀបនឹងទ្រព្យសកម្ម**

អនុបាតនេះ ប្រើប្រាស់សំរាប់វាស់វែងពីលទ្ធភាពក្នុងការសងបំណុលរបស់គ្រឹះស្ថាន ហើយព័ត៌មានទាំងនេះបានផ្តល់ទៅដល់ម្ចាស់ភាគហ៊ុនក្នុងការធ្វើសេចក្តីសម្រេចចិត្ត។ អនុបាតត្រូវបានគណនាតាមរូបមន្ត

$$\text{Debt to Total Aseet Ratio} = \frac{\text{Total Liabilities}}{\text{Total Assets}}$$

Year	2016	2015
Total Liabilities	\$ 3,935,080.00	\$ 3,958,263.00
Total Assets	\$ 3,980,435.00	\$ 4,125,973.00
Debt to Total Assets Ratio	98.86%	95.94%

យើងសង្កេតឃើញថានៅឆ្នាំ២០១៥ បំណុលនៃទ្រព្យសកម្មសរុបមានចំនួន ៩៥.៩៤% ចំណែកឆ្នាំ២០១៦ បំណុលនៃទ្រព្យសកម្មសរុបមានចំនួន ៩៨.៨៦%។ មានន័យថា រាល់ទ្រព្យសកម្ម ១០០ដុល្លារ មានបំណុលចំនួន ៩៥.៩៤ដុល្លារនៅឆ្នាំ២០១៥ និង ៩៨.៨៦ដុល្លារនៅឆ្នាំ២០១៦។ មូលហេតុដែលនាំអោយមានការកើនឡើងបែបនេះគឺបណ្តាលមកពីការកើនឡើងនៃប្រាក់បញ្ញើរបស់អតិថិជន។ នេះសបញ្ជាក់អោយឃើញថា គ្រឹះស្ថានមានភាពរឹងមាំល្អ ព្រោះអតិថិជនមានភាពទុកចិត្តក្នុងការយកប្រាក់មកផ្ញើ។

**៣.៤.២.២ អនុបាតលទ្ធភាពសងការប្រាក់**

អនុបាតនេះ គឺវាស់វែងពីលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការសងចំណាយការប្រាក់ដោយប្រើប្រាស់ចំណូលមុនបង់ពន្ធខ្លួន។

$$\text{Times – interest – earned} = \frac{\text{Profit before income tax}}{\text{Total Interest Expense}}$$

Year	2016	2015
Profit before income tax	\$ 56,697.00	\$ 209,819.00
Interest expense	\$ 315,299.00	\$ 216,292.00
Times-interest-earned	0.18	0.97

តាមការគណនាខាងលើយើងឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់សាខាផ្សារដើមថ្កូវ មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងការប្រាក់ទៅម្ចាស់បំណុល និងអតិថិជនបញ្ញើ ព្រោះ ដោយសារអនុបាតលទ្ធភាពសងការប្រាក់មានចំនួនតូចជាង ១ ទាំងពីរឆ្នាំ។ នៅឆ្នាំ២០១៥ លទ្ធភាពសងការប្រាក់មានចំនួន ០.៩៧ដងហើយនៅឆ្នាំ២០១៦មានចំនួន ០.១៨ដងដោយមានការ ថយចុះយ៉ាងខ្លាំង។ ការថយចុះបណ្តាលមកពីចំណូលពីការប្រាក់មានការថយចុះ ហើយចំណាយ លើការប្រាក់មានការកើនឡើងខ្ពស់។

**៣.៤.៣ លទ្ធភាពចំណេញភាព**

គេប្រើអនុបាតនេះដើម្បីវាស់វែងប្រាក់ចំណេញ និងបង្ហាញពីលទ្ធភាពស្វែងរកប្រាក់ ចំណេញរបស់គ្រឹះស្ថាន។ អនុបាតទាំងនេះត្រូវបានបង្ហាញដូចខាងក្រោម៖

**៣.៤.៣.១ លទ្ធផលទទួលបានរៀបរយនៃទ្រព្យសកម្ម**

ជាអនុបាតដែលបានបង្ហាញពីលទ្ធភាពរបស់ខ្លួន ក្នុងការប្រើប្រាស់នូវទ្រព្យសកម្មដែល មានដើម្បីបង្កើនប្រាក់ចំណេញ ហើយដែលកត្តាទាំងនេះ វាគឺជាបញ្ហាចំបងរបស់គ្រឹះសំរាប់បង្កើត គោលការណ៍នានា សំរាប់ផលិតនូវលទ្ធភាពរបស់ខ្លួន។ អនុបាតនេះត្រូវបានគណនាតាមរូបមន្ត ដូចខាងក្រោម

$$\text{Return on Asset} = \frac{\text{Net Profit for the year}}{\text{Total Assets}}$$

Year	2016	2015
Net Profit for the Year	\$ 45,355.00	\$ 167,710.00
Total Assets	\$ 3,980,435.00	\$ 4,125,973.00
Return on Assets	1.14%	4.06%

តាមលទ្ធផលខាងលើបានបង្ហាញថា នៅឆ្នាំ២០១៥ និងឆ្នាំ២០១៦ អនុបាតនេះមានចំនួន រៀងគ្នា៤.០៦% និង១.១៤%។ តួលេខនេះ បានអោយដឹងថាទ្រព្យសកម្ម ១០០ដុល្លារ រកប្រាក់ ចំណេញបាននៅឆ្នាំ២០១៥ ចំនួន ៤.០៦ដុល្លារ និងឆ្នាំ២០១៦ មានចំនួន ១.១៤ដុល្លារ។ ការប្រើ ប្រាស់ទ្រព្យសកម្មរបស់គ្រឹះស្ថានក្នុងការបង្កើតប្រាក់ចំណេញមានការថយចុះច្រើន។ ដូចនេះគ្រឹះស្ថាន គួរតែបង្កើននូវការប្រើប្រាស់ទ្រព្យសកម្ម អោយអស់ពីលទ្ធភាព ចៀសវាងការទុកទ្រព្យសកម្ម ចោលច្រើនពេក នាំអោយខាតបង់ប្រសិទ្ធភាពរបស់វា។

**៣.៤.៣.២ អនុបាតប្រាក់ចំណេញ**

អនុបាតប្រាក់ចំណេញវាស់វែងពីកម្រិតប្រាក់ចំណេញសុទ្ធរបស់គ្រឹះស្ថានបន្ទាប់ពីបានដកចំណាយប្រតិបត្តិការ និងពន្ធរួច។ រូបមន្តសំរាប់គណនាអនុបាតនេះគឺ៖

$$\text{Profit Margin} = \frac{\text{Net Profit for the year}}{\text{Total Operating income}}$$

year	2016	2015
Net Profit for the Year	\$ 45,355.00	\$ 167,710.00
Total Operating income	\$ 264,278.00	\$ 422,923.00
Profit Margin	17.16%	39.65%

យើងឃើញថា នៅឆ្នាំ២០១៥ គ្រឹះស្ថានមានប្រាក់ចំណេញ៣៩.៦៥% និងនៅឆ្នាំ២០១៦ មានចំនួន១៧.១៦% បើធៀបទៅនឹងប្រាក់ចំណូលពីប្រតិបត្តិការ។ មានន័យថា រាល់ប្រាក់ចំណូលពីប្រតិបត្តិការ១០០ដុល្លារ គ្រឹះស្ថាននឹងទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៣៩.៦៥ដុល្លារនៅឆ្នាំ២០១៥ និង ១៧.១៦ដុល្លារ នៅឆ្នាំ២០១៦។

**៣.៤.៣.៣ អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់**

អនុបាតនេះធ្វើការវាស់វែងពីលទ្ធភាពទទួលបានចំណូលការប្រាក់របស់គ្រឹះស្ថានដែលបានផ្តល់កម្ចីអោយអតិថិជនចំណាយការប្រាក់ទៅលើ ការដាក់ប្រាក់បញ្ញើរបស់អតិថិជនមកលើគ្រឹះស្ថានរបស់ខ្លួន។ អនុបាតនេះមានរូបមន្ត៖

$$\text{IIER} = \frac{\text{Interest Income}}{\text{Interest Expense}}$$

Year	2016	2015
Interest income	\$ 537,974.00	\$ 604,067.00
Interest Expense	\$ 315,299.00	\$ 216,292.00
IIER	1.71	2.79

តាមការគណនាខាងលើបង្ហាញថា អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់របស់គ្រឹះស្ថានស្មើនឹង ២.៧៩ដង ក្នុងឆ្នាំ២០១៥ និង ១.៧១ដង នៅក្នុងឆ្នាំ២០១៦។ គ្រឹះស្ថានចំណាយសម្រាប់ការប្រាក់លើ បញ្ញើរបស់អតិថិជនអស់ ១ដុល្លារ និងទទួលបានចំណូលពីការផ្តល់កម្ចីអោយអតិថិជនវិញចំនួន ២.៧៩ដុល្លារនៅក្នុងឆ្នាំ២០១៥ សម្រាប់ឆ្នាំ២០១៦ គ្រឹះស្ថានទទួល

បានចំណូលពីការផ្តល់កម្ចីអោយអតិថិជនចំនួន ១.៧១ដុល្លារ និងចំណាយលើការប្រាក់អស់ ១ ដុល្លារ។ យើងឃើញថាចំណូលការប្រាក់មានការថយចុះ នៅក្នុងឆ្នាំ២០១៦។

**៣.៤.៤ អនុបាតលើការប្រើប្រាស់ទ្រព្យសម្បត្តិ**

អនុបាតនេះ បង្ហាញអំពីប្រសិទ្ធភាពរបស់គ្រឹះស្ថាន ក្នុងការគ្រប់គ្រងទ្រព្យសកម្មរបស់ខ្លួន ដើម្បីស្វែងរកចំណូល។ វាក៏បង្ហាញអំពីប្រសិទ្ធភាពនៃការវិនិយោគរបស់គ្រឹះស្ថានក្នុងការគ្រប់គ្រង ទ្រព្យសកម្មរបស់ខ្លួន ដើម្បីស្វែងរកចំណូល។ វាក៏បង្ហាញអំពីប្រសិទ្ធភាពនៃការវិនិយោគរបស់ គ្រឹះស្ថានធៀបនឹងទ្រព្យសកម្មចរន្ត និងទ្រព្យសកម្មរយៈពេលវែងដែរ។

**៣.៤.៤.១ អនុបាតនៃការបង្វិលត្រឡប់នៃសាច់ប្រាក់**

អនុបាតនេះ បង្ហាញអំពីប្រសិទ្ធភាពរបស់គ្រឹះស្ថានក្នុងការប្រើប្រាស់ទ្រព្យសកម្មចរន្តជា ប្រភេទសាច់ប្រាក់ដើម្បីបង្កើនចំណូលពីប្រតិបត្តិការ។ រូបមន្តសម្រាប់គណនាអនុបាតនេះគឺ៖

$$\text{Cah Turnover} = \frac{\text{Total Operating Income}}{\text{Cash on hand}}$$

Year	2016	2015
Total Operating Income	\$ 264,278.00	\$ 422,923.00
Cash on hand	\$ 406,321.00	\$ 630,171.00
Cash Turnover (Time)	0.65	0.67

នៅក្នុងឆ្នាំ២០១៥ ការបង្វិលត្រឡប់នៃសាច់ប្រាក់មានចំនួន ០.៦៧ ដង និងឆ្នាំ២០១៦ មាន ចំនួន ០.៦៥ ដង។ មានន័យថា សម្រាប់ការវិនិយោគជាសាច់ប្រាក់១ដុល្លារ ស្ថាប័នមានលទ្ធភាព បង្កើនចំណូលពីប្រតិបត្តិការចំនួន ០.៦៧ដុល្លារនៅឆ្នាំ២០១៥ និង ០.៦៥ដុល្លារ នៅក្នុងឆ្នាំ២០១៦។ យើងឃើញថា ការប្រើប្រាស់សាច់ប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវ ពុំទាន់មានប្រសិទ្ធភាពល្អនៅឡើយទេ។

**៣.៤.៤.២ អនុបាតនៃការបង្វិលទ្រព្យសកម្មសរុប**

អនុបាតនេះ ប្រើសម្រាប់វាស់វែងអំពីប្រសិទ្ធភាពនៅក្នុងការប្រើប្រាស់ទ្រព្យសកម្មសរុប របស់គ្រឹះស្ថានដើម្បីបង្កើនប្រាក់ចំណូល។ អនុបាតនេះមានរូបមន្ត៖

$$\text{Total Assets Turnover ratio} = \frac{\text{Total Operating Income}}{\text{Total Assets}}$$

Year	2016	2015
------	------	------

Total Operating Income	\$ 264,278.00	\$ 422,923.00
Total Assets	\$ 3,980,435.00	\$ 4,125,973.00
Total Assets Turnover Ratio (Time)	0.07	0.10

យើងឃើញថា នៅឆ្នាំ២០១៥ និងឆ្នាំ២០១៦ អនុបាតនៃការបង្វិលទ្រព្យសកម្មសរុប មានចំនួនរៀងគ្នា ០.១០ និង ០.០៧។ មានន័យថា ទ្រព្យសកម្មសរុប ១ដុល្លារ មានលទ្ធភាពរកប្រាក់ចំណូលពីប្រតិបត្តិការចំនួន ០.១ ដុល្លារនៅឆ្នាំ២០១៥ និង ចំនួន ០.០៧ដុល្លារនៅឆ្នាំ២០១៦។ តាមគូលេខ នៅឆ្នាំ២០១៦ អនុបាតនៃការបង្វិលទ្រព្យសកម្មសរុបមានការថយចុះ ដែលបណ្តាល មកពីការថយចុះខ្លាំងពីចំណូលការប្រាក់នៅក្នុងឆ្នាំ។

**៣.៤.៤.៣ ការបង្វិលមកវិញនៃទ្រព្យសកម្មអចល័ត**

អនុបាតនេះ ប្រើសម្រាប់វាស់វែងអំពីប្រសិទ្ធភាពនៅក្នុងការប្រើប្រាស់ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានដើម្បីបង្កើនប្រាក់ចំណូល។ អនុបាតនេះមានរូបមន្ត៖

$$\text{Fixed Assets Turnover} = \frac{\text{Total Operating Income}}{\text{Net Fixes Assets}}$$

Year	2016	2015
Total Operating Income	\$ 264,278.00	\$ 422,923.00
Net Fixed Assets	\$ 19,093.00	\$ 30,380.00
Fixed Assets Turnover	13.84	13.92

លទ្ធផលខាងលើបានបង្ហាញថា ផលបង្វិលទ្រព្យសកម្មរយៈពេលវែងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់សាខាផ្សារដើមថ្កូវ ក្នុងឆ្នាំ២០១៥ ស្មើនឹង ១៣.៩២ដង នេះមានន័យថារាល់ទ្រព្យសកម្មរយៈពេលវែង ១ដុល្លារអាចរកចំណូលបានដល់ ១៣.៩២ដុល្លារ។ ក្នុងឆ្នាំ២០១៦ ផលជៀបស្មើនឹង ១៣.៨៤ដង ដូច្នេះគ្រឹះស្ថានរកចំណូលបាន ១៣.៨៤ដុល្លារ រាល់ការប្រើប្រាស់ទ្រព្យរយៈពេលវែង១ដុល្លារ។

**៣.៥ ភាពខ្លាំង និងភាពខ្សោយ**

បន្ទាប់ពីបានធ្វើការសិក្សាគណនា និងវិភាគលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវរួចមក យើងអាចទាញបានចំណុចខ្លាំង និងចំណុច ខ្សោយដូចខាងក្រោម៖

**ក. ភាពខ្លាំង**

- ផ្នែកប្រាក់បញ្ញើរបស់អតិថិជន៖ យោងទៅតាមការវិភាគខាងលើ យើងសង្កេតឃើញថា អត្រាប្រាក់បញ្ញើរបស់អតិថិជនមានការកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ការបន្តកើនឡើងនេះ បានឆ្លុះបញ្ចាំងពីភាពជឿជាក់ និងទំនុកចិត្តពីសំណាក់អតិថិជន។
- ចំណាយប្រតិបត្តិការថយចុះ៖ ចំណាយប្រតិបត្តិការពីឆ្នាំ២០១៥ មកឆ្នាំ២០១៦ មានការថយចុះចំនួន ២២,៨២៧ដុល្លារ។ នេះបញ្ជាក់អោយឃើញថាគ្រឹះស្ថានមានការគ្រប់គ្រងល្អលើផ្នែកចំណាយ។
- ចំណូលពីការបំពេញសេវាកម្មកម្រៃជើងសារ៖ នៅឆ្នាំ១០១៦ យើងឃើញថា ចំណូលពីការបំពេញសេវាកម្មកម្រៃជើងសារមានការកើនឡើងរហូតដល់៣៩.៦៦% នេះបញ្ជាក់ឲ្យឃើញថា គ្រឹះស្ថានបានបំពេញទៅឲ្យអតិថិជនបានល្អ។
- ការសងត្រឡប់ពីកម្ចីមូលបត្រសរុប៖ យើងឃើញថា ការសងត្រឡប់ពីកម្ចីមូលបត្រសរុបមានការកើនឡើងនៅឆ្នាំ២០១៦។ ការកើនឡើងនេះបណ្តាលមកពីអតិថិជនសងត្រឡប់ច្រើន។
- ចំណូលផ្សេងៗ៖ ប្រសិនបើយើងក្រលេកមើលចំណូលផ្សេងៗ នៅឆ្នាំ២០១៦ មានការកើនឡើងចំនួន ១៣,៨៩៦ដុល្លារ ដែលបញ្ជាក់ថាគ្រឹះស្ថានបំពេញកាតព្វកិច្ចបានល្អចំពោះអតិថិជន។
- អនុបាតចរន្ត៖ នៅក្នុងឆ្នាំ២០១៥ អនុបាតចរន្តមានចំនួន ១.០៤៥ដង ហើយនៅក្នុងឆ្នាំ២០១៦ អនុបាតចរន្តមានចំនួន ១.០០៩ដង។ ទោះមានការថយចុះបន្តិចបន្តួចនៅឆ្នាំ២០១៦ ប៉ុន្តែយើងឃើញថា ស្ថាប័នមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបម្លែងពីទ្រព្យសកម្មចរន្តមកសងបំណុលរយៈពេលខ្លី។

**ខ. ភាពខ្សោយ**

- ចំណូលការប្រាក់៖ គឺមានការថយចុះពីឆ្នាំ ២០១៥ ទៅឆ្នាំ២០១៦ គឺដោយសារតែផ្នែកឥណទានដែលផ្តល់អោយអតិថិជននៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់មានការថយចុះខ្លាំង។
- បំណុលដែលបាត់បង់៖ នៅក្នុងឆ្នាំ ២០១៥ សំវិធានធនឥណទានបាត់បង់មានចំនួន ៤០៣ ដុល្លារ ហើយនៅឆ្នាំ២០១៦ មានចំនួន ១៧,៧០៨ដុល្លារ។ យើងឃើញថាសំវិធានធនឥណទានបាត់បង់មានការកើនឡើងនៅក្នុងឆ្នាំ២០១៦។
- ប្រាក់ចំណេញសុទ្ធ៖ គឺមានការថយចុះគួរអោយកត់សម្គាល់ គឺប្រសិនបើយើងមើលក្នុងជួរ

ឈរវិញ គឺមានការថយចុះ គឺ២៧.៧៦% នៅក្នុងឆ្នាំ២០១៦ ហើយមានការថយចុះត្រឹម ៨.៤៣% នៅឆ្នាំ២០១៥។ ការថយចុះនេះបណ្តាលមកពី សំវិធានធនឥណទានបាត់បង់ មានការកើនឡើង ហើយចំណូលការប្រាក់មានការថយចុះ។



**សេចក្តីសន្និដ្ឋាន និងការ  
ផ្តល់អនុសាសន៍**

## សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

### ១.សេចក្តីសន្និដ្ឋាន

ឆ្លងតាមការរំលឹកទ្រឹស្តីនានាដែលទាក់ទងទៅនឹងហិរញ្ញវត្ថុ និងការវិភាគហិរញ្ញវត្ថុតាមរយៈវិធីសាស្ត្រនៃការវិភាគផ្សេងៗ ព្រមទាំងការវិភាគតាមអនុបាតផង ក៏ដូចជាការសិក្សាពីស្ថានភាពទូទៅរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវ យើងអាចឈានដល់ការធ្វើសេចក្តីសន្និដ្ឋានអំពីស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ដែលទាក់ទងនឹងប្រសិទ្ធភាពក្នុងការប្រើប្រាស់មូលធន គុណភាពទ្រព្យសកម្ម ប្រាក់ចំណេញ និងភាពងាយបំបែកជាសាច់ប្រាក់របស់គ្រឹះស្ថាន។

- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំបែកទ្រព្យសកម្មចរន្តជាសាច់ប្រាក់ដើម្បីទូទាត់សងបំណុលអោយអតិថិជន ទោះជានៅឆ្នាំ២០១៦ មានការថយចុះជាងឆ្នាំ២០១៥ ក៏ដោយប៉ុន្តែស្ថានភាពទ្រព្យសកម្មចរន្តរបស់គ្រឹះស្ថាននៅមានភាពល្អប្រសើរនៅឡើយ។
- ប្រាក់ចំណេញរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវមានការថយចុះពីឆ្នាំ២០១៥មកឆ្នាំ២០១៦ ដោយសារតែចំណូលពីការប្រាក់មានការថយចុះ ហើយការចំណាយលើការប្រាក់មានការកើនឡើងខ្ពស់។ ទោះបីជាប្រាក់ចំណេញមានការថយចុះប៉ុន្តែយើងឃើញថាអតិថិជនយកប្រាក់មកផ្ញើនៅគ្រឹះស្ថានមានការកើនឡើងដែលជាហេតុបញ្ជាក់ ថាអតិថិជនមានទំនុកចិត្តខ្ពស់លើគ្រឹះស្ថាន។
- ការប្រើប្រាស់ទ្រព្យសកម្មរបស់គ្រឹះស្ថានក្នុងការស្វែងរកប្រាក់ចំណេញគឺ មិនសូវល្អទេនៅក្នុងឆ្នាំ២០១៦ បើធៀបទៅនឹងឆ្នាំ២០១៥។ នៅឆ្នាំ២០១៦ ផលទទួលបានធៀបនឹងទ្រព្យសកម្មមានចំនួន១.១៤% ដែលចំនួននេះទាបជាងនៅឆ្នាំ២០១៥ ដែលមានចំនួន៤.០៦%។
- បំណុលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវនៅឆ្នាំ២០១៦ មានការកើនឡើងរហូតដល់៩៨.៨៦% នៃទ្រព្យសកម្មសរុប ដែលនៅឆ្នាំ២០១៥ មានត្រឹម៩៥.៩៤%ប៉ុណ្ណោះ។ បំណុលដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានសេវាកម្មផ្នែក បញ្ញើ និងកម្ចី ដូច្នេះបំណុលច្រើនបែបនេះគឺសបញ្ជាក់អោយឃើញថាគ្រឹះស្ថានមានភាពរឹងមាំល្អ ព្រោះអតិថិជនមានភាពទុកចិត្តក្នុងការយកប្រាក់មកផ្ញើ។

សរុបមក ទោះបីជាមានចំណុចខ្លះៗមិនមានភាពល្អប្រសើររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវក៏ដោយ ក៏គ្រឹះស្ថានអាចធ្វើការកែប្រែនិងអភិវឌ្ឍខ្លួនអោយបានល្អប្រសើរវិញដែរ ព្រោះគ្រឹះស្ថានមានការចាំជួយទំនុកបំរុងពីសាខាកណ្តាលរបស់ខ្លួន។

**២. ការផ្តល់អនុសាសន៍**

តាមរយៈការរៀបរាប់ខាងលើ ស្តីអំពីលទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមយើងខ្ញុំទៅលើ របាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវ ក្រោមប្រធានបទ “ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ” យើងខ្ញុំបានស្វែងយល់និងរកឃើញទាំងចំណុចវិជ្ជមាននិង អវិជ្ជមានមួយចំនួនផងដែរ។ ជាមួយគ្នានេះដែរ យើងខ្ញុំក៏មានមតិយោបល់មួយចំនួនដែលសាខាគួរ យកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ និងកែលំអឡើងវិញដើម្បីជាប្រយោជន៍ក្នុងការរីកចម្រើន សម្រាប់សាខា ក៏ដូចជាសម្រាប់គ្រឹះស្ថានទាំងមូលផងដែរ។ អនុសាសន៍របស់យើងខ្ញុំរួមមាន៖

- គ្រឹះស្ថានគួរផ្តោតយកចិត្តទុកដាក់លើការផ្តល់ឥណទានអោយបានច្រើន ហើយធ្វើយ៉ាងណាកុំអោយមានការបាត់បង់ឥណទានមានការកើនឡើង។
- បង្កើនការបង្វិលទ្រព្យសកម្មរយៈពេលខ្លី ឲ្យបានច្រើនដង និងរហ័ស ពិសេសគឺគណនីសាច់ប្រាក់។
- បង្កើនការផ្សព្វផ្សាយដើម្បីឲ្យអតិថិជនស្គាល់សាខានេះកាន់តែច្រើន។

**ឯកសារយោង**

## ឯកសារយោង

### ឯកសារជាភាសាខ្មែរ

- សាស្ត្រាចារ្យ ប៊ុន សុន្ទរោ និង ប៊ុន សុន្ទរង្គ, ឆ្នាំ ២០១៥ *គណនេយ្យកម្រិតមធ្យម ភាគ១*
- របាយការណ៍កម្មសិក្សាបញ្ចប់ការសិក្សា និងស្សិតវិណា ជានេរី និង ចន្ទប្រដិ ណាតវឌ្ឍនា, ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ, ឆ្នាំ២០១៥
- របាយការណ៍កម្មសិក្សាបញ្ចប់ការសិក្សា និងស្សិត ហិល ជានី និង ជានារតី, *ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ*, ឆ្នាំ២០១២
- គម្រោងកម្រិតរបាយការណ៍ប្រចាំឆ្នាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវ

### ឯកសារជាភាសាអង់គ្លេស

- Donald E. Kieso, Jerry J, Paul D. Kimmel & Wey gandt "*Principle of Accounting*" ,2005, Wiley International Edition
- Eugene F. Brigham, Michael C. Ehrhwaedt, 2002, "*Financial Management-Theory and Practice*", Tenth Edition, USA: Thomson South-Western.
- James O. Gill, 1990, "*Understanding Financial Statements*", Crisp Publications, Inc.
- <http://accounting-simplified.com/financial/statements/income-statement-profit-and-loss.html>
- [www.prasac.com.kh](http://www.prasac.com.kh)
- [https://www.prasac.com.kh/wp-content/uploads/2017/08/Annual\\_Report\\_2016\\_KH.pdf](https://www.prasac.com.kh/wp-content/uploads/2017/08/Annual_Report_2016_KH.pdf)

**ଉପସମ୍ପୂର୍ଣ୍ଣ ଓ ୧**

# PRASAC MFI Ltd.

## Budget Plan Versus Actual Performance

#

Phsar Deum Tkov

FCet1

Description	Actual (A)	Actual (C)
Amount in USD	Dec-16	2015
<b>BALANCE SHEET</b>		
<b>ASSETS</b>		
<b>Current Assets</b>	<b>3,961,342</b>	<b>4,095,593</b>
<b>Cash and banks</b>	<b>658,904</b>	<b>1,070,910</b>
Cash on hand	406,321	630,171
Cash at other banks	252,582	440,739
Cash at NBC	-	-
<b>Statutory deposit with NBC</b>	<b>-</b>	<b>-</b>
Reserve requirement	-	-
Capital guarantee	-	-
<b>Net loan portfolio</b>	<b>3,274,665</b>	<b>2,996,101</b>
Gross loan portfolio	3,342,101	3,045,829
Loan loss reserves	(67,436)	(49,728)
<b>Other current assets</b>	<b>27,773</b>	<b>28,582</b>
Net interest receivable	29,816	29,030
Deferred tax asset	(5,671)	(3,695)
Other assets	3,628	3,247
<b>Net Fixed Assets</b>	<b>19,093</b>	<b>30,380</b>
<b>Total fixed assets</b>	<b>75,532</b>	<b>75,525</b>
Intangible assets	-	-
Acc. amor-intangible assets	-	-
Tangible assets	75,532	75,525
Acc. depr-tangible assets	(56,439)	(45,146)
<b>Total Assets</b>	<b>3,980,435</b>	<b>4,125,973</b>
<b>LIABILITIES</b>		
<b>Current Liabilities</b>	<b>3,925,118</b>	<b>3,917,868</b>

Demand deposits	761,907	612,126
Term deposits	4,970,636	3,516,391
Interest payable	138,798	94,201
Withholding tax payable	1,941	2,143
Short-term borrowings	-	-
Other current liabilities	2,283	2,178
Exchange position A/C	(1,950,447)	(309,172)
<b>Long Term Liabilities</b>	<b>9,962</b>	<b>40,395</b>
Current income tax liabilities	5,447	35,448
Accrual for severance pay	-	-
Long-term borrowings	-	-
Subordinated debt	-	-
Other long-term liabilities	4,515	4,947
<b>Total Liabilities</b>	<b>3,935,080</b>	<b>3,958,263</b>
<b>EQUITY</b>		
Paid in capital	-	-
Reserves	-	-
Retained earning prior years	-	-
Profit / (loss) current year	45,355	167,710
<b>Total Equity</b>	<b>45,355</b>	<b>167,710</b>
<b>Total Liabilities and Equity</b>	<b>3,980,435</b>	<b>4,125,973</b>



<b>INCOME STATEMENT</b>		
<b>INCOME</b>		
<b>Interest &amp; Fee Income From Loan</b>	<b>564,797</b>	<b>638,331</b>
Interest income	537,974	604,067
Penalty income	6,028	19,374
Fees income	20,795	14,890
<b>Interest &amp; Fee Expenses</b>	<b>(315,299)</b>	<b>(216,292)</b>
Interest expenses on deposits	(315,299)	(216,292)
Interest expenses on borrowings	-	-
Fee expenses on borrowings	-	-
<b>Net Interest Margin</b>	<b>249,498</b>	<b>422,039</b>
<b>Other Income</b>	<b>14,780</b>	<b>884</b>
Interest earned	300	195
Other fee income	10,313	8,687
Written-off loan collection	5,445	2,930
Foreign exchange gain/loss - net	(1,467)	(11,369)
Fixed asset movement - net	13	-
Other incomes	176	442
<b>Total Operating Income</b>	<b>264,278</b>	<b>422,923</b>
Loan Loss Provision	(17,708)	(403)
<b>OPERATING EXPENSES</b>		
<b>Personnel Expenses</b>	<b>113,417</b>	<b>124,001</b>
Salaries & benefits	109,435	117,329
Retirement & severance pay	3,906	6,277
Training	76	395
<b>Administrative Expenses</b>	<b>76,457</b>	<b>88,699</b>
Occupancy	38,386	38,215
Office supplies	1,759	7,753
Printing & stationary	1,580	1,726
Depreciation	14,436	14,830
Maintenance	420	734
Professional fees	-	-

	Marketing & promotion	2,131		4,383
	Communication	2,769		3,275
	Transportation	1,883		2,110
	Fuel for vehicle	6,102		6,956
	Per diem and incident travel	546		1,034
	Rebate	-		-
	Other tax expenses	5,972		6,339
	Other operating expense	474		1,345
<b>Total Operating Expenses</b>		<b>189,873</b>		<b>212,700</b>
<b>Net Operating Income</b>		<b>56,697</b>		<b>209,819</b>
Net Non-Operating Income		-		-
	Non-operating income	-		-
	Non-operating expenses	-		-
<b>Net Profit (Loss) Before Tax</b>		<b>56,697</b>		<b>209,819</b>
	Tax on Profit	(11,342)		(42,110)
<b>Net Profit (Loss) After Tax</b>		<b>45,355</b>		<b>167,710</b>
<b>Total Adjustment</b>		<b>75,744</b>		<b>(40,633)</b>
	HO transfer pricing fee (8%-12%)	88,475		(36,164)
	Branch overhead cost allocation	(3,165)		(5,860)
	Unrealized FX	(9,567)		1,391
	Tax on Profit on adjustment	2,546	894	
<b>Net Profit (Loss) After Tax &amp; Adj.</b>		<b>123,645</b>		<b>127,971</b>
	Adjustment on ICO	-		-
<b>Net Profit (Loss) After Tax &amp; Adj.</b>		<b>123,645</b>		<b>127,971</b>

**ଅଧ୍ୟାୟ ୩**

## **កម្រងសំណួរ**

កម្រងសំណួរចុះកម្មសិក្សានេះ គឺជាប់ទាក់ទងទៅនឹងការសិក្សា និងស្វែងរកទិន្នន័យរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវ ដែលមានប្រធានបទ “ការវិភាគរបាយការណ៍ ហិរញ្ញវត្ថុ” ឆ្នាំ ២០១៥-២០១៦ ដែលធ្វើឡើងដោយយើងខ្ញុំ ជានិស្សិតជំនាន់ទី១៣ ជំនាញ គណនេយ្យ ឆ្នាំសិក្សា ២០១៧-២០១៨។

១. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ កើតមានតាំងពីពេលណា?
២. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ មានប្រវត្តិយ៉ាងដូចម្តេច?
៣. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ សាខាផ្សារដើមថ្កូវមានទីតាំងនៅឯណា?
៤. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ អភិវឌ្ឍន៍ពីសម័យមួយទៅសម័យមួយយ៉ាងដូចម្តេច?
៥. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ មានលក្ខណៈយ៉ាងដូចម្តេច?
៦. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ មានទស្សនៈវិស័យ បេសកកម្ម គោលដៅ និងវប្បធម៌ក្នុងការ ធ្វើអាជីវកម្ម របស់ខ្លួនយ៉ាងដូចម្តេច?
៧. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ មានការិយាល័យប៉ុន្មាននៅក្នុងប្រទេសកម្ពុជា?
៨. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ មានតួនាទី និងសកម្មភាពយ៉ាងដូចម្តេច?
៩. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ មានការគណនាផ្នែកវិភាគរបាយការណ៍ហិរញ្ញវត្ថុយ៉ាងដូចម្តេច តើច?
១០. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវ មានសមាជិកសរុបប៉ុន្មាន?
១១. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវ មានរចនាសម្ព័ន្ធចាត់តាំងបែបណា?
១២. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាផ្សារដើមថ្កូវ ធ្វើការបង្កើតការវិភាគផ្នែកហិរញ្ញវត្ថុ ដើម្បីអ្វី?
១៣. តើការវិភាគផ្នែកហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ មានប៉ុន្មានប្រភេទ?
១៤. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ មានផលិតផល និងសេវាកម្មអ្វីខ្លះ?